

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទ
ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក	
លេខចុះបញ្ជីពាណិជ្ជកម្ម	00001157	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 212 ផ្លូវលេខ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគហ៊ុនិក	<i>ភាគហ៊ុនិកពីមុន៖</i> Kookmin Bank Co., Ltd LOLC International Private Limited The Bank of East Asia, Limited ក្រុមហ៊ុន បុគ្គលិកប្រាសាក់លីមីតធីត <i>ភាគហ៊ុនិកថ្មី (អនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021)៖</i> Kookmin Bank Co., Ltd ធនាគារភូមិន្ទ កម្ពុជា ភីអិលស៊ី	
ក្រុមប្រឹក្សាភិបាល	លោក Kwi Sang Jun លោក Chung Hui Tae លោក អ៊ុំ សមអឿន លោក Choi Dong Hyun លោក Lee Kyung Cheon លោក Pak Jaehong លោក ច័ន្ទ សុផល លោក Ji Kyu Jang លោក Ishara Chinthaka Nanayakkara លោក ស៊ីម សេនាជាតិ លោក Minki Brian Hong លោក Hak Soo Kim	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល (តែងតាំងនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2022) អភិបាល (តែងតាំងនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2022) អភិបាល (តែងតាំងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាល (លាលែងនៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022) អភិបាល (លាលែងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាល (លាលែងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាល (លាលែងនៅថ្ងៃទី 12 ខែតុលា ឆ្នាំ 2021) អភិបាល (លាលែងនៅថ្ងៃទី 28 ខែមករា ឆ្នាំ 2021)

ព័ត៌មានអំពីក្រុមហ៊ុន (ត)

គណៈកម្មាធិការប្រតិបត្តិ	លោក អ៊ុំ សមអៀន	ប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី2 ខែធ្នូ ឆ្នាំ2021)
	លោក គឹម ហ៊ុនផុង	អនុប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2022)
	លោក អ៊ុំ ជួបរាន់	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រង ហានិភ័យ (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2022)
	លោក រ៉ុន ស៊ុយ៉ុន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ (តែងតាំងនៅថ្ងៃទី14 ខែមករា ឆ្នាំ2022)
	លោក គង់ ស៊ាន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2021)
	លោក រី វណ្ណា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក គ្រប់គ្រងអាជីវកម្ម (តែងតាំងនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2021)
	លោក ប៉ែន សុវណ្ណ សុខស៊ីថា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ (តែងតាំងនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2021)
	លោក ហឿន ហុន្នី	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ធនធានមនុស្ស (តែងតាំងនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2021)
	លោក ស៊ឹម សេនាជាតិ	ប្រធាននាយកប្រតិបត្តិ (លាលែងនៅថ្ងៃទី21 ខែមករា ឆ្នាំ2022)
	លោក អ៊ុំ សូផន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ (ចូលនិវត្តន៍នៅថ្ងៃទី24 ខែមករា ឆ្នាំ2022)
	លោក នាង សុខឃឹម	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក គ្រប់គ្រងអាជីវកម្ម (លាលែងនៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2022)
	លោក សាយ សួនី	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក គ្រប់គ្រងទីផ្សារ (លាលែងនៅថ្ងៃទី28 ខែមករា ឆ្នាំ2022)
	លោក ជួប វាសនា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ធនធានមនុស្ស (លាលែងនៅថ្ងៃទី28 ខែមករា ឆ្នាំ2022)
	លោក ជា ហាង	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុក ផែនការយុទ្ធសាស្ត្រ និងអាជីវកម្ម (លាលែងនៅថ្ងៃទី26 ខែមករា ឆ្នាំ2022)
សវនករ	ខេត្តីអ៊ឹមជឿ ខេមបូឌា	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 – 7
របាយការណ៍របស់សវនករឯករាជ្យ	8 – 13
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	14 – 15
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	16
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	17
របាយការណ៍លំហូរទឹកប្រាក់	18 – 19
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	20 – 126



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សាភិបាល” ឬ “អភិបាល”) នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក (“ក្រុមហ៊ុន”) សូមធ្វើការបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្មជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមបញ្ជីពាណិជ្ជកម្មលេខ 00001157 ចុះថ្ងៃទី19 ខែកញ្ញា ឆ្នាំ2011 និងដែលបានចុះបញ្ជីសារជាថ្មី នាថ្ងៃទី28 ខែមេសា ឆ្នាំ2016។

ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុដល់ក្រុមហ៊ុន ដែលមានសុពលភាពចាប់ពីថ្ងៃទី14 ខែធ្នូ ឆ្នាំ2007។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ នៅថ្ងៃទី27 ខែសីហា ឆ្នាំ2010 និងការអនុញ្ញាតឲ្យដំណើរការម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ និងសេវាកម្មបង់ប្រាក់តាមម៉ាស៊ីនឆ្លុះកាតនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2011។

ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ 212 ផ្លូវលេខ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មបឋម

ក្រុមហ៊ុនធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងទាំងនេះ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

ភាគលាភ

ពុំមានការប្រកាសបែងចែក ឬទូទាត់ភាគលាភនៅក្នុងអំឡុងពេលការិយបរិច្ឆេទនេះទេ ហើយក្រុមប្រឹក្សាភិបាលក៏មិនផ្តល់អនុសាសន៍ឲ្យមានការទូទាត់ភាគលាភ នាកាលបរិច្ឆេទនៃរបាយការណ៍នេះដែរ។

ដើមទុន

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនដើមទុនរបស់ខ្លួនពី 230,000,000 ដុល្លារអាមេរិកទៅ 300,000,000 ដុល្លារអាមេរិក តាមរយៈការធ្វើមូលធនកម្មលើប្រាក់ចំណេញរក្សាទុក។ សំណើនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ អនុស្សាវរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ភាគហ៊ុននិកបានព្រមព្រៀងគ្នា ហើយសម្រេចអនុម័តលើការផ្ទេរជាកញ្ចប់នៃភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនចំនួន 30% ពី LOLC International Private Limited (“LOLC”) The Bank of East Asia, Limited (“BEA”) និងក្រុមហ៊ុនបុគ្គលិកប្រាសាក់លីមីតធីត (“PSCo”) ទៅឲ្យ Kookmin Bank Co., Ltd (“KB”) និងធនាគារភូមិន្ទកម្ពុជា ភីអិលស៊ី (“KBC”)។ ក្រុមហ៊ុនទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការផ្ទេរដើមទុននេះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ អនុស្សាវរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ព័ត៌មានលម្អិត នៃការផ្ទេរដើមទុននេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	%
KB	299,999,999	1,199,999,996	99.99999967%
KBC	1	4	0.00000033%
	<u>300,000,000</u>	<u>1,200,000,000</u>	<u>100 %</u>
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	%
KB	161,000,000	644,000,000	70.0%
LOLC	48,300,000	193,200,000	21.0%
BEA	14,490,000	57,960,000	6.3%
PSCo	6,210,000	24,840,000	2.7%
	<u>230,000,000</u>	<u>920,000,000</u>	<u>100%</u>

គ្រឹះស្ថានបរិក្ខេបវិទ្យាសាស្ត្រ ប្រាសាទ ម.ក

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការខាតបង់ដែលបានរំពឹងទុកទៅលើឥណទានផ្តល់ដល់អតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់ វិធានការសមស្របនានាដើម្បីធ្វើឲ្យប្រាកដថា សកម្មភាពផ្សេងៗត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ការខាតបង់ដែលបានរំពឹងទុកទៅលើឥណទាន។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមហេតុផលដើម្បីធ្វើឲ្យប្រាកដថា បណ្តាទ្រព្យសកម្ម លើកលែងបំណុល ដែលទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្ម តាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលបានរំពឹងទុកថាអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រនៃការវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងបានធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានស្រាប់ ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

មំណុលយថាភាព និងមំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការផ្លាស់ប្តូរលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលបានយកមកប្រើប្រាស់សម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុនេះមក និង
- ពុំមានបំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

ចំណុចយថាភាព និងចំណុចផ្សេងៗ (ត)

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានចំណុចយថាភាព ឬចំណុចផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងទាមទារឲ្យសងក្នុងអំឡុងកាលបរិច្ឆេទ បន្ទាប់ពីចុងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលនៃកាលៈទេសៈ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានកែតម្រូវនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឲ្យមានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុនេះ មិនរងផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងកាលបរិច្ឆេទរបាយការណ៍មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតី ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងកាលបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខងារ
លោក Kwi Sang Jun	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chung Hui Tae	អភិបាល (តែងតាំងនៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2022)
លោក អ៊ុំ សមអឿន	អភិបាល (តែងតាំងនៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2022)
លោក Choi Dong Hyun	អភិបាល (តែងតាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក Lee Kyung Cheon	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក Pak Jaehong	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក ច័ន្ទ សុផល	អភិបាលឯករាជ្យ (តែងតាំងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក Ji Kyu Jang	អភិបាល (លាលែងនៅថ្ងៃទី18 ខែមករា ឆ្នាំ2022)
លោក Ishara Chinthaka Nanayakkara	អភិបាល (លាលែងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក ស៊ីម សេនាជាតិ	អភិបាល (លាលែងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក Minki Brian Hong	អភិបាល (លាលែងនៅថ្ងៃទី12 ខែតុលា ឆ្នាំ2021)
លោក Hak Soo Kim	អភិបាល (លាលែងនៅថ្ងៃទី28 ខែមករា ឆ្នាំ2021)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

គណៈកម្មាធិការប្រតិបត្តិ

សមាជិកគណៈកម្មាធិការប្រតិបត្តិនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខងារ
លោក អ៊ុំ សមអឿន	ប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១)
លោក គឹម ហ៊ុនជុង	អនុប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២)
លោក អ៊ុំ ជួហ្វាន់	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងហានិភ័យ (តែងតាំងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២)
លោក វ៉ែន ស៊ុយ៉ុន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ (តែងតាំងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២)
លោក គង់ ស៊ាន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១)
លោក វីរណ្ណា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងអាជីវកម្ម (តែងតាំងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១)
លោក ប៉ែន សុវណ្ណ សុខស៊ីថា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ (តែងតាំងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១)
លោក ហឿន ហុន្នី	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស (តែងតាំងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១)
លោក ស៊ីម សេនាជាតិ	ប្រធាននាយកប្រតិបត្តិ (លាលែងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២)
លោក អ៊ុំ សូផន	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកហិរញ្ញវត្ថុ (ចូលនិវត្តន៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២)
លោក នាង សុខយឹម	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងអាជីវកម្ម (លាលែងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)
លោក សាយ សួនី	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកគ្រប់គ្រងទីផ្សារ (លាលែងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២)
លោក ជួប វាសនា	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស (លាលែងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២)
លោក ជា ហាង	អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផែនការយុទ្ធសាស្ត្រ និងអាជីវកម្ម (លាលែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២)

ភាគីកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានភាគីកម្មដោយផ្ទាល់ក្នុងមូលធនរបស់ក្រុមហ៊ុនឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃឡើយ។

គ្រឹះស្ថានប្រឹក្សាភិបាល ប្រាសាទ ម.ក

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ត)

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុនដែលមានអភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនណាមួយដែលអភិបាលនោះ មានភាគកម្មផ្នែកហិរញ្ញវត្ថុជាសាវ័ន្តនោះឡើយ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញភាពត្រឹមត្រូវ លើរាល់ទិដ្ឋភាពជាសាវ័ន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងដោយភាពប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ។
- រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែវាមានភាពមិនសមស្របមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបាន។
- បង្កើតគោលការណ៍ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុន អនុម័តរាល់សេចក្តីសម្រេច និងសកម្មភាពទាំងឡាយធ្វើឡើងដោយគណៈគ្រប់គ្រង ដែលមានឥទ្ធិពលជាសាវ័ន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយត្រូវធានាថាគោលនយោបាយ និងសេចក្តីសម្រេចទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង មានភារៈទទួលខុសត្រូវក្នុងការរក្សាទុកបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ (រួមទាំងភាពច្បាស់លាស់នៃបញ្ជីនេះ នៅគ្រប់ពេលវេលា) ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងត្រូវធានាថា បញ្ជីគណនេយ្យបានអនុលោមតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានភារៈទទួលខុសត្រូវផងដែរចំពោះការការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងចាត់វិធានការសមស្របនានា ដើម្បីទប់ស្កាត់ និងស្វែងរកការក្លែងបន្លំ និងភាពមិនប្រក្រតី។

ក្រុមប្រឹក្សាភិបាលបានអះអាងថា គណៈគ្រប់គ្រងបានអនុវត្តតាមលក្ខខណ្ឌតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 14 ដល់ទី 126 ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់របស់ក្រុមហ៊ុន ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.រ.ទ.ហ.អ.ក")។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖


លោក Kwi Sang Jun



ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី25 ខែមីនា ឆ្នាំ2022



KPMG Cambodia Ltd
GIA Tower, Sopheak Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+ 855 (17) 666 537 / + 855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និង របាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមាន គោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅ ទំព័រទី ១៤ ដល់ទី ១២៦ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុង កថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅ តាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងការ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំ បានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញ មតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាស្នូលក្នុងការធ្វើសវនកម្ម

បញ្ហាស្នូលក្នុងការធ្វើសវនកម្ម គឺជាបញ្ហាមួយដែលតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំ កំណត់ថាជាបញ្ហាសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្ម និងជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ហើយយើងខ្ញុំមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកលើបញ្ហានេះទេ។

ឱនភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជន	
បញ្ហាស្នូលក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះ ត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ដូចបានពិណនានៅកំណត់សម្គាល់ 8 នៃរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ក្រុមហ៊ុនបានទទួលស្គាល់ សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជន ចំនួន 56,790,432 ដុល្លារអាមេរិក ដែលស្មើនឹង 1.51% នៃឥណទានផ្តល់ដល់អតិថិជនដុល។ ការប៉ាន់ស្មានលើ សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ តម្រូវឲ្យក្រុមហ៊ុនអនុវត្តការវិនិច្ឆ័យជាសាធារណៈ ក្នុងការបង្កើតម៉ូដែលនៃការខាតបង់ឥណទានដែលបានរំពឹងទុក (ECL) និងធ្វើការកំណត់យកធាតុចូលនិងការសន្មតពាក់ព័ន្ធនានា សម្រាប់ប្រើប្រាស់ក្នុងចំណុចដូចខាងក្រោម៖ - ការបង្កើតប៉ារ៉ាម៉ែត្រសម្រាប់ម៉ូដែល ECL ដែលរួមមាន ប្រូបាប៊ីលីតេនៃការខកខានសង (PD) ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (LGD) និងទំហំនៃការខកខានសង (EAD) រួមជាមួយពេលវេលានៃការខាតបង់ - ព័ត៌មានម៉ាក្រូសេដ្ឋកិច្ច (រួមមានព័ត៌មាននាពេលអនាគត និងផលប៉ះពាល់ពីជំងឺកូវីដ-19) ដែលយកទៅប្រើនៅក្នុងការប៉ាន់ស្មាន និង - ការជ្រើសយកលក្ខណៈវិនិច្ឆ័យ ដើម្បីកំណត់ថាតើសម្ពាធឥណទាន បានបង្ហាញពីការកើនឡើងហានិភ័យឥណទានជាសាធារណៈ ("SICR") ដែរ ឬទេ។ ក្រុមហ៊ុនវាស់វែង សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃលើផលបត្រឥណទានរបស់ខ្លួន ដោយអនុវត្តតាមមូលដ្ឋាននៃការវាយតម្លៃលក្ខណៈប្រមូលផ្តុំ ផ្អែកតាមប្រភេទនៃវិស័យអាជីវកម្ម។	ក្នុងចំណោមនីតិវិធីផ្សេងៗទៀត នីតិវិធីសវនកម្មចម្បងៗរបស់យើងខ្ញុំ លើចំណុចនេះរួមមាន៖ - ធ្វើការសាកសួរ ដើម្បីស្វែងយល់ពីដំណើរការពាក់ព័ន្ធនានា ជុំវិញម៉ូដែល ECL ក៏ដូចជាការកំណត់យកនូវការសន្មត និងធាតុនៃធាតុចូលពាក់ព័ន្ធនានា។ - មានការចូលរួមពីសំណាក់ អ្នកឯកទេសព័ត៌មានវិទ្យា ("IT Specialist") របស់យើងខ្ញុំ ក្នុងការវាយតម្លៃលើការបង្កើត និងការធ្វើតេស្តលើប្រសិទ្ធភាពនៃប្រតិបត្តិការ នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធ ទាក់ទិននឹងភាពត្រឹមត្រូវ នៃការគណនាថ្ងៃហួសកាលកំណត់សង ដែលត្រូវបានយកមកប្រើប្រាស់ ក្នុងការកំណត់នូវដំណាក់កាលរបស់ឥណទាន។ - មានការចូលរួមពីសំណាក់អ្នកឯកទេសហានិភ័យហិរញ្ញវត្ថុ របស់យើងខ្ញុំ ដើម្បីជួយក្នុងការវាយតម្លៃលើភាពសមស្របនៃម៉ូដែល ECL ក៏ដូចជាភាពសមស្របនៃការសន្មតចម្បងៗ ដែលត្រូវបានយកមកប្រើប្រាស់ក្នុង PD LGD និងEAD។ សម្រាប់គំរូតាងឥណទាន ដែលបានជ្រើសរើសដោយមានជំនួយ ពីអ្នកឯកទេសហានិភ័យហិរញ្ញវត្ថុ យើងខ្ញុំធ្វើការគណនាឡើងវិញលើសំវិធានធនECL ដើម្បីតេស្តលើភាពត្រឹមត្រូវលើតួលេខនៃម៉ូដែលនេះ។ លើសពីនេះទៀត អ្នកឯកទេសធ្វើការវាយតម្លៃ លើភាពសមហេតុផលនៃលក្ខណៈវិនិច្ឆ័យ ដែលត្រូវបានយកមកប្រើប្រាស់ក្នុងការកំណត់លើ SICR។

ឱនភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជន	
បញ្ហាស្នូលក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះ ត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ផ្អែកតាមម៉ូដែលនេះ ECL 12ខែ ត្រូវបានទទួលស្គាល់ចំពោះឥណទានទាំងឡាយណា ដែលមិនធ្លាប់ជួបប្រទះ នូវការកើនឡើងហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬក៏ក្លាយជាឥណទានដែលមានឱនភាពនៃតម្លៃបើពុំដូច្នោះទេ ECL ពេញមួយអាយុកាល នឹងត្រូវទទួលស្គាល់។ ដោយសារតែកម្រិតខ្ពស់ នៃភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងការវិនិច្ឆ័យ ដែលពាក់ព័ន្ធក្នុងការវាស់វែងសំវិធានធនលើ ECL យើងខ្ញុំបានកំណត់ចំណុចនេះជាបញ្ហាស្នូលក្នុងការធ្វើសវនកម្ម។	• ធ្វើតេស្តលើភាពជឿទុកចិត្តបាននៃធាតុចូលដែលពាក់ព័ន្ធ ដោយប្រើប្រាស់មូលដ្ឋានគំរូតាងទាក់ទិននឹងធាតុចូលប្រវត្តិសាស្ត្រ នៃការប្រមូលបានត្រឡប់មកវិញនៃឥណទាន ព័ត៌មានម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលឥណទានប្រវត្តិសាស្ត្រ។ • ធ្វើតេស្តលើឥណទាន ដែលត្រូវបានលុបចោលក្នុងអំឡុងកាលិយបរិច្ឆេទ និង • វាយតម្លៃលើភាពគ្រប់គ្រាន់ នៃការលាតត្រដាងព័ត៌មាននៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងនូវធាតុចូល ការសន្មត និងការវិនិច្ឆ័យ ចម្បងៗនានា។

ការទាញចំណាប់អារម្មណ៍-ព័ត៌មានប្រៀបធៀប

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់ 36 នៃរបាយការណ៍ហិរញ្ញវត្ថុ ដែល បញ្ជាក់ពីការវាយតម្លៃឡើងវិញនូវព័ត៌មានប្រៀបធៀបដែលបានដាក់បង្ហាញនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020។ មតិសវនកម្មរបស់យើងខ្ញុំមិនត្រូវបានកែប្រែដោយសារបញ្ហានេះទេ។

បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 និងថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 (ដែលជាមូលដ្ឋានសម្រាប់ទាញយករបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី1 ខែមករា ឆ្នាំ2020) ដោយមិនរាប់បញ្ចូលនិយ័តកម្មដែលបានព័ណ៌នានៅក្នុងកំណត់សម្គាល់ 36 នៃរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី31 ខែមីនា ឆ្នាំ2021 ថារបាយការណ៍ហិរញ្ញវត្ថុនោះមានភាពត្រឹមត្រូវ។

ជាផ្នែកមួយនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 យើងខ្ញុំបានធ្វើសវនកម្មលើនិយ័តកម្ម ដូចដែលបានព័ណ៌នានៅក្នុងកំណត់សម្គាល់ 36 ដែលត្រូវបានយកមកអនុវត្តដើម្បីវាយតម្លៃឡើងវិញនូវព័ត៌មានប្រៀបធៀបនាថ្ងៃ និងសម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី1 ខែមករា ឆ្នាំ2020។ យើងខ្ញុំមិនត្រូវបានតម្រូវឱ្យធ្វើសវនកម្ម ធ្វើការត្រួតពិនិត្យឡើងវិញ ឬអនុវត្តនីតិវិធីណាមួយទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ឬថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 (ដែលមិនត្រូវបានបង្ហាញក្នុងរបាយការណ៍នេះទេ) ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី1 ខែមករា ឆ្នាំ2020 ឡើយ ក្រៅតែពីនិយ័តកម្មដែលបានព័ណ៌នានៅក្នុងកំណត់សម្គាល់ 36 នៃរបាយការណ៍ហិរញ្ញវត្ថុ។

បញ្ហាផ្សេងៗទាក់ទងនឹងព័ត៌មានប្រៀបធៀប (ត)

ហេតុដូច្នេះហើយ យើងខ្ញុំមិនបញ្ចេញមតិសវនកម្ម ឬទម្រង់នៃការអះអាងណាមួយ លើរបាយការណ៍ហិរញ្ញវត្ថុ ទាំងមូលនោះឡើយ។ យ៉ាងណាមិញ ជាមតិរបស់យើងខ្ញុំ និងយុត្តិធម៌ដែលបានពិណ្ឌនាទៅក្នុងកំណត់សម្គាល់ 36 មានភាពសមស្រប និងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹម កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅ ទំព័រទី 1 ដល់ទី 7 និងរបាយការណ៍ប្រចាំឆ្នាំ ដែលយើងខ្ញុំរំពឹងថានឹងទទួលបានបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវ អានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនេះ មានអសង្គតិភាពជាសារវន្តជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះបង្ហាញនូវ កំហុសឆ្គងជាសារវន្តដែរ ឬទេ។

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍ សវនកម្ម អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវ រាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួល ខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាព របស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវ បញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើក លែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅ ពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរបាយការណ៍ព័ត៌មាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋានតុល្យភាព ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុស កើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវដែរ ឬទេ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដែលរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏បានផ្តល់សេចក្តីបញ្ជាក់ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចថា យើងខ្ញុំបានអនុលោមតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងឯករាជ្យភាពរបស់យើងខ្ញុំ និងបានជម្រាបជូនពួកគាត់នូវរាល់ទំនាក់ទំនង និងបញ្ហាផ្សេងៗទៀត ដែលអាចត្រូវបានយកមកពិចារណាយ៉ាងសមហេតុផលថា អាចទាក់ទិននឹងឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារឯករាជ្យភាពរបស់យើងខ្ញុំ ប្រសិនបើមាន។

លើបញ្ហានានាដែលយើងខ្ញុំបានជម្រាបជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច យើងខ្ញុំកំណត់បញ្ហាទាំងឡាយណាដែលមានសារៈសំខាន់បំផុត នៅក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន ហើយបញ្ហានោះត្រូវបានកំណត់ថា ជាបញ្ហាស្នូលក្នុងការធ្វើសវនកម្ម។ យើងខ្ញុំព័ណ៌នាបញ្ហាទាំងនេះ នៅក្នុងរបាយការណ៍សវនកម្ម លើកលែងតែមានការរារាំងពីច្បាប់ ឬបទប្បញ្ញត្តិលើការលាតត្រដាងជាសាធារណៈអំពីបញ្ហានេះ ឬក៏ក្នុងកាលៈទេសៈដ៏កម្របំផុត នៅពេលដែលយើងខ្ញុំរកឃើញថាបញ្ហានោះមិនគួរត្រូវបានបង្ហាញក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារតែផលវិបាកអវិជ្ជមានពីការបង្ហាញ អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា មានទម្ងន់ធ្ងន់ជាងអត្ថប្រយោជន៍សាធារណៈ ដែលកើតចេញពីការបង្ហាញនេះ ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា**

ឌី ហ្វី

Engagement Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 25 ខែមីនា ឆ្នាំ 2022

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	5	222,365,399	905,916,636	160,578,086	649,538,358	150,702,355	614,112,097
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	6	368,419,366	1,500,940,497	438,355,399	1,773,147,589	439,823,205	1,792,279,560
សមតុល្យនៅធនាគារផ្សេងៗ	7	2,308,097	9,403,187	3,975,029	16,078,992	1,092,239	4,450,874
ឥណទានផ្តល់ដល់អតិថិជន	8	3,691,567,993	15,039,448,003	2,978,579,934	12,048,355,833	2,468,225,611	10,058,019,365
ទ្រព្យសកម្មផ្សេងៗ	9	1,815,969	7,398,258	1,341,096	5,424,733	8,723,049	35,546,425
ទ្រព្យ និងបរិក្ខារ	10	4,861,518	19,805,825	5,662,803	22,906,039	4,906,287	19,993,120
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	16,097,643	65,581,798	15,322,179	61,978,214	14,360,265	58,518,080
ទ្រព្យសកម្មអរូបី	12	1,354,529	5,518,351	1,607,168	6,500,995	1,499,886	6,112,035
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	19(គ)	11,727,635	47,778,385	10,904,851	44,110,122	9,198,173	37,482,555
ទ្រព្យសកម្មសរុប		4,320,518,149	17,601,790,940	3,616,326,545	14,628,040,875	3,098,531,070	12,626,514,111
បំណុល និងមូលធនម្ចាស់ភាគហ៊ុន							
បំណុល							
ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	13	81,881,578	333,585,549	37,232,817	150,606,745	56,546,034	230,425,089
ប្រាក់បញ្ញើរបស់អតិថិជន	14	2,533,330,855	10,320,789,903	2,074,680,943	8,392,084,414	1,779,206,547	7,250,266,679
ប្រាក់កម្ចី	15	829,821,864	3,380,694,274	794,430,317	3,213,470,632	733,915,161	2,990,704,281
មូលបត្របំណុលត្រូវទូទាត់	16	31,342,099	127,687,711	30,666,038	124,044,124	-	-
អនុបំណុល	17	105,191,790	428,551,352	113,667,817	459,786,320	76,840,659	313,125,685

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក (ការវាយតម្លៃ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) (ការវាយតម្លៃ ឡើងវិញ)	ដុល្លារអាមេរិក (ការវាយតម្លៃ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) (ការវាយតម្លៃ ឡើងវិញ)
បំណុល (ត)							
បំណុលកតិសន្យា	18	15,591,438	63,519,518	14,424,818	58,348,389	13,172,728	53,678,867
បំណុលពន្ធលើប្រាក់ចំណេញ	19(ខ)	34,153,679	139,142,088	24,076,695	97,390,231	23,414,889	95,415,673
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	20	237,906	969,229	435,375	1,761,092	74,562	303,840
បំណុលផ្សេងៗ	21	14,627,852	59,593,871	7,873,601	31,848,716	5,351,353	21,806,764
បំណុលសរុប		3,646,179,061	14,854,533,495	3,097,488,421	12,529,340,663	2,688,521,933	10,955,726,878
មូលធនម្ចាស់ភាគហ៊ុន							
ដើមទុន	22(ក)	300,000,000	1,200,000,000	230,000,000	920,000,000	230,000,000	920,000,000
ប្រាក់ចំណេញរក្សាទុក		349,600,939	1,430,490,098	285,224,840	1,163,897,093	174,271,385	711,503,244
ទុនបម្រុង	22(ខ)	-	-	3,151,952	12,773,175	3,093,332	12,534,181
ទុនបម្រុងតាមបទប្បញ្ញត្តិ		24,738,149	100,536,219	461,332	1,778,127	2,644,420	10,715,190
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	16,231,128	-	251,817	-	16,034,618
មូលធនម្ចាស់ភាគហ៊ុនសរុប		674,339,088	2,747,257,445	518,838,124	2,098,700,212	410,009,137	1,670,787,233
បំណុល និងមូលធនម្ចាស់ភាគហ៊ុនសរុប		4,320,518,149	17,601,790,940	3,616,326,545	14,628,040,875	3,098,531,070	12,626,514,111

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	2021		2020	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលការប្រាក់	23	505,592,378	2,056,749,794	430,325,525	1,754,437,165
ចំណាយការប្រាក់	24	(210,148,674)	(854,884,806)	(198,398,688)	(808,871,451)
ចំណូលការប្រាក់សុទ្ធ		295,443,704	1,201,864,988	231,926,837	945,565,714
ចំណូលកម្រៃជើងសា	25	8,617,690	35,056,763	6,877,558	28,039,804
ចំណាយកម្រៃជើងសា	25	(118,009)	(480,061)	(163,152)	(665,171)
ចំណូលសុទ្ធពីកម្រៃជើងសា និងប្រាក់កម្រៃ	25	8,499,681	34,576,702	6,714,406	27,374,633
ចំណូលផ្សេងៗ	26	9,798,130	39,858,793	9,005,549	36,715,623
ចំណូលវិភាគទាន		1,678,842	6,829,529	996,785	4,063,893
(ខាត)/ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ		(1,587,373)	(6,457,433)	514,961	2,099,497
ចំណូលផ្សេងៗសរុប		9,889,599	40,230,889	10,517,295	42,879,013
ចំណូលសរុបពីការប្រាក់ កម្រៃជើងសា និងចំណូលផ្សេងៗ		313,832,984	1,276,672,579	249,158,538	1,015,819,360
ចំណាយលើបុគ្គលិក	27	(84,578,929)	(344,067,083)	(67,850,856)	(276,627,940)
សំវិធានធនលើការខាតបង់នៃ ឱនភាពនៃតម្លៃ	33.1(ឆ)	(14,707,859)	(59,831,570)	(23,411,178)	(95,447,373)
ចំណាយទូទៅ និងរដ្ឋបាល	28	(14,530,115)	(59,108,508)	(15,984,672)	(65,169,508)
រំលស់	29	(6,378,059)	(25,945,944)	(6,570,058)	(26,786,126)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		193,638,022	787,719,474	135,341,774	551,788,413
ចំណាយពន្ធលើប្រាក់ចំណេញ	19(ក)	(38,137,058)	(155,141,552)	(26,512,787)	(108,092,633)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		155,500,964	632,577,922	108,828,987	443,695,780
<i>លទ្ធផលចំណេញ/(ខាត) លម្អិតផ្សេងៗ៖</i>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	15,979,311	-	(15,782,801)
លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ		155,500,964	648,557,233	108,828,987	427,912,979

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុង		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	230,000,000	920,000,000	285,224,840	1,163,897,093	3,151,952	12,773,175	461,332	1,778,127	-	251,817	518,838,124	2,098,700,212
មូលធនកម្មលើប្រាក់ចំណេញរក្សាទុក	70,000,000	280,000,000	(70,000,000)	(280,000,000)	-	-	-	-	-	-	-	-
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	-	-	155,500,964	632,577,922	-	-	-	-	-	-	155,500,964	632,577,922
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(24,276,817)	(98,758,092)	-	-	24,276,817	98,758,092	-	-	-	-
ការផ្ទេរពីទុនបម្រុង	-	-	3,151,952	12,773,175	(3,151,952)	(12,773,175)	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	15,979,311	-	15,979,311
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	300,000,000	1,200,000,000	349,600,939	1,430,490,098	-	-	24,738,149	100,536,219	-	16,231,128	674,339,088	2,747,257,445
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០												
(ការរាយការណ៍ឡើងវិញ)	230,000,000	920,000,000	174,271,385	711,503,244	3,093,332	12,534,181	2,644,420	10,715,190	-	16,034,618	410,009,137	1,670,787,233
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	-	-	108,828,987	443,695,780	-	-	-	-	-	-	108,828,987	443,695,780
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	2,183,088	8,937,063	-	-	(2,183,088)	(8,937,063)	-	-	-	-
ការផ្ទេរទៅទុនបម្រុង	-	-	(58,620)	(238,994)	58,620	238,994	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(15,782,801)	-	(15,782,801)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០												
(ការរាយការណ៍ឡើងវិញ)	230,000,000	920,000,000	285,224,840	1,163,897,093	3,151,952	12,773,175	461,332	1,778,127	-	251,817	518,838,124	2,098,700,212

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021		2020	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពប្រតិបត្តិការ	30	(71,081,858)	(289,161,001)	(136,113,852)	(554,936,176)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យនិងបរិក្ខារ		(1,282,372)	(5,216,689)	(2,963,009)	(12,080,188)
ការទិញទ្រព្យសកម្មអរូបី		(43,735)	(177,914)	(474,334)	(1,933,860)
ការវិនិយោគលើវិញ្ញាបនបត្រ					
ប្រាក់បញ្ញើដែលអាចចរចាបាន		(147,430)	(599,745)	(147,561)	(601,606)
សាច់ប្រាក់បានពីការវិនិយោគលើ					
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាច					
ចរចាបាន		148,377	603,598	147,991	603,359
សាច់ប្រាក់បានពីការលក់					
ទ្រព្យនិងបរិក្ខារ		111,776	454,705	10,890	44,399
ប្រាក់តម្កល់ធានាដើមទុន		(7,000,000)	(28,476,000)	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង		(8,213,384)	(33,412,045)	(3,426,023)	(13,967,896)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		335,239,090	1,363,752,618	416,904,907	1,699,721,306
ការទូទាត់ប្រាក់កម្ចី		(295,976,678)	(1,204,033,126)	(353,817,494)	(1,442,513,923)
សាច់ប្រាក់បានពីអនុបំណុល		17,296,512	70,362,211	49,264,141	200,849,903
ការទូទាត់អនុបំណុល		(25,784,186)	(104,890,069)	(12,833,334)	(52,321,503)
សាច់ប្រាក់បានពីការបោះផ្សាយ					
មូលបត្របំណុល		-	-	30,535,399	124,492,822
ការទូទាត់បំណុលភតិសន្យា		(3,618,098)	(14,718,423)	(3,770,363)	(15,371,770)
សាច់ប្រាក់សុទ្ធទទួលបាន		27,156,640	110,473,211	126,283,256	514,856,835

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

		2021		2020	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ការថយចុះសុទ្ធនៃសាច់ប្រាក់					
និងសាច់ប្រាក់សមមូល		(52,138,602)	(212,099,835)	(13,256,619)	(54,047,237)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដើមការិយបរិច្ឆេទ		417,065,787	1,687,031,108	430,322,406	1,753,563,804
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	11,782,079	-	(12,485,459)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាចុងការិយបរិច្ឆេទ		5	364,927,185	417,065,787	1,687,031,108
ប្រតិបត្តិការសំខាន់ៗដែលមិនមែនជាសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការបំប្លែងនៃប្រាក់ចំណេញរក្សាទុក					
ទៅជាដើមទុន		70,000,000	280,000,000	-	-

កំណត់សម្គាល់ដែលភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

1. ព័ត៌មានទូទៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជា ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០០១១៥៧ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១។ ក្រុមហ៊ុនបានចុះបញ្ជីសារជាថ្មី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។

ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាមីក្រូហិរញ្ញវត្ថុឲ្យក្រុមហ៊ុន ដែលមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីក្រុមហ៊ុនជាតិនៃកម្ពុជា ដើម្បីធ្វើ អាជីវកម្មទទួលប្រាក់បញ្ញើ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១០ និងការអនុញ្ញាតឲ្យដំណើរការម៉ាស៊ីនដក-ដាក់ប្រាក់ ស្វ័យប្រវត្តិ និងសេវាកម្មបង់ប្រាក់តាមម៉ាស៊ីនឆ្លុះកាតនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ជនបទ និងសហគ្រាសខ្នាតតូចក្នុង ប្រទេសកម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ក្រុមហ៊ុន នៅក្នុងរាជធានីភ្នំពេញ និងសាខាជាច្រើនទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ២១២ ផ្លូវលេខ ២៧១ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនមានបុគ្គលិកចំនួន ៩,៣៣០ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ ចំនួន ៩,០៤២ នាក់)។

2. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ក្រុមហ៊ុន ត្រូវបានលាតត្រដាងក្នុង កំណត់សម្គាល់ ៣។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុម័ត និងផ្តល់សិទ្ធិបោះផ្សាយដោយក្រុមប្រឹក្សាភិបាល នៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

2. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(ខ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារក្រុមហ៊ុន ធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ថាប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ តួលេខទាំងអស់ ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត លុះត្រាតែមានការបង្ហាញផ្សេងៗនេះ។

(គ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យ ការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មាន អថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានធ្វើតេស្តលើរបាយការណ៍ផ្លាស់ប្តូរនៃប៉ារ៉ាម៉ែត្រ ដែលជាមូលដ្ឋាន ក្នុងការប៉ាន់ស្មាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានការកែតម្រូវជាសារវន្តលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិណ្ឌនាដូចខាងក្រោម៖

(i) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 3គ(៣)៖ ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃលើម៉ូដែលអាជីវកម្មដែលទ្រព្យសកម្មទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 3គ(vii)៖ ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទានECL។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

2. មូលដ្ឋានទូទៅនៃការរៀបចំ (ត)

(គ) ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

(៧) ភាពមិនប្រាកដប្រជាលើការសន្មត និងការប៉ាន់ស្មាន

ព័ត៌មានអំពីភាពមិនប្រាកដប្រជាលើការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទបរិក្ខេបប្រឹក្សាបានពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 3៧(vii) ៖ ឱនភាពនៃតម្លៃនៃឧបករណ៍បរិក្ខេបប្រឹក្សា ការកំណត់នូវធាតុចូលទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- កំណត់សម្គាល់ 3៧(vi) ៖ ការកំណត់តម្លៃសមស្របលើឧបករណ៍បរិក្ខេបប្រឹក្សាដែលមានធាតុចូលដែលមិនអាចអង្កេតបានជាសារវន្ត។

វិស័យក្បួន និងផលប៉ះពាល់លើ ECL

ECL ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចមួយចំនួនដែលបានព្យាករណ៍ នាកាលបរិច្ឆេទការណ៍។ ការផ្ទុះឡើងនៃវិស័យក្បួន ("ជំងឺកូវីដ-19") បានរាតត្បាតទូទាំងសកលលោក (រួមបញ្ចូលទាំងប្រទេសចិនដ៏គោក ប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត) ដែលបានធ្វើឲ្យមានការរាំងស្ទះលើសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (GDP) និងសូចនាករសំខាន់ៗផ្សេងទៀត នឹងត្រូវយកមកពិចារណា សម្រាប់ការកំណត់នូវភាពធ្ងន់ធ្ងរ និងករណីភាពនៃការធ្លាក់ចុះនៃសេណារីយ៉ូសេដ្ឋកិច្ចនានា ដែលត្រូវបានយកមកប្រើក្នុងការប៉ាន់ស្មាន ECL។ ការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រង ត្រូវបានកំណត់ដោយផ្អែកទៅលើសេណារីយ៉ូដែលអាចកើតឡើងនាពេលអនាគត ដោយគិតពីស្ថានភាពជាក់ស្តែង កាលៈទេសៈ និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងព័ត៌មានគាំទ្រដែលអាចប្រើប្រាស់បាន នាកាលបរិច្ឆេទការណ៍នេះ។

ការគណនា ECL នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនប្រាកដប្រជាជាសារវន្ត។ អ្នកគ្រប់គ្រងបានធ្វើការព្យាករណ៍ដ៏ប្រសើរមុនបំផុត លើផលប៉ះពាល់របស់វិស័យក្បួនដ-19 មកលើក្រុមហ៊ុន យ៉ាងណាមិញ ការព្យាករណ៍នេះអាចនឹងប្រែប្រួលជាសារវន្តនៅពេលមានព្រឹត្តិការណ៍ថ្មីៗកើតឡើងជាក់ស្តែង។ ជាលទ្ធផល តួលេខនេះមិនគួរត្រូវបានយកជាការណែនាំជាក់លាក់ ឬជាការព្យាករណ៍នៃផលប៉ះពាល់បរិក្ខេបប្រឹក្សាចុងក្រោយ ដែលបានរំពឹងទុកនោះទេ។ ក្នុងករណីដែលផលប៉ះពាល់នោះមានសភាពកាន់តែធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងការរំពឹងទុក នោះផលប៉ះពាល់ទន្ទឹមគ្នានឹងកើតមានឡើងចំពោះ ECL មកលើស្ថានភាពបរិក្ខេបប្រឹក្សា និងលទ្ធផលបរិក្ខេបប្រឹក្សារបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លុះត្រាតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ទៅតាមមូលដ្ឋានថ្លៃដើមដំបូង។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់ប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំជៀបនឹងរំលស់ថ្លៃដើម ជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការបរិច្ឆេទរបាយការណ៍។

ទ្រព្យសកម្មនិងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជា រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ភាពលម្អៀងរូបិយបណ្ណដែលកើតពីការប្តូររូបិយបណ្ណ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១) ការទទួលស្គាល់ និងការវាស់វែងដំបូង

ក្រុមហ៊ុនទទួលស្គាល់ជាលើកដំបូងនូវឥណទានផ្តល់ដល់អតិថិជនប្រាក់បញ្ញើ មូលបត្របំណុលដែលបានបោះផ្សាយ ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលប្រតិបត្តិការត្រូវបានកើតឡើង។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរដែលជាកាលបរិច្ឆេទដែលក្រុមហ៊ុនក្លាយជាភាគីកិច្ចសន្យានៃឧបករណ៍ទាំងនោះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង (ត)

សម្រាប់ធាតុដែលបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរបាយការណ៍ចំណេញ ឬខាត ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងដោយតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលបណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុទាំងនោះ។ ជាទូទៅតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង គឺជាថ្លៃដើមប្រតិបត្តិការរបស់វា។ សូមមើលកំណត់សម្គាល់ទី៣៤ សម្រាប់ការពណ៌នាពីគោលនយោបាយ ប្រសិនបើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង ខុសគ្នាពីថ្លៃដើមប្រតិបត្តិការ។

(ii) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម តម្លៃសមស្របតាមរយៈរបាយការណ៍លទ្ធផលស្តីពីផ្សេងៗ (FVOCI) ឬ តម្លៃសមស្របតាមរយៈរបាយការណ៍ចំណេញ ឬខាត (FVTPL)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(II) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ក្រុមហ៊ុនអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ក្រុមហ៊ុន ធ្វើការវាយតម្លៃអំពីកម្មវត្ថុនៃម៉ូដែលអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតឥណទានផលប៉ុន្តែនីមួយៗ ព្រោះម៉ូដែលនេះឆ្លុះបញ្ចាំងពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់ពីផលប៉ុន្តែឥណទាន និងការអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីវាយតម្លៃ និងវាយការណ៍លទ្ធផលរបស់ផលប៉ុន្តែឥណទានទៅអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- វិធីដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់សំណង (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់ មិនត្រូវបានចាត់ទុកជាសកម្មភាពដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃជាទូទៅ ថាតើគោលបំណងដែលបានបញ្ជាក់របស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានសម្រេច និងលំហូរទឹកប្រាក់ត្រូវបានទទួលស្គាល់។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់("SPPI")

ចំពោះគោលបំណងនៃការវាយតម្លៃនេះ "ប្រាក់ដើម" គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ "ការប្រាក់" គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងអត្រាប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ក្រុមហ៊ុនត្រូវពិចារណាលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ វាមិនបញ្ចូលទាំងការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ក្រុមហ៊ុនពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយស្រួលដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតក្រុមហ៊ុន ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយក្រុមហ៊ុន ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏បានកំហិតក្រុមហ៊ុនក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ក្រុមហ៊ុនធ្វើការវិនិច្ឆ័យ ក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើមនិងការប្រាក់ឬទេ។ ជាទូទៅក្រុមហ៊ុនពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យនេះ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i) ការបាត់ចំណាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន (ត)

- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ក្រុមហ៊ុនលើការបាត់បង់ទ្រព្យសកម្ម ទាក់ទិននឹងការប្រមូលឥណទានបានមកវិញទាំងស្រុង
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការបាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលក្រុមហ៊ុនផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាលើការទទួលបានលំហូរទឹកប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលក្រុមហ៊ុនមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយក្រុមហ៊ុនមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតបង់ដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

បំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះក្រុមហ៊ុនវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបាន គឺជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើក្រុមហ៊ុនមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយនៃការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះ ដូចជាផ្នែកដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យសកម្មជាទូទៅមិនអាចអនុវត្តបាននោះទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI ដែលមិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះក្រុមហ៊ុននឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលចំណេញ ឬខាតពីការកែតម្រូវ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុន ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនត្រូវបានចាត់ទុកជាការឈប់ទទួលស្គាល់នោះទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយមិទ្ធផលដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលវាស់វែងតាមលំហូរថ្លៃដើម មានការប្រែប្រួល ដែលជាលទ្ធផលនៃកំណែទម្រង់គោលការណ៍អត្រាការប្រាក់ នោះក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ទៅតាមលក្ខខណ្ឌតម្រូវនៃកំណែទម្រង់។

ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់គោលការណ៍អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះមានលក្ខណៈចាំបាច់ ដោយសារវាផ្លាស់ប្តូរពីកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន - ពោលគឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់គោលការណ៍អត្រាការប្រាក់ នោះក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដូចដែលបានតម្រូវដោយកំណែទម្រង់គោលការណ៍អត្រាការប្រាក់។ បន្ទាប់ពីនោះ ក្រុមហ៊ុននឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(៣) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែក្រុមហ៊ុនមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយមវិធីដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ បំណុលនៅក្នុងប្រតិបត្តិការធម្មតារវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលក្រុមហ៊ុនអាចកំណត់រកបាននៅកាល បរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របនៃបំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិនអនុវត្តកាតព្វកិច្ច។

ក្រុមហ៊ុនវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះក្រុមហ៊ុនត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាច ប្រើប្រាស់ធាតុចូលដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ធាតុចូលដែលមិនអាច អង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃប្រតិបត្តិការមួយ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើក្រុមហ៊ុនកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬ បំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះធាតុចូលដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ និងខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈធាតុចូល ទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះ ក្រុមហ៊ុនវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃ លក់។

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការវាស់វែងតម្លៃសមស្រប (ត)

ផលប៉ុន្តែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយក្រុមហ៊ុន តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមកម្រិតផលប៉ុន្តែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋាននៃការកែតម្រូវហានិភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ នៅក្នុងផលប៉ុន្តែទ្រព្យនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវបានតម្លៃជាចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការ ដោយត្រូវធ្វើអប្បបរមាចាប់ពីកាលបរិច្ឆេទដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

(៧) ឱនភាពនៃតម្លៃ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) សម្រាប់គ្រប់ឥណទាន និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលផ្សេងទៀត ដែលមិនត្រូវបានវាស់វែងតាម FVTPL ដែលទាំងអស់នោះសំដៅទៅលើ “ឧបករណ៍ហិរញ្ញវត្ថុ”។ ឧបករណ៍មូលធន ពុំមានការខាតបង់លើឱនភាពនៃតម្លៃ អនុវត្តតាមស.វ.ទ.ហ.អ.ក 9។

ECL តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនមានភាពលំអៀង និងជាចំនួនប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ដែលត្រូវបានកំណត់ដោយការវាយតម្លៃលើលទ្ធផលជាច្រើនតម្លៃនៃពេលវេលា និងព័ត៌មានសមហេតុផលនិងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមក ស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ECL គឺត្រូវបានវាស់វែងតាមចំនួនស្មើនឹង (i) ECL រយៈពេល 12ខែ ឬ (ii) ECL ពេញមួយអាយុកាល សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលធ្លាប់មានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង (វិធីសាស្ត្រទូទៅ)។ ECL រយៈពេល 12ខែ គឺជាផ្នែកមួយនៃ ECL ពេញមួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍នៃការខកខានសងទៅលើឧបករណ៍ហិរញ្ញវត្ថុក្នុងរយៈពេល 12ខែ បន្ទាប់ពីការិយបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាល គឺជាការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាយតម្លៃតាមដំណាក់កាល

វិធីសាស្ត្របីដំណាក់កាល សម្រាប់ឱនភាពនៃតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេប្រើដោយផ្អែកលើ ថាតើមានភាពថយចុះសារវន្ត នៃហានិភ័យឥណទានទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែរឬទេ។ ដំណាក់កាលទាំងបីនេះ កំណត់នូវចំនួនសំវិធានធនដែលត្រូវបានគេទទួលស្គាល់។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនៃឥណទាន៖

- ដំណាក់កាលទី 1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ដែលមិនធ្លាប់មានការកើនឡើងនូវហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង ឬត្រូវបានគេចាត់ទុកថាជាហានិភ័យឥណទានដែលមិនមានឱនភាពនៃតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយ គួរតែត្រូវបានវាយតម្លៃស្ថិតនៅក្រោមដំណាក់កាលទី 1 គឺផ្អែកលើថ្ងៃហួសកាលកំណត់សង ដែលគិតត្រឹមថ្ងៃបច្ចុប្បន្ន ឬថ្ងៃហួសកាលកំណត់សងរហូតដល់ 29 ថ្ងៃ។ ក្រុមហ៊ុនទទួលស្គាល់ជា ECL រយៈពេល 12ខែ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 1។
- ដំណាក់កាលទី 2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន នាកាលបរិច្ឆេទរាយការណ៍ ដោយប្រៀបធៀបទៅនឹងការទទួលស្គាល់ជាលើកដំបូង។ ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន ជាទូទៅត្រូវបានកំណត់ឃើញថា មាននៅក្នុងគណនីដែលមានថ្ងៃហួសកាលកំណត់សងច្រើនជាង 29ថ្ងៃ រហូតដល់ 89ថ្ងៃ។ ក្រុមហ៊ុនទទួលស្គាល់ជា ECL ពេញមួយអាយុកាល សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 2។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា "ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3"។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានធាតុចូលដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានទូទាត់សង់ ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលក្រុមហ៊ុនមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង់ 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សង់ដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

- ដំណាក់កាលទី 3 រួមមានរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមានភស្តុតាងបញ្ជាក់ពីឱនភាពនៃតម្លៃដែលបណ្តាលមកពីព្រឹត្តិការណ៍នៃការខាតបង់មួយ ឬច្រើន កើតឡើងបន្ទាប់ពីការទទួលស្គាល់ជាលើកដំបូង ជាមួយនឹងផលប៉ះពាល់អវិជ្ជមានទៅលើការប៉ាន់ស្មាននៃ លំហូរទឹកប្រាក់នាពេលអនាគតនៃឥណទាន ឬផលប៉ត់ឥណទាន។ ជាទូទៅលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុនសម្រាប់ដំណាក់កាលទី 3 គឺជាគណនីដែលត្រូវនឹងនិយមន័យ ‘ការខកខានសង់’ ដែលត្រូវបានពន្យល់នៅក្នុងខណ្ឌបន្ទាប់។ ក្រុមហ៊ុនទទួលស្គាល់ជា ECL ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

និយមន័យនៃ “ការខកខានសង”

ក្រុមហ៊ុនចាត់ចំណាត់ថ្នាក់ឥណទាន គណនីត្រូវទទួល ឬទ្រព្យសកម្មហិរញ្ញវត្ថុណាមួយដែលមានការខកខានសងនៅពេលដែលវាមានឱនភាពនៃតម្លៃ។ ឧបករណ៍ហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់អវិជ្ជមានដល់ការប៉ាន់ស្មានលំហូរទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកើតឡើង។ ឥណទានក្នុងលក្ខខណ្ឌដែលអ្នកខ្ចីប្រាក់គ្មានសមត្ថភាពសង ជាធម្មតាត្រូវបានចាត់ទុកថាជាឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមពីនេះទៀត ឥណទានដែលមានថ្ងៃហួសកាលកំណត់សងលើសពី ៩០ថ្ងៃ ត្រូវបានចាត់ទុកថាជាឥណទានមានឱនភាពនៃតម្លៃ។

ហានិភ័យឥណទាននៅពេលទទួលស្គាល់ជាលើកដំបូង

នាការបរិច្ឆេទរបាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលហានិភ័យឥណទានបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធននៃការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង ECL ពេញមួយអាយុកាល។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើ ECL នោះក្រុមហ៊ុនពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន រួមបញ្ចូលទាំងបរិមាណ និងគុណភាពនៃព័ត៌មាននិងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុននិងការវាយតម្លៃឥណទានដែលមានស្រាប់ ព្រមទាំងរួមបញ្ចូលនូវព័ត៌មាននាពេលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង ECL រយៈពេល 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា នៅពេលធ្វើការប៉ាន់ស្មាន ECL គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ធាតុចូល ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការប៉ាន់ស្មានឱនភាពនៃតម្លៃ

ECL គឺជាការគណនាដោយផលគុណនៃនៃប្រូបាប៊ីលីតេនៃការខកខានសង ("PD") អត្រាខាតបង់ដោយសារការខកខានសង ("LGD") និងទំហំនៃការខកខានសង ("EAD") គួបផ្សំជាមួយនឹងពេលវេលានៃការបាត់បង់ ហើយវាត្រូវធ្វើការប៉ាន់ស្មានដោយរួមបញ្ចូលជាមួយ ព័ត៌មានសេដ្ឋកិច្ចនាពេលអនាគត និងតាមរយៈនៃការប្រើប្រាស់នូវបទពិសោធន៍ក្នុងការវិនិច្ឆ័យឥណទាន។

PD ត្រូវបានកំណត់ជាការប៉ាន់ស្មាននៃលទ្ធភាពដែលអតិថិជន នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬការខកខានសងក្នុងរយៈពេលជាក់លាក់មួយ ដែលជាធម្មតាក្នុងរយៈពេលមួយឆ្នាំ។ ការប៉ាន់ស្មានរបស់ ECL គឺតម្រូវឲ្យមាន PD រយៈពេល 12ខែ សម្រាប់ឥណទានដំណាក់កាលទី១ ក៏ដូចជា ECL ពេញមួយអាយុកាល សម្រាប់ឥណទានដំណាក់កាលទី២ និងដំណាក់កាលទី៣។ ដូច្នេះ តារាងពេញមួយអាយុកាលរបស់ PD តម្រូវឲ្យមានការគណនាដោយផ្អែកលើធាតុចូលពីមុនរបស់ក្រុមហ៊ុន។ ការប៉ាន់ស្មាននៃ PD ក៏តម្រូវឲ្យមាននិយ័តកម្មទៅលើការប្រមើលទៅថ្ងៃខាងមុខ ដើម្បីឆ្លុះបញ្ចាំងពីសេណារីយ៉ូនៃម៉ាក្រូសេដ្ឋកិច្ចនាពេលអនាគត។ ទម្រង់នៃលក្ខខណ្ឌ នឹងត្រូវបានគេកែសម្រួលដោយប្រើវិធីសាស្ត្រស្ថិតិ ផ្អែកលើធាតុចូលដែលអាចរកបាន សម្រាប់ការប៉ាន់ស្មាន PD ពេញមួយអាយុកាល។

LGD គឺជាការប៉ាន់ស្មាននៃការខាតបង់ទាំងស្រុង ក្នុងករណីដែលមានព្រឹត្តិការណ៍នៃការខកខានសង។ ចំនួនសាច់ប្រាក់សរុបដែលទទួលបានមកវិញ ត្រូវបានយកមកពិចារណាក្នុងការគណនា LGD។

EAD ត្រូវបានកំណត់ថា ជាការប៉ាន់ប្រមាណនៃវិសាលភាពដែលក្រុមហ៊ុនអាចបង្ហាញដល់គូភាគី ក្នុងព្រឹត្តិការណ៍ និងនៅពេលដែល មានការខកខានសងរបស់គូភាគី។ ដូច្នេះគោលបំណងនៃម៉ូឌុល EAD គឺដើម្បីប៉ាន់ស្មានផលប៉ះពាល់របស់ក្រុមហ៊ុន ឬសមតុល្យដែលនៅសល់សម្រាប់គណនីដែលអាចនឹងខកខានសងនៅក្នុងការិយបរិច្ឆេទរាយការណ៍ណាមួយ។

ព័ត៌មាននាពេលអនាគត

ក្រុមហ៊ុនបានរួមបញ្ចូលព័ត៌មាននាពេលអនាគត ទៅក្នុងវាយតម្លៃ លើថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដែរឬទេ និងទៅក្នុងការវាស់វែង ECL។ អថេរនៃម៉ាក្រូសេដ្ឋកិច្ច "MEVs" ត្រូវបានរួមបញ្ចូលទៅក្នុងម៉ូឌុលនាពេលអនាគត និងការធ្វើប្រូបាប៊ីលីតេមធ្យម។ ការវិភាគ រវាងបទពិសោធន៍នៃការខកខានសងពីមុន និងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ត្រូវបានទាមទារឲ្យអនុវត្ត ដើម្បីកំណត់ពីទំនាក់ទំនងរវាងគ្នានឹងគ្នា។ បន្ទាប់ពីនោះមក ដោយការប្រើអថេរនៃម៉ាក្រូសេដ្ឋកិច្ចដែលពាក់ព័ន្ធ ក្រុមហ៊ុនអាចកំណត់ចំនួនសមស្របនៃ ECL ដោយយោងទៅតាមការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ព័ត៌មាននាពេលអនាគត (ត)

អថេរនៃម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ ដែលត្រូវបានគេប្រើក្នុងសេណារីយ៉ូនៃសេដ្ឋកិច្ចនីមួយៗ សម្រាប់គណនា ECL រួមមានផលិតផលក្នុងស្រុកសរុប អត្រាគ្មានការងារធ្វើ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ និងការប្រាក់កម្ចីជាមធ្យមក្នុងរយៈពេល 12 ខែ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬមួយផ្នែក។ ករណីនេះមានជាទូទៅ នៅពេលក្រុមហ៊ុន កំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ក្រុមហ៊ុនក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតែត្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរំពឹងទុកនៃការរៀបចំឡើងវិញ នឹងមិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាទៅតាមទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ (ត)

- ប្រសិនបើការរំពឹងទុកនៃការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយដែលទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ហើយត្រូវបានធ្វើអប្បបរមាចាប់ពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លីដែលមានសន្ទនីយភាពខ្ពស់ ជាមួយនឹងកាលាវសានដើមរយៈពេល៣ខែ ឬតិចជាងនេះនៅពេលទិញ ហើយអាចប្តូរទៅជាសាច់ប្រាក់បានឆាប់រហ័ស និងមិនមានហានិភ័យជាសារវន្តនៃការផ្លាស់ប្តូរតម្លៃ។

ង. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ធនាគារលើដើមទុន និងទុនបម្រុងកាតព្វកិច្ច ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់កម្ពុជាស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយត្រូវបានកំណត់គិតជាភាគរយ នៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន រៀងគ្នា។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត ដែលបានកត់ត្រាតាមថ្លៃដើម និងប្រាក់បញ្ញើមានកាលកំណត់ដែលទទួលបានការប្រាក់ផងដែរ។

ច. សមតុល្យនៅធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដក ECL។

ឆ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដែលពួកគេត្រូវបានវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរ។ ថ្លៃដើម ត្រូវបានរួមបញ្ចូលនូវចំណាយដែលកើតឡើង ដោយផ្ទាល់សម្រាប់ការទិញនូវទ្រព្យសកម្ម និងចំណាយពាក់ព័ន្ធផ្សេងទៀត ក្នុងការនាំយកនូវទ្រព្យសកម្មទាំងនោះមកក្នុងលក្ខខណ្ឌ ដើម្បីបម្រើការងារ និងគោលដៅប្រើប្រាស់ និងថ្លៃដើមក្នុងការកម្ទេច និងយកចេញនូវទ្រព្យសកម្ម និងការស្តារមកវិញនូវទីតាំងឲ្យស្ថិតក្នុងទ្រង់ទ្រាយដើម។

ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធនដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរទឹកប្រាក់ដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

(ii) ការចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជា "ចំណូលផ្សេងៗ" និង "ចំណាយផ្សេងៗ" នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ក្រុមហ៊ុន ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវរាយបញ្ចូលទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំជាប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ទ្រព្យ និងបរិក្ខារ (ត)

(៣) រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុ នោះត្រូវបានធ្វើរំលស់ដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាត លើមូលដ្ឋានរំលស់ថេរលើ អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬ ទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីកាលបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់ បាន។

រំលស់ ត្រូវបានគណនាលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុ នីមួយៗ នៃទ្រព្យ និងបរិក្ខារ ដូចខាងក្រោម៖

	អាយុកាល
គ្រឿងសង្ហារឹម	5ឆ្នាំ
យានយន្ត	5ឆ្នាំ
ទោចក្រយានយន្ត	4ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារបច្ចេកវិទ្យា	4ឆ្នាំ
បរិក្ខារទំនាក់ទំនង	4ឆ្នាំ
ការកែលម្អទ្រព្យជួល	
ការិយាល័យ	រយៈពេលភតិសន្យា៖ ចាប់ពី1ឆ្នាំ ដល់10ឆ្នាំ
ទីតាំងដាក់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ	រយៈពេលភតិសន្យា៖ ចាប់ពី1ឆ្នាំ ដល់5ឆ្នាំ

ទ្រព្យសកម្មដែលបានរំលស់យ៉ាងពេញលេញ ត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ទ្រព្យ សកម្មលែងត្រូវបានប្រើប្រាស់ ឬមិនគិតថ្លៃបន្ថែមទៀតចំពោះការរំលស់ ត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្ម ទាំងនេះ។

ឈ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានកុំព្យូទ័រសូហ្វវែរ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃ បង្គរ ប្រសិនបើមាន។ កុំព្យូទ័រសូហ្វវែរ ត្រូវបានធ្វើរំលស់ផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា 10%ក្នុង1ឆ្នាំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ទ្រព្យសកម្មអរូបី (ត)

ប្រសិនបើមានការចង្អុលបង្ហាញថា ថាមានការផ្លាស់ប្តូរជាសារវន្តណាមួយ ក្នុងអត្រាលៃសំនិងអាយុកាលប្រើប្រាស់ ឬតម្លៃសំណល់នៃកុំព្យូទ័រសូហ្វវែរ រំលស់ត្រូវបានកែប្រែពីការិយបរិច្ឆេទបច្ចុប្បន្ន ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។ ការងារដែលកំពុងដំណើរការ មិនត្រូវបានគេរំលស់ទេរហូតដល់ពេលដែលទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់ និងដាក់ឲ្យដំណើរការ។

ញ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិក្នុងការគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការទូទាត់ភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្មឬស្តារឡើងវិញនូវទីតាំងឲ្យស្ថិតក្នុងទ្រង់ទ្រាយដើម ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេលបន្ទាប់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នាទៅនឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ ប្រសិនបើមាន និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់ នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ដែលរួមមានការិយាល័យ និងទីតាំងដាក់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ មានចាប់ពី 1ឆ្នាំ ដល់ 10ឆ្នាំ។

ភតិសន្យាក្នុងករណីដែលក្រុមហ៊ុនជាភតិកៈ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា ហើយត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីកើនឡើងរបស់ភតិកៈ។ ជាទូទៅក្រុមហ៊ុន ប្រើអត្រាការប្រាក់កម្ចីរបស់ខ្លួនជាអត្រាអប្បបរមា។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលក្រុមហ៊ុនជាភតិកៈ (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យាមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- ការអនុវត្តតម្លៃទិញក្រោមជម្រើសនៃការទិញ ដែលក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើក្រុមហ៊ុនមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែក្រុមហ៊ុនមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ក្រុមហ៊ុន ចាត់ទុកភតិសន្យាមានរយៈពេលខ្លី នៅពេលដែលភតិសន្យាមានរយៈពេល 12ខែ ឬតិចជាងនេះគិតចាប់ពីការិយបរិច្ឆេទនៃការចាប់ផ្តើមជួល។ ក្រុមហ៊ុន ក៏អនុវត្តផងដែរនូវការមិនទទួលស្គាល់ចំពោះភតិសន្យាដែលមានតម្លៃទាបលើទ្រព្យសកម្ម រួមមានគ្រឿងសង្ហារឹមការិយាល័យ ដែលត្រូវបានចាត់ទុកថាមានតម្លៃទាប (ឧទាហរណ៍៖ តម្លៃក្រោម 5,000 ដុល្លារអាមេរិក)។ ការទូទាត់ភតិសន្យាដែលមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់ជាចំណាយ តាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

ដ. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានវាស់វែងតាមតម្លៃដែលអាចប៉ាន់ស្មានបាន។

ប. ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង នៅពេលបន្ទាប់ តាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង នៅពេលបន្ទាប់ តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឈ. អនុបំណុល

អនុបំណុល គឺជាបំណុលរយៈពេលយូរ ដែលវាស្ថិតនៅបន្ទាប់បន្សំពីបំណុលហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុន។ បំណុលទាំងនេះត្រូវបានរាប់បញ្ចូលទុកជាផ្នែកមួយនៃបំណុលរបស់ក្រុមហ៊ុន និងត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនដែលជាប្រភពដើមទុនថ្នាក់ទី២ ដោយអនុវត្តតាមសេចក្តីណែនាំពីធនាគារជាតិនៃកម្ពុជា។ លម្អៀងពីអត្រាប្តូររូបិយប័ណ្ណលើអនុបំណុល ត្រូវបានកត់ត្រាទៅក្នុងរបាយការណ៍ចំណេញ ឬខាត ។

ណ. អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើក្រុមហ៊ុន មានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii) អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ក្រុមហ៊ុនចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅក្នុងការិយបរិច្ឆេទដែលចំណាយនេះបានកើតឡើង។

ត. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ទ.ហ.អ.ក ៩ និងសំវិធានធន តាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាក្សីណែនាំ លេខ ធ៧-០១៨-០០១ ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

សំវិធានធនតាមបទប្បញ្ញត្តិ គម្របឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធ្វើចំណាត់ថ្នាក់នៃផលបត្រឥណទានរបស់ពួកគេជា ៥ ថ្នាក់ ហើយផ្តល់សំវិធានធនទូទៅ និងសំវិធានធនជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	អត្រាសំវិធានធន
ស្តង់ដារ	០ថ្ងៃ ដល់ ១៤ថ្ងៃ (រយៈពេលខ្លី)	1%
	០ថ្ងៃ ដល់ ២៩ថ្ងៃ (រយៈពេលវែង)	
ឃ្លាំមើល	១៥ថ្ងៃ ដល់ ៣០ថ្ងៃ (រយៈពេលខ្លី)	3%
	៣០ថ្ងៃ ដល់ ៨៩ថ្ងៃ (រយៈពេលវែង)	
ក្រោមស្តង់ដារ	៣១ថ្ងៃ ដល់ ៩០ថ្ងៃ (រយៈពេលខ្លី)	20%
	៩០ថ្ងៃ ដល់ ១៧៩ថ្ងៃ (រយៈពេលវែង)	
ជាប់សង្ស័យ	៦១ថ្ងៃ ដល់ ៩០ថ្ងៃ (រយៈពេលខ្លី)	50%
	១៨០ថ្ងៃ ដល់ ៣៥៩ថ្ងៃ (រយៈពេលវែង)	
បាត់បង់	ចាប់ពី ៩១ថ្ងៃឡើងទៅ (រយៈពេលខ្លី)	100%
	៣៦០ថ្ងៃ ឬ ច្រើនជាង (រយៈពេលវែង)	

ក្រុមហ៊ុននឹងធ្វើការប្រៀបធៀបរវាង សំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ៩ និងសំវិធានធនតាមបទប្បញ្ញត្តិ ហើយ៖

- ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ៩ ក្រុមហ៊ុនធ្វើការកាត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ៩ និង
- ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ៩ ក្រុមហ៊ុនធ្វើការកាត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ៩ ហើយផ្ទេរចំនួនលម្អៀងពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ចំនួននៃឥណទានរៀបចំឡើងវិញ បានកើនឡើងជាលំដាប់ ដោយសារតែផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ 2021 ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ.០២១.២៣១៤.ឆ.ត ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ក្នុងគោលបំណងកាត់បន្ថយនូវហានិភ័យឥណទាន សំដៅរក្សាស្ថេរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។ ឥណទានរៀបចំឡើងវិញទាំងឡាយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវធ្វើចំណាត់ថ្នាក់ និងសំវិធានធនឡើងវិញ ដោយផ្អែកទៅលើសារាចរណែនាំនេះ។ ចំពោះឥណទានដែលស្ថិតក្នុងរយៈពេលវាយតម្លៃ ត្រូវរក្សាចំណាត់ថ្នាក់ដូចនៅមុនពេលដែលមានការរៀបចំឡើងវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ក. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ក្រុមហ៊ុន បានពិនិត្យសារព័ត៌មាននេះ និងមានទស្សនៈថា ការវាយតម្លៃទៅលើហានិភ័យឥណទានរបស់ក្រុមហ៊ុន ដែលមានស្រាប់ មានភាពសមស្របទៅតាមលក្ខខណ្ឌតម្រូវដែលមានចែងនៅក្នុងសារព័ត៌មាននេះ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ច. ដើមទុន – ថ្លៃដើមក្នុងការបោះផ្សាយភាគហ៊ុន

ដើមទុនផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច។

ទ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចនាពេលបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមាដែលនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃហិរញ្ញប្បទាន។

ធន. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួលបាន តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់ថ្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ក្រុមហ៊ុនធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូល ECL។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរួមបញ្ចូលទាំង (ECL)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម បូក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធន ECL។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់និយ័តកម្មតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់នៃនិយ័តកម្មឧបករណ៍ការពារបានចាប់ផ្តើមឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ប៉ុន្តែចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ន. ប្រាក់កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត រួមទាំងថ្លៃសេវាគណនីត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ទ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ទ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងក្រុមហ៊ុន ត្រូវអនុវត្ត ស.រ.ទ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ទ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ទ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យដាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាគឺមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

ជ. ចំណូលវិភាគទាន

ក្រុមហ៊ុន ទទួលស្គាល់ជំនួយឥតសំណងពីរាជរដ្ឋាភិបាល ទាក់ទងនឹងការបន្ថយពន្ធកាត់ទុកលើចំណាយការប្រាក់ លើមូលបត្របំណុលនៅក្នុងរបាយការណ៍ចំណេញ ឬខាត ថាជាចំណូលផ្សេងៗដោយផ្អែកលើមូលដ្ឋានជាប្រព័ន្ធ ក្នុងអំឡុងការិយបរិច្ឆេទ ដែលចំណាយនោះត្រូវបានទទួលស្គាល់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញតាមនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយពាក់ព័ន្ធ “ចំណាយផ្សេងៗ”។

(i) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។ ចំនួនប្រាក់ពន្ធបច្ចុប្បន្នដែលត្រូវបង់ឬទទួល គឺជាការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនប្រាក់ពន្ធដែលរំពឹងថានឹងត្រូវបង់ឬទទួល ដែលឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងពន្ធចំណូល ប្រសិនបើមាន។ វាត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬមានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ភាពលម្អៀងបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យាជាក់លាក់ណាមួយ ត្រូវបានចាត់ទុកថាជាកញ្ចប់សុទ្ធ (ភតិសន្យា) ក្នុងគោលបំណងទទួលស្គាល់ពន្ធពន្យារ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនេះត្រូវកត់ត្រាបញ្ជ្រាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

៣. ពន្ធលើប្រាក់ចំណេញ (ត)

(ii) ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍ និងឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជាដែលទាក់ទងទៅនឹងចំណូលពន្ធប្រសិនបើមាន។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលក្រុមហ៊ុនរំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

ក. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចបានស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថា ជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាព ដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ម. ស្តង់ដារថ្មីវិសោធនកម្មលើបទដ្ឋាន និងលក្ខខណ្ឌតម្រូវនាពេលខាងមុខ

ការកែប្រែ និងការបកស្រាយទាក់ទងនឹងស្តង់ដារដូចខាងក្រោម ដែលបានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មិនត្រូវបានរំពឹងថានឹងជះឥទ្ធិពលគួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ៖

លក្ខខណ្ឌតម្រូវដែលបានចូលជាធរមាននាពេលបច្ចុប្បន្ន

- សម្បទានជួលដែលពាក់ព័ន្ធនឹងកូវីដ-១៩(វិសោធនកម្មលើ ស.វ.ទ.ហ.អ.ក 16)
- កំណែទម្រង់គោលការណ៍អត្រាការប្រាក់ – ដំណាក់កាលទី២ (វិសោធនកម្មលើ ស.វ.ទ.ហ.អ.ក 9 ស.គ.អ.ក 39 ស.វ.ទ.ហ.អ.ក 7 ស.វ.ទ.ហ.អ.ក 4 និងស.វ.ទ.ហ.អ.ក 16)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ម. ស្តង់ដារថ្មីវិសោធនកម្មលើបទដ្ឋាន និងលក្ខខណ្ឌតម្រូវនាពេលខាងមុខ (ត)

លើសពីនេះទៅទៀត មានស្តង់ដារថ្មីមួយចំនួន ដែលបានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បានអនុវត្តស្តង់ដារថ្មី ឬស្តង់ដារដែលបានរងវិសោធនកម្មទាំងនោះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

លក្ខខណ្ឌតម្រូវនាពេលខាងមុខ

១) ពន្ធពន្យារទាក់ទិននឹងទ្រព្យសកម្ម និងបំណុល ដែលកើតឡើងពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ ស.គ.អ.ក 12)

ការធ្វើវិសោធនកម្មនេះ បង្កើនវិសាលភាពនៃការលើកលែងសម្រាប់ការទទួលស្គាល់ដំបូង ដោយដកចេញប្រតិបត្តិការណា ដែលផ្តល់នូវភាពស្មើគ្នា និងកាត់កងលម្អៀងបណ្តោះអាសន្ន - ឧទាហរណ៍៖ បំណុលភតិសន្យា។ ការធ្វើវិសោធនកម្មនេះអនុវត្តលើការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ សម្រាប់បំណុលភតិសន្យា ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល នឹងចាំបាច់ត្រូវទទួលស្គាល់តាំងពីចាប់ផ្តើមដំបូងនៃរយៈពេលប្រៀបធៀបដំបូងបំផុតដែលបានបង្ហាញ ដែលផលប៉ះពាល់បង្កត្រូវបានទទួលស្គាល់ថាជានិយ័តកម្មទៅក្នុងប្រាក់ចំណេញរក្សាទុក ឬបាត់បង់ផ្សេងៗ នៃមូលធននៅកាលបរិច្ឆេទនោះ។ សម្រាប់ប្រតិបត្តិការផ្សេងៗទាំងអស់ វិសោធនកម្មអនុវត្តចំពោះប្រតិបត្តិការដែលកើតឡើងបន្ទាប់ពីការចាប់ផ្តើមនៃរយៈពេលដំបូងបំផុតដែលបានបង្ហាញ។

ក្រុមហ៊ុនកត់ត្រាពន្ធពន្យារលើបំណុលភតិសន្យាដោយអនុវត្តវិធីសាស្ត្រ ‘ភ្ជាប់បញ្ចូលគ្នា’ ដែលនាំឱ្យទទួលបានលទ្ធផលស្រដៀងគ្នាទៅនឹងវិសោធនកម្ម លើកលែងតែផលប៉ះពាល់លើចំនួនសុទ្ធនៃពន្ធពន្យារ ដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅក្រោមវិសោធនកម្មនេះ ក្រុមហ៊ុននឹងទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដាច់ដោយឡែកពីគ្នា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លម្អៀងបណ្តោះអាសន្នជាប់ពន្ធ ទាក់ទងនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុនមានចំនួន 14,977,091 ដុល្លារអាមេរិក ហើយលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ទាក់ទងនឹងបំណុលភតិសន្យារបស់ក្រុមហ៊ុនមានចំនួន 15,591,438 ដុល្លារអាមេរិក ដែលទាំងនេះបណ្តាលឱ្យមានពន្ធពន្យារសុទ្ធជាទ្រព្យសកម្មរបស់ក្រុមហ៊ុន ចំនួន 122,870 ដុល្លារអាមេរិក (កំណត់សម្គាល់ 19)។ ក្រោមការធ្វើវិសោធនកម្មនេះ ក្រុមហ៊ុននឹងបង្ហាញពន្ធពន្យារជាបំណុលចំនួន 2,995,418 ដុល្លារអាមេរិក ដាច់ដោយឡែកពីពន្ធពន្យារជាទ្រព្យសកម្មចំនួន 3,118,288 ដុល្លារអាមេរិក។ ពុំមានផលប៉ះពាល់លើប្រាក់ចំណេញរក្សាទុកឡើយនៅក្នុងការអនុវត្តវិសោធនកម្មនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

3. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ម. ស្តង់ដារថ្មី វិសោធនកម្មលើបទដ្ឋាន និងលក្ខខណ្ឌតម្រូវនាពេលខាងមុខ (ត)

(ii) ស្តង់ដារផ្សេងៗ

ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មលើស្តង់ដារ ដូចខាងក្រោម មិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះឡើយ៖

- ការកែសម្រួលប្រចាំឆ្នាំលើស្តង់ដារ ស.វ.ទ.ហ.អ.ក ឆ្នាំ២០១៨ – ២០២០
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ទឹកប្រាក់ទទួលបានមុនពេលការដាក់ប្រើប្រាស់ដែលមានកំណត់ទុកជាមុន (វិសោធនកម្មលើស.គ.អ.ក 16)
- ឯកសារយោងចំពោះក្របខណ្ឌទស្សនទាន (វិសោធនកម្មលើស.វ.ទ.ហ.អ.ស.ក 3)
- ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី និងបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1)
- ការលាតត្រដាងព័ត៌មានលើគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និងសេចក្តីថ្លែងការណ៍ការអនុវត្ត ស.វ.ទ.ហ.អ.ក លើកទី២)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 8)។

4. ការប្តូររូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកទៅប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូរជាប្រាក់រៀលដោយរបស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមតាម ស.គ.អ.ក 21 – ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាសបរិច្ឆេទរាយការណ៍ ហើយដើមទុន និងគណនីមូលធនផ្សេងៗ ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូររួម នៅក្នុងការិយបរិច្ឆេទដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការដោយសារតែអត្រាប្តូររូបិយប័ណ្ណ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

4. ការប្តូររូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកទៅប្រាក់រៀល (ត)

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រានាការណ៍ បរិច្ឆេទរាយការណ៍	អត្រាមធ្យម 12ខែ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	1 ដុល្លារអាមេរិក =	4,074រៀល	4,068រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក =	4,045រៀល	4,077រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

5. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សាខានានា	184,569,664	751,936,812	116,999,478	473,262,889
ទីស្នាក់ការកណ្តាល	37,795,735	153,979,824	43,578,608	176,275,469
	<u>222,365,399</u>	<u>905,916,636</u>	<u>160,578,086</u>	<u>649,538,358</u>

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយប័ណ្ណរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ដុល្លារអាមេរិក	184,320,172	750,920,382	130,637,165	528,427,332
រៀលខ្មែរ	34,859,816	142,018,890	26,845,731	108,590,982
បាតថៃ	3,185,411	12,977,364	3,095,190	12,520,044
	<u>222,365,399</u>	<u>905,916,636</u>	<u>160,578,086</u>	<u>649,538,358</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

5. សាច់ប្រាក់ក្នុងដៃ (ត)

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
សាច់ប្រាក់ក្នុងដៃ	222,365,399	905,916,636	160,578,086	649,538,358
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
គណនីចរន្ត	139,856,737	569,776,347	87,265,227	352,987,843
គណនីមានកាលកំណត់ (កាលស្ថានដំបូងរហូតដល់ ៣ខែ)	373,638	1,522,201	165,207,294	668,263,504
សមតុល្យនៅធនាគារផ្សេងៗ				
គណនីចរន្ត	2,240,993	9,129,805	3,959,939	16,017,953
គណនីសន្សំ	90,418	368,363	55,241	223,450
	<u>364,927,185</u>	<u>1,486,713,352</u>	<u>417,065,787</u>	<u>1,687,031,108</u>

6. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	កំណត់សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត	(ក)	139,856,737	569,776,347	87,265,227	352,987,843
ប្រាក់បញ្ញើមានកាលកំណត់ (កាលស្ថានដំបូងរហូតដល់ ៣ខែ)	(ក)	373,638	1,522,201	165,207,294	668,263,504
ប្រាក់បញ្ញើមានកាលកំណត់ (កាលស្ថានដំបូងច្រើនជាង ៣ខែ)	(ក)	148,184	603,702	148,888	602,252
ប្រាក់តម្កល់ធានាលើដើមទុន	(ខ)	30,000,000	122,220,000	23,000,000	93,035,000
ប្រាក់បម្រុងកាតព្វកិច្ច	(គ)	198,040,807	806,818,247	162,733,990	658,258,990
		<u>368,419,366</u>	<u>1,500,940,497</u>	<u>438,355,399</u>	<u>1,773,147,589</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

6. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

(ក) គណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់

គណនីចរន្តមិនទទួលបានការប្រាក់នោះទេ។

ក្នុងអំឡុងកាលបរិច្ឆេទ ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលស្ថានដំបូងរហូតដល់ ៣ខែ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ០.០៤% ទៅ ១.៦៣% (ឆ្នាំ២០២០៖ ចាប់ពី ០.០២% ដល់ ១.៦០%) ហើយប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលស្ថានដំបូងលើសពី ៣ខែ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ០.១៣% ទៅ ១.៩១% (ឆ្នាំ២០២០៖ ចាប់ពី ០.២៣% ដល់ ១.៩៣%)។

(ខ) ប្រាក់តម្កល់ធានាលើដើមទុន

តាមប្រកាសលេខ B7-07-163 ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ ក្រុមហ៊ុនតម្រូវឱ្យរក្សាប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនបានបង្កើនប្រាក់តម្កល់ធានាលើដើមទុនរហូតដល់ ៣០ លានដុល្លារអាមេរិក បន្ទាប់ពីទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លើការបង្កើនដើមទុន។ ប្រាក់បញ្ញើនេះ មិនអាចយកមកសម្រាប់ជាការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែត្រូវបានបង្វិលត្រឡប់មកវិញ នៅពេលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ប្រាក់តម្កល់ធានាលើដើមទុន ទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ០.០៤% (ឆ្នាំ២០២០៖ ០.០៩%) នៅក្នុងអំឡុងកាលបរិច្ឆេទ។

(គ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨.០០% នៃប្រាក់បញ្ញើរបស់អតិថិជន ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ B7-07-163។ ប្រាក់បម្រុងកាតព្វកិច្ច នឹងត្រូវប្រែប្រួលទៅតាមកម្រិតនៃការដាក់ប្រាក់បញ្ញើពីអតិថិជន ហើយប្រាក់បម្រុងកាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនបានផ្ទេរទឹកប្រាក់បន្ថែមសរុបចំនួន ៦,៤៧១,៩៣០ ដុល្លារអាមេរិក ទៅក្នុងគណនីបម្រុងកាតព្វកិច្ចជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីរក្សានូវកម្រិតប្រាក់បម្រុងកាតព្វកិច្ចអប្បបរមាដើម្បីឱ្យស្របតាមប្រកាសខាងលើ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

7. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
គណនីចរន្ត	2,240,993	9,129,805	3,959,939	16,017,953
គណនីសន្សំ	90,418	368,363	55,241	223,450
សមតុល្យដុលជាមួយ ធនាគារផ្សេងៗ	2,331,411	9,498,168	4,015,180	16,241,403
សំវិធានធនលើការខាតបង់នៃ ឱនភាពនៃតម្លៃ	(23,314)	(94,981)	(40,151)	(162,411)
	2,308,097	9,403,187	3,975,029	16,078,992

គណនីចរន្ត ទទួលបានអត្រាការប្រចាំឆ្នាំប្រាក់រហូតដល់ 0.75% (2020៖ 0.00% ទៅ 1.00%) ហើយគណនីសន្សំ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី 0.00% ទៅ 0.20% (2020៖ 0.00% ទៅ 1.00%) ក្នុងអំឡុងកាលបរិច្ឆេទ។

សមតុល្យជាមួយធនាគារផ្សេងៗតាមប្រភេទរូបិយប័ណ្ណមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ដុល្លារអាមេរិក	1,759,006	7,166,190	1,742,434	7,048,146
រៀលខ្មែរ	572,405	2,331,978	2,272,746	9,193,257
	2,331,411	9,498,168	4,015,180	16,241,403

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

7. សមតុល្យនៅធនាគារផ្សេងៗ (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ លើសមតុល្យជាមួយធនាគារផ្សេងៗ ក្នុងអំឡុង កាលបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅថ្ងៃទី១ ខែមករា	40,151	162,411	11,033	44,959
ទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬខាត	(16,837)	(68,493)	29,118	118,715
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,063	-	(1,263)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	23,314	94,981	40,151	162,411

8. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ជាគ្រុមដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានបុគ្គល	3,683,632,514	15,007,118,862	2,973,563,176	12,028,063,047
ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម	61,901,154	252,185,301	48,733,619	197,127,489
ឥណទានបុគ្គលិក	7,300,898	29,743,858	8,148,355	32,960,096
ឥណទានក្រុម	176,926	720,797	375,579	1,519,217
	3,753,011,492	15,289,768,818	3,030,820,729	12,259,669,849
កម្រៃសេវាឥណទានដែលមិនទាន់រំលស់	(34,840,611)	(141,940,649)	(28,858,791)	(116,733,810)
	3,718,170,881	15,147,828,169	3,001,961,938	12,142,936,039
ការប្រាក់បង្គរដែលត្រូវទទួល	30,187,544	122,984,054	26,231,489	106,106,373
	3,748,358,425	15,270,812,223	3,028,193,427	12,249,042,412
សំវិធានធនលើការខាតបង់នៃ ឱនភាពនៃតម្លៃ	(56,790,432)	(231,364,220)	(49,613,493)	(200,686,579)
	3,691,567,993	15,039,448,003	2,978,579,934	12,048,355,833

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

8. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ លើឥណទានផ្តល់ដល់អតិថិជន ក្នុងអំឡុង ការិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)	
សមតុល្យនាថ្ងៃទី១ ខែមករា	49,613,493	200,686,579	26,232,892	106,899,034
ទទួលស្គាល់នៅក្នុងរបាយការណ៍				
ចំណេញ ឬខាត	14,722,763	59,892,200	23,380,601	95,322,710
ការលុបចេញក្នុងការិយបរិច្ឆេទ	(7,545,824)	(30,696,412)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,481,853	-	(1,535,165)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	56,790,432	231,364,220	49,613,493	200,686,579

អត្រាការប្រាក់ប្រចាំឆ្នាំលើឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	2021	2020
ឥណទានក្រុម	16.20% - 18.00%	16.20% - 18.00%
ឥណទានបុគ្គល	6.50% - 27.60%(មុនខែមេសា ឆ្នាំ២០១៧) 7.00% - 18.00% (ក្រោយខែមេសា ឆ្នាំ២០១៧)	10.00% - 32.40%(មុនខែមេសា ឆ្នាំ២០១៧) 7.00% - 18.00%(ក្រោយខែមេសា ឆ្នាំ២០១៧)
ឥណទាន Biogas	18%	0%
ឥណទានបុគ្គលិក	8.00% - 10.00%	8.00% - 10.00%

អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់ឥណទានថ្មី និងឥណទានឡើងវិញគឺត្រូវបានកម្រិតត្រឹម 18% ចាប់ពីថ្ងៃចូលជា ធរមានថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តាមប្រកាសលេខ ធ៧-០១៧-១០៩ ស្តីពីការកំណត់ពិធានការប្រាក់។ សមតុល្យ ឥណទានទៅអតិថិជន ជាមួយអត្រាការប្រាក់ច្រើនជាង 18% គឺសំដៅទៅលើឥណទានដែលបានផ្តល់ឲ្យមុន ពេលចេញប្រកាសនេះ ហើយមានសមតុល្យនៅសល់នាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សម្រាប់ការវិភាគបន្ថែមលើឥណទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 33.1។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

9. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់បង់មុន	1,139,886	4,643,896	767,359	3,103,967
ប្រាក់កក់	611,637	2,491,809	513,266	2,076,161
ការវិនិយោគរយៈពេលវែង	28,167	114,752	28,167	113,936
ផ្សេងៗ	48,512	197,638	42,604	172,333
	<u>1,828,202</u>	<u>7,448,095</u>	<u>1,351,396</u>	<u>5,466,397</u>
សំវិធានធនលើការខាតបង់នៃ ឱនភាពនៃតម្លៃ	(12,233)	(49,837)	(10,300)	(41,664)
	<u>1,815,969</u>	<u>7,398,258</u>	<u>1,341,096</u>	<u>5,424,733</u>

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃលើប្រាក់កក់ដែលអាចដកវិញបាន ក្នុងអំឡុង
កាលបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនាថ្ងៃទី១ ខែមករា	10,300	41,664	8,841	35,762
ទទួលស្គាល់នៅក្នុងរបាយការណ៍ ចំណេញ ឬខាត	1,933	7,863	1,459	5,948
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	310	-	(46)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	<u>12,233</u>	<u>49,837</u>	<u>10,300</u>	<u>41,664</u>

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

10. ទ្រព្យនិងបរិក្ខារ

	2021								
	គ្រឿងសង្ហារឹម ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទោចក្រ យានយន្ត ដុល្លារអាមេរិក	កុំព្យូទ័រនិងបរិក្ខារ បច្ចេកវិទ្យា ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ទំនាក់ទំនង ដុល្លារអាមេរិក	ទ្រព្យកំពុង បង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម									
សមតុល្យនាថ្ងៃទី១ ខែមករា	5,355,637	3,037,394	360,678	9,030,420	2,401,455	326,356	295,714	20,807,654	84,166,960
ការទិញបន្ថែម	190,187	97,500	-	365,373	5,674	17,716	605,922	1,282,372	5,216,689
ការលក់ចេញ/លុបចេញ	(55,778)	(283,171)	-	(165,606)	(6,263)	-	-	(510,818)	(2,078,008)
ការផ្ទេរ	27,085	-	-	567,514	18,341	-	(612,940)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	608,052
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	5,517,131	2,851,723	360,678	9,797,701	2,419,207	344,072	288,696	21,579,208	87,913,693
ដក៖ រំលស់បង្គរ									
សមតុល្យនាថ្ងៃទី១ ខែមករា	4,222,332	2,315,084	349,819	6,215,744	1,788,910	252,962	-	15,144,851	61,260,921
រំលស់ក្នុងការិយបរិច្ឆេទ	413,709	273,348	3,588	1,184,888	169,500	27,398	-	2,072,431	8,430,649
ការលក់ចេញ/លុបចេញ	(53,862)	(274,712)	-	(164,755)	(6,263)	-	-	(499,592)	(2,032,340)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	448,638
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	4,582,179	2,313,720	353,407	7,235,877	1,952,147	280,360	-	16,717,690	68,107,868
តម្លៃយោង									
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	934,952	538,003	7,271	2,561,824	467,060	63,712	288,696	4,861,518	19,805,825

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

10. ទ្រព្យនិងបរិក្ខារ (ត)

	2020								
	គ្រឿងសង្ហារឹម ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទោចក្រ យានយន្ត ដុល្លារអាមេរិក	កុំព្យូទ័រនិងបរិក្ខារ បច្ចេកវិទ្យា ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ទំនាក់ទំនង ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម									
សមតុល្យនាថ្ងៃទី១ ខែមករា	4,871,906	2,917,904	354,528	7,171,805	2,297,202	417,766	86,160	18,117,271	73,827,879
ការទិញបន្ថែម	469,993	137,490	6,150	668,756	37,107	-	1,643,513	2,963,009	12,080,188
ការលក់ចេញ/លុបចេញ	(34,572)	(18,000)	-	(104,575)	(24,069)	(91,410)	-	(272,626)	(1,111,496)
ការផ្ទេរ	48,310	-	-	1,294,434	91,215	-	(1,433,959)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(629,611)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	5,355,637	3,037,394	360,678	9,030,420	2,401,455	326,356	295,714	20,807,654	84,166,960
ដក៖ រំលស់បង្គរ									
សមតុល្យនាថ្ងៃទី១ ខែមករា	3,796,688	2,039,937	346,727	5,164,683	1,622,584	240,365	-	13,210,984	53,834,760
រំលស់ក្នុងកាលបរិច្ឆេទ	458,101	293,147	3,092	1,151,216	189,564	47,347	-	2,142,467	8,734,838
ការលក់ចេញ/លុបចេញ	(32,457)	(18,000)	-	(100,155)	(23,238)	(34,750)	-	(208,600)	(850,462)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(458,215)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	4,222,332	2,315,084	349,819	6,215,744	1,788,910	252,962	-	15,144,851	61,260,921
តម្លៃយោង									
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	1,133,305	722,310	10,859	2,814,676	612,545	73,394	295,714	5,662,803	22,906,039

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ក្រុមហ៊ុនបានជួលទីតាំងការិយាល័យ សម្រាប់ការិយាល័យកណ្តាល សាខា ព្រមទាំងទីតាំងដាក់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ(ATM)។ ព័ត៌មានអំពីកតិកាសន្យាដែលក្រុមហ៊ុនជាអ្នកកតិកា ត្រូវបានបង្ហាញដូចខាងក្រោម៖

	2021			
	ការិយាល័យ ដុល្លារអាមេរិក	ទីតាំងATM ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	25,638,528	717,053	26,355,581	106,608,325
ការបន្ថែម	4,689,862	94,856	4,784,718	19,464,233
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	793,020
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	30,328,390	811,909	31,140,299	126,865,578
ដក៖ រំលស់បង្គរ				
សមតុល្យនាថ្ងៃទី១ ខែមករា	10,579,042	454,360	11,033,402	44,630,111
រំលស់ក្នុងការិយបរិច្ឆេទ	3,835,929	173,325	4,009,254	16,309,647
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	344,022
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	14,414,971	627,685	15,042,656	61,283,780
តម្លៃយោង				
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	15,913,419	184,224	16,097,643	65,581,798

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

	2020			
	ការិយាល័យ ដុល្លារអាមេរិក	ទីតាំងATM ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	20,863,158	500,461	21,363,619	87,056,750
ការបន្ថែម	4,822,970	245,844	5,068,814	20,665,555
ការផុតកំណត់/ការបញ្ឈប់មុន កាលកំណត់	(47,600)	(29,252)	(76,852)	(313,326)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(800,654)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	25,638,528	717,053	26,355,581	106,608,325
ដកវិលសំបង្គរ				
សមតុល្យនាថ្ងៃទី១ ខែមករា	6,722,452	280,902	7,003,354	28,538,670
វិលសំបង្គរកាលបរិច្ឆេទ	3,887,081	173,458	4,060,539	16,554,818
ការផុតកំណត់/ការបញ្ឈប់មុន កាលកំណត់	(30,491)	-	(30,491)	(124,312)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(339,065)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	10,579,042	454,360	11,033,402	44,630,111
តម្លៃយោង				
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	15,059,486	262,693	15,322,179	61,978,214

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

12. ទ្រព្យសកម្មអរូបី

	2021			
	អជ្ញាបណ្ណប្រព័ន្ធ		សរុប	
	កុំព្យូទ័រសូហ្វវែរ ដុល្លារអាមេរិក	ស្នូលធនាគារ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	1,220,319	2,891,587	4,111,906	16,632,661
ការទិញបន្ថែម	43,735	-	43,735	177,914
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	119,506
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	1,264,054	2,891,587	4,155,641	16,930,081
ដក៖ រំលស់បង្គរ				
សមតុល្យនាថ្ងៃទី១ ខែមករា	817,815	1,686,923	2,504,738	10,131,666
រំលស់ក្នុងការិយបរិច្ឆេទ	108,022	188,352	296,374	1,205,648
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	74,416
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	925,837	1,875,275	2,801,112	11,411,730
តម្លៃយោង				
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	338,217	1,016,312	1,354,529	5,518,351

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

12. ទ្រព្យសកម្មអរូបី (ត)

	2020			
	កុំព្យូទ័រសូហ្វវែរ ដុល្លារអាមេរិក	អជ្ញាបណ្ណប្រព័ន្ធ ស្នូលធនាគារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	1,121,820	2,515,752	3,637,572	14,823,106
ការទិញបន្ថែម	98,499	375,835	474,334	1,933,860
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(124,305)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	1,220,319	2,891,587	4,111,906	16,632,661
ដកៈរំលស់បង្ក				
សមតុល្យនាថ្ងៃទី១ ខែមករា	720,398	1,417,288	2,137,686	8,711,071
រំលស់ក្នុងការិយបរិច្ឆេទ	97,417	269,635	367,052	1,496,470
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(75,875)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	817,815	1,686,923	2,504,738	10,131,666
តម្លៃយោង				
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	402,504	1,204,664	1,607,168	6,500,995

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

13. ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
ប្រាក់បញ្ញើមានកាលកំណត់	77,619,435	316,221,578	36,497,989	147,634,366
ប្រាក់បញ្ញើសន្សំ	4,262,143	17,363,971	734,828	2,972,379
	<u>81,881,578</u>	<u>333,585,549</u>	<u>37,232,817</u>	<u>150,606,745</u>

ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលស័ក

សូមមើលកំណត់សម្គាល់ 33.3 (ii) ហានិភ័យអត្រាការប្រាក់។

(ខ) តាមរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
ដុល្លារអាមេរិក	81,823,935	333,350,711	36,992,081	149,632,968
រៀលខ្មែរ	57,643	234,838	240,736	973,777
	<u>81,881,578</u>	<u>333,585,549</u>	<u>37,232,817</u>	<u>150,606,745</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

13. ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

(គ) តាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) (ការរាយការណ៍ ឡើងវិញ) (ការរាយការណ៍ ឡើងវិញ)
មិនមែនសម្ព័ន្ធព្យាតិ	62,727,192	255,550,580	37,232,817	150,606,745
សម្ព័ន្ធព្យាតិ	19,154,386	78,034,969	-	-
	<u>81,881,578</u>	<u>333,585,549</u>	<u>37,232,817</u>	<u>150,606,745</u>

(ឃ) តាមចន្លោះនៃអត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ

	2021	2020
ប្រាក់បញ្ញើមានកាលកំណត់		
ដុល្លារអាមេរិក	2.00% - 5.25%	2.00% - 5.50%
រៀលខ្មែរ	គ្មាន	2.00% - 5.50%
ប្រាក់បញ្ញើសន្សំ		
ដុល្លារអាមេរិក	0.00%	0.00%
រៀលខ្មែរ	<u>0.00%</u>	<u>0.00%</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) (ការវាយការណ៍ ឡើងវិញ)
ប្រាក់បញ្ញើមានកាលកំណត់	2,397,228,295	9,766,308,074	1,956,078,958	7,912,339,385
ប្រាក់បញ្ញើសន្សំ	136,102,560	554,481,829	118,601,985	479,745,029
	<u>2,533,330,855</u>	<u>10,320,789,903</u>	<u>2,074,680,943</u>	<u>8,392,084,414</u>

(ក) តាមកាលវេលា

សូមមើលកំណត់សម្គាល់ 33.3 (ii) ហានិភ័យអត្រាការប្រាក់។

(ខ) តាមរូបិយប័ណ្ណ

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) (ការវាយការណ៍ ឡើងវិញ)
ដុល្លារអាមេរិក	2,338,356,190	9,526,463,118	1,921,733,031	7,773,410,110
រៀលខ្មែរ	193,497,517	788,308,884	150,140,808	607,319,568
បាតថៃ	1,477,148	6,017,901	2,807,104	11,354,736
	<u>2,533,330,855</u>	<u>10,320,789,903</u>	<u>2,074,680,943</u>	<u>8,392,084,414</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖ (ត)

(គ) តាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤) ឡើងវិញ) (ការរាយការណ៍ ឡើងវិញ)
មិនមែនសម្ព័ន្ធព្យាតិ	2,481,756,245	10,110,674,942	2,042,197,190	8,260,687,634
សម្ព័ន្ធព្យាតិ	51,574,610	210,114,961	32,483,753	131,396,780
	<u>2,533,330,855</u>	<u>10,320,789,903</u>	<u>2,074,680,943</u>	<u>8,392,084,414</u>

(ឃ) តាមចន្លោះនៃអត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ

	2021	2020
ប្រាក់បញ្ញើមានកាលកំណត់		
ដុល្លារអាមេរិក	0.75% - 8.25%	3.50% - 7.25%
រៀលខ្មែរ	2.00% - 10.15%	3.50% - 7.25%
បាតថៃ	0.10% - 8.00%	0.10% (សម្រាប់តែអតិថិជនចាស់)
ប្រាក់បញ្ញើសន្សំ		
ដុល្លារអាមេរិក	0.00% - 3.00%	1.50%-2.5%
រៀលខ្មែរ	0.00% - 3.00%	1.50%-2.5%
បាតថៃ	0.00% - 0.10%	0.10% (សម្រាប់តែអតិថិជនចាស់)

15. ប្រាក់កម្ចី

ក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ជាមួយអ្នកផ្តល់ប្រាក់កម្ចីផ្សេងៗរួមមានសម្ព័ន្ធព្យាតិ និងមិនមែនសម្ព័ន្ធព្យាតិ។ ប្រាក់កម្ចីទាំងនេះពុំមានវត្ថុបញ្ចាំនោះឡើយ ហើយការទូទាត់សងប្រាក់ដើម និងការប្រាក់ ត្រូវធ្វើឡើងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំ ដោយផ្អែកតាមកាលវិភាគទូទាត់សង នៃកិច្ចព្រមព្រៀងកម្ចីនីមួយៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

15. ប្រាក់កម្ចី (ត)

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលវេលា

សូមមើលកំណត់សម្គាល់ 33.3 (ii) ហានិភ័យអត្រាការប្រាក់។

(ខ) តាមរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)		ដុល្លារអាមេរិក សមមូលពាន់រៀល (ការវាយការណ៍ ឡើងវិញ) (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)	
ដុល្លារអាមេរិក	670,477,767	2,731,526,422	594,543,775	2,404,929,570
រៀលខ្មែរ	143,249,534	583,598,602	159,624,276	645,680,196
បាតថៃ	16,094,563	65,569,250	40,262,266	162,860,866
	<u>829,821,864</u>	<u>3,380,694,274</u>	<u>794,430,317</u>	<u>3,213,470,632</u>

(គ) តាមទំនាក់ទំនង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)		ដុល្លារអាមេរិក សមមូលពាន់រៀល (ការវាយការណ៍ ឡើងវិញ) (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)	
មិនមែនសម្ព័ន្ធហ្មាតិ	715,840,327	2,916,333,492	708,215,447	2,864,731,483
សម្ព័ន្ធហ្មាតិ	113,981,537	464,360,782	86,214,870	348,739,149
	<u>829,821,864</u>	<u>3,380,694,274</u>	<u>794,430,317</u>	<u>3,213,470,632</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

15. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីត្រូវបានវិភាគដូចខាងក្រោម៖ (ត)

(ឃ) តាមចន្លោះនៃអត្រាការប្រាក់ប្រចាំឆ្នាំក្នុងការិយបរិច្ឆេទ

	2021	2020
ដុល្លារអាមេរិក	2.00% - 6.98%	2.00% - 7.15%
រៀលខ្មែរ	2.00% - 7.50%	2.00% - 7.50%
បាតថៃ	8.37% - 8.84%	8.37% - 8.84%

បម្រែបម្រួលនៃប្រាក់កម្ចីក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
សមតុល្យនៅថ្ងៃទី១ ខែមករា	794,430,317	3,213,470,632	733,915,161	2,990,704,281
ការបន្ថែម	335,239,090	1,363,752,618	416,904,907	1,699,721,306
ចំណាយការប្រាក់	47,986,130	195,207,577	55,047,225	224,427,536
ការប្រាក់បានបង់	(47,454,899)	(193,046,529)	(59,608,788)	(243,025,029)
ការទូទាត់សងប្រាក់ដើម	(295,976,678)	(1,204,033,126)	(353,817,494)	(1,442,513,923)
(ចំណេញ)/ខាត ពីការប្តូររូបិយប័ណ្ណ				
មិនទាន់កើតឡើងជាក់ស្តែង	(4,402,096)	(17,907,727)	1,989,306	8,110,401
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	23,250,829	-	(23,953,940)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	829,821,864	3,380,694,274	794,430,317	3,213,470,632

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

16. មូលបត្របំណុលត្រូវទូទាត់

នៅខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនបានបោះផ្សាយមូលបត្របំណុលមានការធានា ដែលមានអត្រាការប្រាក់ថេរ ចំនួន 127.2 ប៊ីលានរៀល (សមមូលទៅនឹង 31.18 លានដុល្លារអាមេរិក) ដែលមានកាលស្ថាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ មូលបត្របំណុលត្រូវបានធានាដោយការធានាឥណទាន និងហ្វាស៊ីលីពីរីនិយោគ ដែលជាមូលនិធិបរិច្ឆេទបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ មូលបត្របំណុលត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ហើយត្រូវបានលក់ក្នុងតម្លៃ 100,000 រៀលក្នុង 1 មូលបត្រ ដោយមានអត្រាការប្រាក់ 7.50% ក្នុងមួយឆ្នាំ និងត្រូវសងត្រឡប់ រៀងរាល់ឆមាស ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ក្រុមហ៊ុនបានចំណាយលើថ្លៃបោះផ្សាយមូលបត្របំណុលចំនួន 6.21 ប៊ីលានរៀល (សមមូលទៅនឹង 1.52 លានដុល្លារអាមេរិក)។

បម្រែបម្រួលនៃលើមូលបត្របំណុលត្រូវទូទាត់ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
សមតុល្យនៅថ្ងៃទី១ ខែមករា	30,666,038	124,044,124	-	-
ការបោះផ្សាយមូលបត្រ	-	-	30,535,399	124,492,822
ចំណាយការប្រាក់	2,601,274	10,581,983	1,814,068	7,395,955
ការប្រាក់បានបង់	(2,612,660)	(10,628,303)	(1,399,703)	(5,706,589)
ខាត/(ចំណេញ) ពីការប្តូររូបិយប័ណ្ណ				
មិនទាន់កើតឡើងជាក់ស្តែង	687,447	2,796,536	(283,726)	(1,156,751)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	893,371	-	(981,313)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	31,342,099	127,687,711	30,666,038	124,044,124

គ្រឹះស្ថានប្រតិបត្តិការហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

17. អនុបំណុល

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (ការវាយការណ៍ (កំណត់សម្គាល់ 4) ឡើងវិញ) (ការវាយការណ៍ ឡើងវិញ)
អនុបំណុល	(ក)	105,191,790	428,551,352	98,814,321	399,703,930
អនុបំណុលជាមូលនិធិ បរិច្ឆេទបាល	(ខ)	-	-	14,853,496	60,082,390
		<u>105,191,790</u>	<u>428,551,352</u>	<u>113,667,817</u>	<u>459,786,320</u>

(ក) អនុបំណុល

អនុបំណុល សំដៅលើបំណុលខ្លីពីម្ចាស់បំណុលបរទេស (ដែលមិនមែនជាសម្ព័ន្ធព្យាបាល) ដែលមានចំនួនទឹកប្រាក់ 54,999,653 ដុល្លារអាមេរិក (សមមូលទៅនឹង 224.1 ប៊ីលានរៀល) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 48,757,974 ដុល្លារអាមេរិក សមមូលទៅនឹង 197.2 ប៊ីលានរៀល) និងពីភាគទុនិកមានចំនួន 50,192,137 ដុល្លារអាមេរិក (សមមូលទៅនឹង 204.5 ប៊ីលានរៀល) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៖ 50,056,347 ដុល្លារអាមេរិក សមមូលទៅនឹង 202.5 ប៊ីលានរៀល) ត្រូវទូទាត់ដោយផ្អែកទៅតាមកាលកំណត់ទូទាត់សងប្រាក់ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងកម្ចីនីមួយៗ។ អនុបំណុល ពីម្ចាស់ភាគហ៊ុនត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា ឲ្យដាក់បញ្ចូលទៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ។ អនុបំណុលមានបន្ទុក អត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី 6.98% ទៅ 10.47% (ឆ្នាំ២០២០៖ ចាប់ពី 6.98% ដល់ 10.47%) ក្នុងអំឡុងការិយបរិច្ឆេទ។

(ខ) អនុបំណុលជាមូលនិធិបរិច្ឆេទបាល

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (ការវាយការណ៍ (កំណត់សម្គាល់ 4) ឡើងវិញ) (ការវាយការណ៍ ឡើងវិញ)
បរិច្ឆេទបាលកិច្ចប្រតិបត្តិប្រាសាទ		-	-	14,853,496	60,082,390

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

17. អនុបំណុល (ត)

(ខ) អនុបំណុលជាមូលនិធិបរិច្ឆេទបាល (ត)

យោងទៅតាម កិច្ចព្រមព្រៀងបរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុថ្មីដែលចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ មូលនិធិបរិច្ឆេទបាល ត្រូវបានគ្រប់គ្រងដោយបរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុប្រាសាក់។ កិច្ចព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និងបរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុប្រាសាក់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ត្រូវបាននាករករណ៍។

ក្រុមហ៊ុន បានសងផ្តាច់នូវទឹកប្រាក់កម្ចីពីមូលនិធិបរិច្ឆេទបាលរបស់ បរិច្ឆេទបាលកិច្ចហិរញ្ញវត្ថុប្រាសាក់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

បម្រែបម្រួលនៃអនុបំណុលក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)		ដុល្លារអាមេរិក សមមូលពាន់រៀល (ការវាយការណ៍ ឡើងវិញ) (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)	
សមតុល្យនាថ្ងៃទី១ ខែមករា	113,667,817	459,786,320	76,840,659	313,125,685
ការបន្ថែម	17,296,512	70,362,211	49,264,141	200,849,903
ចំណាយការប្រាក់	11,255,052	45,785,552	7,489,842	30,536,086
ការប្រាក់បានបង់	(11,243,405)	(45,738,172)	(7,202,842)	(29,365,987)
ការទូទាត់មុននៃប្រាក់ដើម	(25,784,186)	(104,890,069)	(12,833,334)	(52,321,503)
ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ កើតឡើងជាក់ស្តែង	-	-	109,351	445,824
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	3,245,510	-	(3,483,688)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	105,191,790	428,551,352	113,667,817	459,786,320

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

18. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ការវិភាគតាមកាលកំណត់-លំហូរទឹកប្រាក់				
តាមកិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង ១ឆ្នាំ	4,494,357	18,310,009	4,926,938	19,929,464
ពី ១ ទៅ ៥ឆ្នាំ	11,814,043	48,130,411	13,233,200	53,528,294
ច្រើនជាង ៥ឆ្នាំ	2,713,396	11,054,377	1,075,061	4,348,622
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	19,021,796	77,494,797	19,235,199	77,806,380
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	3,407,054	13,880,338	3,640,367	14,725,285
រយៈពេលវែង	12,184,384	49,639,180	10,784,451	43,623,104
	15,591,438	63,519,518	14,424,818	58,348,389

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងពេលបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនាថ្ងៃទី១ ខែមករា	14,424,818	58,348,389	13,172,728	53,678,867
ការបន្ថែម	4,784,718	19,464,233	5,022,453	20,476,541
ចំណាយការប្រាក់	1,703,815	6,931,119	1,134,113	4,623,779
ការប្រាក់បានបង់	(1,703,815)	(6,931,119)	(1,134,113)	(4,623,779)
ចំណែកប្រាក់ដើមនៃការទូទាត់ភតិសន្យា	(3,618,098)	(14,718,423)	(3,770,363)	(15,371,770)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	425,319	-	(435,249)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	15,591,438	63,519,518	14,424,818	58,348,389

គ្រឹះស្ថានប្រតិបត្តិការ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

18. ចំណូលកតិសន្យា (ត)

ចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ 4)	
ចំណាយពាក់ព័ន្ធនឹងកតិសន្យា រយៈពេលខ្លី និងទ្រព្យសកម្ម ដែលមានតម្លៃទាប	815,242	3,316,404	633,895	2,584,390

19. ពន្ធលើប្រាក់ចំណេញ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន នឹងត្រូវបានត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ)។ ដោយសារការអនុវត្តច្បាប់ និងបទបញ្ញត្តិសារពើពន្ធលើប្រភេទប្រតិបត្តិការជាច្រើន មានការបកស្រាយផ្សេងៗគ្នា ដូច្នេះចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងកែប្រែនៅពេលក្រោយ បន្ទាប់ពីការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

(ក) ចំណាយពន្ធលើប្រាក់ចំណេញ

អត្រាពន្ធផ្លូវការ

អនុលោមតាមបទបញ្ញត្តិពន្ធដារកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវអត្រាពន្ធ 20% នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃផលបរិយោជន៍បញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម ទៅតាមចំនួនមូលដ្ឋានដែលច្រើនជាង។

យោងទៅតាមអនុក្រឹត្យស្តីពីការអនុគ្រោះពន្ធនៅក្នុងទីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមានសិទ្ធិទទួលបាននូវការកាត់បន្ថយពន្ធលើប្រាក់ចំណេញចំនួនពាក់កណ្តាលនៅក្នុងអំឡុងពេលនៃការអនុគ្រោះពន្ធ។ ដើម្បីទទួលបានការអនុគ្រោះពន្ធនេះ ក្រុមហ៊ុនត្រូវស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ តាមរយៈនិយ័តកម្មមូលបត្រកម្ពុជា (ន.ម.ក) (ពីមុនត្រូវបានស្គាល់ជាគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) រហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១) មុនពេលបញ្ចប់នៃឆ្នាំសារពើពន្ធនីមួយៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានលិខិតពីនិយ័តកម្មលម្អិតមួយ ដែលបញ្ជាក់ពីការស្នើសុំរបស់ក្រុមហ៊ុនលើការអនុគ្រោះពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារ។ ក្រុមហ៊ុនបានដាក់លិខិតស្នើសុំការបញ្ជាក់បន្ថែម ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងនឹងការអនុម័តលើការអនុគ្រោះពន្ធនេះ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារលើការអនុគ្រោះពន្ធ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ និង ២០២១ ទៅតាមប្រកាសថ្មីលេខ ១៨៣ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្តីពីគោលការណ៍អនុវត្តពីការអនុគ្រោះពន្ធលើប្រាក់ចំណេញ ចំពោះសហគ្រាសដែលបោះផ្សាយមូលបត្រដំបូង។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនទទួលបានលិខិតពីនិយ័តកម្មលម្អិតមួយ ដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការស្នើសុំបញ្ជាក់លើការអនុគ្រោះពន្ធសម្រាប់ឆ្នាំសារពើពន្ធ ២០២១ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានដាក់លិខិតស្នើសុំការបញ្ជាក់បន្ថែម ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងនឹងការអនុគ្រោះពន្ធសម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០២១។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទទួលបានការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារលើការអនុគ្រោះពន្ធ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ ។

ចំណាយពន្ធលើប្រាក់ចំណេញរួមមាន៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ពន្ធក្នុងការិយបរិច្ឆេទតាមអត្រា				
ពន្ធផ្លូវការ	39,678,014	161,410,161	28,775,681	117,318,452
ការលើកទឹកចិត្តពន្ធលើការបោះផ្សាយមូលបត្របំណុល	(718,172)	(2,921,524)	(624,432)	(2,545,809)
ពន្ធសម្រាប់ការិយបរិច្ឆេទ	38,959,842	158,488,637	28,151,249	114,772,643
ពន្ធពន្យារ	(822,784)	(3,347,085)	(1,638,462)	(6,680,010)
	<u>38,137,058</u>	<u>155,141,552</u>	<u>26,512,787</u>	<u>108,092,633</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

(ក) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ មានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ចំណេញមុនដកពន្ធ	193,638,022	787,719,474	135,341,774	551,788,413
ចំណាយពន្ធលើប្រាក់ចំណេញ				
តាមអត្រាពន្ធ 20%	38,727,604	157,543,893	27,068,355	110,357,683
ចំណាយមិនអាចកាត់កងបាន	127,626	519,183	68,864	280,759
ការលើកទឹកចិត្តពន្ធលើការបោះផ្សាយមូលបត្របំណុល	(718,172)	(2,921,524)	(624,432)	(2,545,809)
	38,137,058	155,141,552	26,512,787	108,092,633

(ខ) បំណុលពន្ធលើប្រាក់ចំណេញ

បម្រែបម្រួលនៃបំណុលពន្ធលើប្រាក់ចំណេញក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅថ្ងៃទី១ ខែមករា	24,076,695	97,390,231	23,414,889	95,415,673
ពន្ធក្នុងការិយបរិច្ឆេទតាមអត្រាពន្ធផ្លូវការ	39,678,014	161,410,161	28,775,681	117,318,452
ការលើកទឹកចិត្តពន្ធលើការបោះផ្សាយមូលបត្របំណុល	(718,172)	(2,921,524)	(624,432)	(2,545,809)
ពន្ធលើប្រាក់ចំណេញបានបង់	(28,882,858)	(117,495,466)	(27,489,443)	(112,074,458)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	758,686	-	(723,627)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	34,153,679	139,142,088	24,076,695	97,390,231

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ពន្ធពន្យារជាទ្រព្យសកម្ម	11,970,162	48,766,440	11,124,827	44,999,925
ពន្ធពន្យារជាបំណុល	(242,527)	(988,055)	(219,976)	(889,803)
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	<u>11,727,635</u>	<u>47,778,385</u>	<u>10,904,851</u>	<u>44,110,122</u>

ពន្ធពន្យាររួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
<i>ពន្ធពន្យារជាទ្រព្យសកម្ម៖</i>				
កម្រៃសេវាឥណទានដែល				
មិនទាន់រំលស់	6,968,122	28,388,129	5,771,758	23,346,761
សំវិធានធនលើការខាតបង់នៃ				
ឱនភាពនៃតម្លៃ	3,510,062	14,299,992	4,506,554	18,229,011
ថ្លៃឈប់សម្រាកដែលនៅសល់	440,040	1,792,723	382,077	1,545,501
សំវិធានធនលើអត្ថប្រយោជន៍				
និយោជិត	47,581	193,845	87,075	352,218
ការប្រាក់បង្គរត្រូវទទួល	5,696	23,206	13,934	56,363
ភតិសន្យា	122,870	500,572	63,709	257,703
កម្រៃសេវាប្រាក់កម្ចីដែល				
មិនទាន់រំលស់	282,493	1,150,876	172,950	699,583
លម្អៀងពីការប្តូរប្រាក់បរទេស	593,298	2,417,097	126,770	512,785
	<u>11,970,162</u>	<u>48,766,440</u>	<u>11,124,827</u>	<u>44,999,925</u>
<i>ពន្ធពន្យារជាបំណុល៖</i>				
ទ្រព្យ បរិក្ខារ និងទ្រព្យសកម្មអរូបី	(242,527)	(988,055)	(219,976)	(889,803)
	<u>11,727,635</u>	<u>47,778,385</u>	<u>10,904,851</u>	<u>44,110,122</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

19. ពន្ធលើប្រាក់ចំណេញ (ត)

(គ) ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម (ត)

បម្រែបម្រួលនៃពន្ធពន្យារសុទ្ធជាទ្រព្យសកម្មក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅថ្ងៃទី១ ខែមករា	10,904,851	44,110,122	9,198,173	37,482,555
ទទួលស្គាល់នៅក្នុងរបាយការណ៍				
ចំណេញ ឬខាត	822,784	3,347,085	1,638,462	6,680,010
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	321,178	68,216	(52,443)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	11,727,635	47,778,385	10,904,851	44,110,122

20. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

ចំនួននេះសំដៅលើប្រាក់បំណាច់ការងារបង្ក ដែលបុគ្គលិកជាប់កិច្ចសន្យាមានកាលកំណត់ ដែលត្រូវទទួលបាននូវអត្ថប្រយោជន៍ដែលស្មើនឹង 5%នៃថ្លៃកិច្ចសន្យាសរុប នៅចុងបញ្ចប់នៃកិច្ចសន្យា។

បម្រែបម្រួលនៃសំវិធានធនលើអត្ថប្រយោជន៍និយោជិតក្នុងអំឡុងកាលិយបរិច្ឆេទមានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅថ្ងៃទី១ ខែមករា	435,375	1,761,092	74,562	303,840
ទទួលស្គាល់នៅក្នុងរបាយការណ៍				
ចំណេញ ឬខាត	3,925,784	15,970,089	3,289,019	13,409,330
ការទូទាត់ក្នុងកាលិយបរិច្ឆេទ	(4,123,253)	(16,773,393)	(2,928,206)	(11,938,296)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	11,441	-	(13,782)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	237,906	969,229	435,375	1,761,092

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

20. សំវិធានធនលើអត្ថប្រយោជន៍និយោជិត (ត)

នៅក្នុងចំនួនដែលបានទូទាត់ក្នុងឆ្នាំ រួមមានចំណាយលើប្រាក់អតីតភាពការងារក្នុងឆ្នាំ ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងបន្ទាប់មកត្រូវបានធ្វើវិសោធនកម្មដោយសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។ ចំណាយនេះត្រូវបានបង់ក្នុងខែមិថុនា និងខែធ្នូ។

ក្នុងអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនបានធ្វើការបង់មុនសរុបនូវប្រាក់រំលឹកអតីតភាពការងារ ដែលតម្រូវតាមប្រកាសខាងលើឲ្យទៅបុគ្គលិក។

21. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក (ការវាយការណ៍ ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) (ការវាយការណ៍ ឡើងវិញ)
ប្រាក់រង្វាន់ និងប្រាក់លើក				
ទឹកចិត្តបង្គរ	6,329,705	25,787,218	1,000,000	4,045,000
ចំណាយបង្គរ	2,832,493	11,539,576	2,237,474	9,050,582
ពន្ធកាត់ទុកត្រូវទូទាត់	1,360,438	5,542,424	1,208,570	4,888,666
គណនីត្រូវទូទាត់	1,913,161	7,794,218	2,096,877	8,481,867
ពន្ធលើប្រាក់បៀវត្សរ៍	2,186,046	8,905,951	1,326,675	5,366,400
ផ្សេងៗ	6,009	24,484	4,005	16,201
	<u>14,627,852</u>	<u>59,593,871</u>	<u>7,873,601</u>	<u>31,848,716</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

22. មូលធន និងទុនបម្រុង

(ក) ដើមទុន

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនដើមទុនរបស់ខ្លួនពី 230,000,000 ដុល្លារអាមេរិកទៅ 300,000,000 ដុល្លារអាមេរិក តាមរយៈការធ្វើមូលធនកម្មលើប្រាក់ចំណេញរក្សាទុក។ សំណើនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

ភាគហ៊ុនធម្មតាទាំងអស់ ដែលបានចុះបញ្ជី បោះផ្សាយ និងទូទាត់ មានចំនួន 300,000,000 ហ៊ុន ដែលមានតម្លៃចារឹក 4,000 រៀល ក្នុងមួយហ៊ុន។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ភាគហ៊ុននិកបានព្រមព្រៀងគ្នា ហើយសម្រេចអនុម័តលើការផ្ទេរជាកញ្ចប់នៃភាគហ៊ុនធម្មតារបស់ក្រុមហ៊ុនចំនួន 30% ពី LOLC International Private Limited ("LOLC") The Bank of East Asia, Limited ("BEA") និងក្រុមហ៊ុនបុគ្គលិកប្រាសាក់លីមីតធីត ("PSCo") ទៅឲ្យ Kookmin Bank Co., Ltd ("KB") និងធនាគារភូមិភាគកម្ពុជា ភីអិលស៊ី ("KBC")។ ក្រុមហ៊ុនទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការផ្ទេរដើមទុននេះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុនត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ព័ត៌មានលម្អិតនៃម្ចាស់ភាគហ៊ុន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	%
KB	299,999,999	1,199,999,996	99.99999967%
KBC	1	4	0.00000033%
	<u>300,000,000</u>	<u>1,200,000,000</u>	<u>100%</u>

គ្រឹះស្ថានបរិក្ខេបហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

22. មូលធន និងទុនបម្រុង (ត)

(ក) ដើមទុន (ត)

ព័ត៌មានលម្អិតនៃម្ចាស់ភាគហ៊ុន មានដូចខាងក្រោម៖(ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	%
KB	161,000,000	644,000,000	70.0%
LOLC	48,300,000	193,200,000	21.0%
BEA	14,490,000	57,960,000	6.3%
PSCo	6,210,000	24,840,000	2.7%
	<u>230,000,000</u>	<u>920,000,000</u>	<u>100%</u>

ពាក្យបំព្រួញ៖

KB : Kookmin Bank Co.,Ltd

LOLC : LOLC INTERNATIONAL PRIVATE LIMITED

BEA : The Bank of East Asia, Limited

PSCo : ក្រុមហ៊ុនបុគ្គលិកប្រាសាត់លីមីតធីត

(ខ) ទុនបម្រុង

អនុលោមតាមកិច្ចព្រមព្រៀងប្រាក់កម្ចីនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៨ រវាងក្រុមហ៊ុន និង Instituto De Credito Oficial (ICO) នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងពេលនៃប្រាក់កម្ចី ក្រុមហ៊ុនត្រូវរក្សាទុនបម្រុងសម្រាប់ពង្រឹងដើមទុន តាមរយៈការផ្ទេរប្រាក់ចំណេញប្រចាំឆ្នាំនីមួយៗ ដោយគណនាតាមអត្រា 3.5% នៃប្រាក់ដើមដែលនៅសល់ គិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដែលជាកាលវេលានៃប្រាក់កម្ចី ក្រុមហ៊ុនបានទូទាត់ផ្តាច់នូវសមតុល្យដែលនៅសល់។ ក្រោយមក ក្រុមហ៊ុនបានផ្ទេរទុនបម្រុងដែលត្រូវបានបង្កើតឡើងសម្រាប់ប្រាក់កម្ចីនេះ ឲ្យទៅជាប្រាក់ចំណេញរក្សាទុកវិញ។

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

23. ចំណូលការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ឥណទានបុគ្គល	505,355,683	2,055,786,918	430,029,195	1,753,229,028
ឥណទានក្រុម	40,981	166,711	87,151	355,314
សមតុល្យនៅធនាគារផ្សេងៗ	154,204	627,302	63,873	260,410
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	41,510	168,863	145,306	592,413
	<u>505,592,378</u>	<u>2,056,749,794</u>	<u>430,325,525</u>	<u>1,754,437,165</u>

24. ចំណាយការប្រាក់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើរបស់អតិថិជន	144,469,925	587,703,654	130,423,290	531,735,753
ប្រាក់កម្ចី	47,986,130	195,207,577	55,047,225	224,427,536
អនុបំណុល	11,255,052	45,785,552	7,489,842	30,536,086
មូលបត្របំណុលត្រូវទូទាត់	2,601,274	10,581,983	1,814,068	7,395,955
ប្រាក់បញ្ញើពីធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,132,478	8,674,921	2,490,150	10,152,342
បំណុលភតិសន្យា	1,703,815	6,931,119	1,134,113	4,623,779
	<u>210,148,674</u>	<u>854,884,806</u>	<u>198,398,688</u>	<u>808,871,451</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

25. ចំណូលសុទ្ធពីកម្រៃជើងសារនិងប្រាក់កម្រៃ

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលប្រាក់កម្រៃពីការបង់រំលស់	7,900,268	32,138,290	6,004,101	24,478,720
ចំណូលពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុក	717,422	2,918,473	873,457	3,561,084
ចំណូលកម្រៃជើងសារនិងប្រាក់កម្រៃ	8,617,690	35,056,763	6,877,558	28,039,804
កម្រៃធនាគារលើប្រាក់កម្ចី	(116,689)	(474,691)	(163,152)	(665,171)
ចំណាយផ្សេងៗ	(1,320)	(5,370)	-	-
ចំណាយកម្រៃជើងសារ និងប្រាក់កម្រៃ	(118,009)	(480,061)	(163,152)	(665,171)
ចំណូលសុទ្ធពីកម្រៃជើងសារ និងប្រាក់កម្រៃ	8,499,681	34,576,702	6,714,406	27,374,633

26. ចំណូលផ្សេងៗ

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណូលពីការពិន័យលើឥណទាន ដែលទូទាត់យឺត	5,643,476	22,957,660	4,585,539	18,695,243
ការប្រមូលបានមកវិញពីឥណទាន ដែលបានលុបចេញពីបញ្ជី	3,038,061	12,358,832	3,296,548	13,440,026
ចំណូលផ្សេងៗ	1,116,593	4,542,301	1,123,462	4,580,354
	9,798,130	39,858,793	9,005,549	36,715,623

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

27. ចំណាយលើបុគ្គលិក

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បៀវត្ស ប្រាក់ឈ្នួល ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	78,667,732	320,020,334	62,684,803	255,565,942
អត្ថប្រយោជន៍និយោជិត	3,925,784	15,970,089	3,289,019	13,409,330
ចំណាយលើមូលនិធិសុខុមាលភាព សង្គម សម្រាប់បុគ្គលិក	1,148,216	4,670,943	1,126,383	4,592,263
ឯកសណ្ឋានបុគ្គលិក	279,480	1,136,925	226,036	921,549
ចំណាយផ្នែកសុខភាព	46,586	189,512	16,197	66,035
អត្ថប្រយោជន៍និយោជិតផ្សេងៗ	511,131	2,079,280	508,418	2,072,821
	<u>84,578,929</u>	<u>344,067,083</u>	<u>67,850,856</u>	<u>276,627,940</u>

28. ចំណាយទូទៅនិងរដ្ឋបាល

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយប្រេងឥន្ធនៈ	3,722,551	15,143,337	3,816,692	15,560,653
ចំណាយបោះពុម្ព និងសម្ភារៈ	1,426,967	5,804,902	1,300,211	5,300,960
ចំណាយថែទាំ និងជួសជុល	1,169,673	4,758,230	1,193,431	4,865,618
ចំណាយដឹកជញ្ជូន	1,127,650	4,587,280	1,368,728	5,580,304
ចំណាយថ្លៃទឹក និងភ្លើង	1,101,733	4,481,850	1,236,215	5,040,049
ចំណាយអាជ្ញាប័ណ្ណ	1,064,783	4,331,537	1,258,342	5,130,260
ចំណាយផ្នែកទំនាក់ទំនង	854,179	3,474,800	812,810	3,313,826
ចំណាយការជួល	815,242	3,316,404	633,895	2,584,390
ចំណាយវិជ្ជាជីវៈ	635,696	2,586,011	817,258	3,331,961
ចំណាយពន្ធប្រថាប់ត្រា	409,663	1,666,509	602,297	2,455,565
ចំណាយទីផ្សារ និងផ្សព្វផ្សាយ	408,671	1,662,474	547,931	2,233,915
ចំណាយពន្ធផ្សេងៗ	387,917	1,578,046	350,371	1,428,463

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

28. ចំណាយទូទៅ និងរដ្ឋបាល (ត)

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ចំណាយសម្ភារៈការិយាល័យ	373,488	1,519,349	484,585	1,975,653
ចំណាយកម្រៃធនាគារ	226,453	921,211	264,250	1,077,347
វិភាគទាន	182,420	742,085	701,476	2,859,918
ចំណាយលើការហ្វឹកហ្វឺន	51,075	207,773	51,349	209,350
ចំណាយការធ្វើដំណើរ	50,887	207,008	197,275	804,290
ចំណាយផ្សេងៗ	521,067	2,119,702	347,556	1,416,986
	<u>14,530,115</u>	<u>59,108,508</u>	<u>15,984,672</u>	<u>65,169,508</u>

29. រំលស់

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ទ្រព្យនិងបរិក្ខារ	2,072,431	8,430,649	2,142,467	8,734,838
ទ្រព្យអរូបី	296,374	1,205,648	367,052	1,496,470
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	4,009,254	16,309,647	4,060,539	16,554,818
	<u>6,378,059</u>	<u>25,945,944</u>	<u>6,570,058</u>	<u>26,786,126</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

30. សាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពប្រតិបត្តិការ

	កំណត់ សម្គាល់	2021		2020	
		ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		155,500,964	632,577,922	108,828,987	443,695,780
និយ័តកម្មលើ៖					
រំលស់	29	6,378,059	25,945,944	6,570,058	26,786,126
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		(100,550)	(409,037)	53,136	216,635
ចំណូលពីការប្រាក់សុទ្ធ សំវិធានធនលើការខាតបង់នៃ		(295,443,704)	(1,201,864,988)	(231,926,837)	(945,565,714)
ឱនភាពនៃតម្លៃ	33.1(ឆ)	14,707,859	59,831,570	23,411,178	95,447,373
ចំណាយពន្ធលើប្រាក់ចំណេញ សំវិធានធនលើអត្ថប្រយោជន៍	19(ក)	38,137,058	155,141,552	26,512,787	108,092,633
និយោជិត	20	3,925,784	15,970,089	3,289,019	13,409,330
ខាត(ចំណេញ)ពីការប្តូរ រូបិយប័ណ្ណមិនទាន់កើត ឡើងជាក់ស្តែង		1,902,630	7,739,898	(456,554)	(1,861,373)
		(74,991,900)	(305,067,050)	(63,718,226)	(259,779,210)
បម្រែបម្រួលនៃ៖					
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា		(35,306,817)	(143,628,132)	(24,575,724)	(100,195,227)
ឥណទានផ្តល់ដល់អតិថិជន		(729,372,289)	(2,967,086,472)	(525,631,056)	(2,142,997,815)
ទ្រព្យសកម្មផ្សេងៗ		(476,806)	(1,939,647)	7,380,494	30,090,274
ប្រាក់បញ្ញើពីធនាគារនានា និង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		44,067,315	179,265,837	(19,907,094)	(81,161,222)
ប្រាក់បញ្ញើរបស់អតិថិជន		450,965,847	1,834,529,066	292,738,485	1,193,494,803
បំណុលផ្សេងៗ		6,754,251	27,476,293	2,522,247	10,283,201
សាច់ប្រាក់ប្រើប្រាស់ ក្នុងប្រតិបត្តិការ		(338,360,399)	(1,376,450,105)	(331,190,874)	(1,350,265,196)
ការប្រាក់បានទទួល		501,636,323	2,040,656,562	424,423,768	1,730,375,702
ការប្រាក់បានបង់		(201,351,671)	(819,098,599)	(198,929,097)	(811,033,928)
ពន្ធលើប្រាក់ចំណេញបានបង់	19(ខ)	(28,882,858)	(117,495,466)	(27,489,443)	(112,074,458)
អត្ថប្រយោជន៍និយោជិតបានបង់	20	(4,123,253)	(16,773,393)	(2,928,206)	(11,938,296)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ		(71,081,858)	(289,161,001)	(136,113,852)	(554,936,176)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

31. កិច្ចសន្យា

(ក) ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនជួលយានយន្តក្រោមការរៀបចំភតិសន្យាប្រតិបត្តិការ ដោយមានកិច្ចសន្យាជួលអប្បបរមាត្រូវកំណត់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ៤)
ក្នុងរយៈពេល ១ឆ្នាំ	538,378	2,193,352	485,770	1,964,940

ក្នុងដំណើរការធម្មតានៃអាជីវកម្ម ក្រុមហ៊ុនចុះកិច្ចសន្យា និងបង្កើតនូវបំណុលយថាភាពជាមួយនឹងការទាមទារតាមផ្លូវច្បាប់។

(ខ) កិច្ចសន្យាជួលដែលបានចុះកិច្ចសន្យាប៉ុន្តែមិនទាន់ចាប់ផ្តើម

ក្រុមហ៊ុនបានចុះកិច្ចសន្យាភតិសន្យាថ្មីចំនួន ៦ សម្រាប់អគារការិយាល័យរបស់ខ្លួនក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាភតិសន្យាទាំងនេះមិនទាន់ត្រូវបានចាប់ផ្តើមនៅឡើយទេគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការសន្យាសរុបសម្រាប់ភតិសន្យាទាំងនេះមានចំនួន 2,491,265 ដុល្លារអាមេរិក។

32. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជា សម្ព័ន្ធព្យាបាលរបស់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការឬប្រាសមកវិញ ឬក៏ក្រុមហ៊ុន និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ក្រុមហ៊ុនមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល ជាមួយភាគទុនិក ក្រុមហ៊ុនពាក់ព័ន្ធ និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលរបស់ក្រុមហ៊ុន និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួន។

គ្រឹះស្ថានប្រតិបត្តិការ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល (ត)

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការជាមួយក្រុមហ៊ុន ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

ក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល។ ទំហំប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល សមតុល្យដែលនៅសល់នៅចុងការិយបរិច្ឆេទ និងចំណាយ-ចំណូលពាក់ព័ន្ធផ្សេងៗក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់កម្រៃ និងចំណាយពាក់ព័ន្ធ				
អតិបាល	209,629	852,771	335,784	1,368,991
ចំណាយការប្រាក់				
ក្រុមប្រឹក្សាភិបាល	1,973	8,026	121,540	495,519
ភាគទុនិក	4,508,349	18,339,964	1,470,547	5,995,420
គណៈគ្រប់គ្រងជាន់ខ្ពស់	2,164,060	8,803,396	1,633,226	6,658,662
សម្ព័ន្ធព្យាបាលផ្សេងៗ	162,088	659,374	-	-
	6,836,470	27,810,760	3,225,313	13,149,601
ប្រាក់កម្រៃ និងកម្រៃជើងសាលើឥណទាន				
ភាគទុនិក	833,993	3,392,684	391,280	1,595,249
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍និយោជិត				
គណៈគ្រប់គ្រងជាន់ខ្ពស់	6,555,033	26,665,874	4,740,451	19,326,819
ចំណូលការប្រាក់				
គណៈគ្រប់គ្រងជាន់ខ្ពស់	84,011	341,757	12,243	49,915
ចំណាយអត្ថប្រយោជន៍និយោជិត				
គណៈគ្រប់គ្រងជាន់ខ្ពស់	316,982	1,289,483	233,526	952,086
ចំណាយការលើកទឹកចិត្តសម្រាប់អ្នកគ្រប់គ្រង				
គណៈគ្រប់គ្រងជាន់ខ្ពស់	5,780,027	23,513,150	-	-

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

32. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

សមតុល្យមិនទាន់ទូទាត់ជាមួយសម្ព័ន្ធព្យាបាល៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
ប្រាក់បញ្ញើ				
អតិថិជន	11,309	46,073	1,782,604	7,210,633
គណៈគ្រប់គ្រងជាន់ខ្ពស់	51,563,301	210,068,888	27,733,045	112,180,166
PSCo	-	-	2,968,104	12,005,981
KB Daehan Specialized Bank Plc	4,001,000	16,300,074	-	-
KB Bank Myanmar Co., Ltd	15,153,386	61,734,895	-	-
	<u>70,728,996</u>	<u>288,149,930</u>	<u>32,483,753</u>	<u>131,396,780</u>
ឥណទាន				
គណៈគ្រប់គ្រងជាន់ខ្ពស់	<u>1,006,948</u>	<u>4,102,306</u>	<u>805,477</u>	<u>3,258,154</u>
ប្រាក់កម្ចី				
BEA	-	-	6,003,274	24,283,243
KB	111,027,553	452,326,251	80,211,596	324,455,906
KB Daehan Specialized Bank Plc	2,953,984	12,034,531	-	-
	<u>113,981,537</u>	<u>464,360,782</u>	<u>86,214,870</u>	<u>348,739,149</u>
អនុបណ្តុល				
KB	<u>50,192,137</u>	<u>204,482,766</u>	<u>50,056,347</u>	<u>202,477,924</u>
ចំណាយបង្កសម្រាប់ប្រាក់លើកទឹកចិត្ត				
ជូនគណៈគ្រប់គ្រង				
គណៈគ្រប់គ្រងជាន់ខ្ពស់	<u>5,780,027</u>	<u>23,513,150</u>	-	-

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពក្រុមហ៊ុនមានហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ការប្រឈមមុខជាមួយនឹង ហានិភ័យគឺ សំខាន់បំផុតចំពោះពាណិជ្ជកម្មហិរញ្ញវត្ថុ ហើយហានិភ័យ ប្រតិបត្តិការគឺ ជាផលវិបាកមិនអាចជៀស បានក្នុងការធ្វើពាណិជ្ជកម្ម។

ក្រុមហ៊ុនមានបំណង អនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ចំពោះគោលបំណងលើការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ។ ក្រុមហ៊ុនបានទទួលស្គាល់ថា ក្រុមហ៊ុនមិនទាន់បានសម្រេចការអនុវត្តបានត្រឹមត្រូវស្តង់ដារ អន្តរជាតិ ស្តីពីការគ្រប់គ្រងហានិភ័យបានពេញលេញនោះទេ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យបំណុល និងគណៈកម្មការគ្រប់គ្រងហានិភ័យដើម្បីបង្កើតជាប៉ារ៉ាម៉ែត្រសំខាន់ៗ នៃ ហានិភ័យដែលអាចទទួលបានសម្រាប់ក្រុមហ៊ុន និង ត្រួតពិនិត្យមើលសកម្មភាព ដោយធៀបនឹងប៉ារ៉ាម៉ែត្រទាំង នេះ។

ក្រុមហ៊ុនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក ឡើងវិញ)	សមមូលពាន់រៀល (កំណត់សម្គាល់ 4) ឡើងវិញ)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	222,365,399	905,916,636	160,578,086	649,538,358
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	368,419,366	1,500,940,497	438,355,399	1,773,147,589
សមតុល្យនៅធនាគារផ្សេងៗ	2,308,097	9,403,187	3,975,029	16,078,992
ឥណទានផ្តល់ដល់អតិថិជន	3,691,567,993	15,039,448,003	2,978,579,934	12,048,355,833
ទ្រព្យសកម្មផ្សេងៗ	676,083	2,754,362	573,737	2,320,766
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	4,285,336,938	17,458,462,685	3,582,062,185	14,489,441,538
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	81,881,578	333,585,549	37,232,817	150,606,745
ប្រាក់បញ្ញើរបស់អតិថិជន	2,533,330,855	10,320,789,903	2,074,680,943	8,392,084,414
ប្រាក់កម្ចី	829,821,864	3,380,694,274	794,430,317	3,213,470,632
អនុបំណុល	105,191,790	428,551,352	113,667,817	459,786,320
មូលបត្របំណុលត្រូវទូទាត់	31,342,099	127,687,711	30,666,038	124,044,124
បំណុលផ្សេងៗ	11,081,368	45,145,493	5,338,356	21,593,651
បំណុលហិរញ្ញវត្ថុសរុប	3,592,649,554	14,636,454,282	3,056,016,288	12,361,585,886

គ្រឹះស្ថានបរិក្ខេបហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ការគ្រប់គ្រងដើមទុន

គោលដៅចម្បងនៃការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន គឺត្រូវធានាថាអនុលោមទៅតាមតម្រូវការដើមទុនដែលបានកំណត់ពីខាងក្រៅ ហើយរក្សានូវជំហរហិរញ្ញវត្ថុរឹងមាំ និងអនុបាតដើមទុនដែលមានស្ថេរភាពល្អ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន និងដើម្បីបង្កើនតម្លៃម្ចាស់ហ៊ុន។

ក្រុមហ៊ុនគ្រប់គ្រងធនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើនិយ័តកម្មទៅលើទុននោះ ទៅតាមទម្រង់នៃការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ច និងលក្ខណៈហានិភ័យនៃសកម្មភាពរបស់ខ្លួន។ ដើម្បីរក្សា ឬកែតម្រូវធនាសម្ព័ន្ធមូលធន ក្រុមហ៊ុនអាចកែតម្រូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភ ឬចំណេញលើមូលធន ដល់ម្ចាស់ភាគហ៊ុន។ ពុំមានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើងនៅក្នុង គោលបំណងគោលការណ៍ និងដំណើរការពីឆ្នាំមុន។

មូលនិធិផ្ទាល់សុទ្ធ និងទ្រព្យសកម្មដែលបានផ្ទឹងហានិភ័យ នឹងត្រូវបានគណនាដោយផ្អែកលើបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងមានភាពជឿជាក់ថា ក្រុមហ៊ុនបានអនុលោមតាមអនុបាតសាធនភាពដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា និងតម្រូវការមូលធនដែលបានកំណត់ពីខាងក្រៅ។

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា ២២ នៃប្រកាសនេះ គ្រឹះស្ថានត្រូវអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងទ្រនាប់ដើមទុន យ៉ាងតិចអោយបាន ៥០% នៃទ្រនាប់ដើមទុនដែលត្រូវបន្ថែម ឲ្យបានមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឲ្យបានពេញលេញត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណ៍ណែនាំស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រនាប់ដើមទុនខោនធ្វើស៊ីស្ទីម (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត ០% រហូតដល់មានសេចក្តីប្រកាសជាថ្មី។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណ៍ណែនាំបន្ថែមស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីណែនាំព័ត៌មានអនុវត្តបន្ថែមរបស់ប្រកាស។ មិនមានការធ្វើបច្ចុប្បន្នភាពណាមួយ ដើម្បីលុបចោលការកំណត់ទ្រនាប់ដើមទុនខោនធ្វើស៊ីស្ទីម (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត ០% រហូតមកដល់ការិយបរិច្ឆេទនៃរបាយការណ៍នេះទេ។

ក្រុមហ៊ុនបានអនុវត្តនូវរាល់លក្ខខណ្ឌតម្រូវកំណត់ទ្រនាប់ដើមទុន ដែលបានកំណត់ទាំងអស់ពេញម៉ឺងការិយបរិច្ឆេទនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន

ក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទាន ដែលត្រូវបានកំណត់ថាជាការខាតបង់ហិរញ្ញវត្ថុចំពោះ ក្រុមហ៊ុន ក្នុងករណីដែលអ្នកសុំខ្ចីមិនអាចអនុវត្តនូវកាតព្វកិច្ចសងបំណុល នៅថ្ងៃដល់កាលកំណត់។ ហានិភ័យលើឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចម្បងក្នុងសកម្មភាពផ្តល់កម្ចីឥណទានឲ្យអតិថិជន។ ការគ្រប់គ្រងហានិភ័យលើឥណទានត្រូវបានអនុវត្តដោយគណៈកម្មការគ្រប់គ្រងឥណទានរបស់ក្រុមហ៊ុន។

(ក) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនវាយតម្លៃពីលទ្ធភាព នៃការខកខានមិនបំពេញកាតព្វកិច្ចរបស់អ្នកសុំខ្ចី ដោយយោងទៅលើគោលនយោបាយគោលការណ៍និងការអនុវត្តឥណទានរបស់ក្រុមហ៊ុន។ គណៈកម្មាធិការ ឥណទានទទួលខុសត្រូវក្នុងកំណត់ភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយហានិភ័យ។

(ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចី ទៅរូបវន្តបុគ្គល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានកំណត់ និងត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យ លើឥណទាននៅពេលណាដែលហានិភ័យទាំងនោះត្រូវបានរកឃើញ។ ហានិភ័យធំៗលើឥណទាន ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺជាហានិភ័យធំៗសរុបដែលបុគ្គលមួយទទួលបានអត្ថប្រយោជន៍ណាមួយដែលអនុបាតលើសពី 2% សម្រាប់ប្រាក់កម្ចីកត្តជននិង 3% សម្រាប់ប្រាក់កម្ចីជាក្រុម នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនក្រោមលក្ខខណ្ឌនៃប្រកាសលេខ ធ7-07-163 នៃធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុន បានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តដើម្បីទប់ស្កាត់ហានិភ័យឥណទាន។ ការអនុវត្តដែលមានតាំងពីដើម គឺការទាមទារឲ្យមានទ្រព្យបញ្ចាំ សម្រាប់ធានាឥណទានពីអតិថិជន។ ក្រុមហ៊ុនក៏ទទួលបាននូវការធានាផ្ទាល់ខ្លួនសម្រាប់កម្ចីជាក្រុម។ ក្រុមហ៊ុនអនុវត្តសេចក្តីណែនាំស្តីពីការទទួលយក ចំណាត់ថ្នាក់ជាក់លាក់នៃទ្រព្យបញ្ចាំ ឬការទប់ស្កាត់ហានិភ័យឥណទាន។ ទ្រព្យបញ្ចាំចម្បងៗសម្រាប់ធានាឥណទានទៅអតិថិជនមានការដាក់បញ្ចាំទ្រព្យសម្បត្តិស្នាក់នៅ (ដីធ្លី អគារ និងទ្រព្យផ្សេងៗ)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(គ) ហានិភ័យប្រឈមអតិបរមាចំពោះហានិភ័យឥណទាន

តារាងខាងក្រោមបង្ហាញពីហានិភ័យប្រឈមអតិបរមាបស់ក្រុមហ៊ុន ចំពោះហានិភ័យឥណទានផ្តល់ដល់អតិថិជនរបស់ក្រុមហ៊ុន បន្ទាប់ពីបានគិតពីចារណាលើទ្រព្យបញ្ចាំនិងការពង្រឹងគុណភាពឥណទានដទៃទៀត។

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
		តម្លៃសមស្របនៃទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន	ហានិភ័យប្រឈមអតិបរមាលើហានិភ័យឥណទាន	ផលប៉ះពាល់ហិរញ្ញវត្ថុលើទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន	សំវិធានធនពាក់ព័ន្ធលើការខាតបង់នៃឱនភាពនៃតម្លៃ
ឥណទានបុគ្គល	3,623,692,875	9,224,788,848	-	3,679,039,296	55,346,421
ឥណទានសម្រាប់សហគ្រាស					
ធុនតូច និងមធ្យម	60,433,657	132,718,665	-	61,840,745	1,407,088
ឥណទានបុគ្គលិក	7,277,059	15,866,651	-	7,299,740	22,681
ឥណទានក្រុម	164,402	636,351	-	178,644	14,242
សរុប	3,691,567,993	9,374,010,515	-	3,748,358,425	56,790,432
សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	15,039,448,003	38,189,718,838	-	15,270,812,223	231,364,220

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
		តម្លៃសមស្របនៃទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន	ហានិភ័យប្រឈមអតិបរមាលើហានិភ័យឥណទាន	ផលប៉ះពាល់ហិរញ្ញវត្ថុលើទ្រព្យបញ្ចាំ ឬការពង្រឹងឥណទាន	សំវិធានធនពាក់ព័ន្ធលើការខាតបង់នៃឱនភាពនៃតម្លៃ
ឥណទានបុគ្គល	2,922,914,446	7,768,135,911	-	2,970,917,136	48,002,690
ឥណទានសម្រាប់សហគ្រាស					
ធុនតូច និងមធ្យម	47,182,947	102,187,450	-	48,756,849	1,573,902
ឥណទានបុគ្គលិក	8,116,625	16,157,573	-	8,142,400	25,775
ឥណទានក្រុម	365,916	798,745	-	377,042	11,126
សរុប	2,978,579,934	7,887,279,679	-	3,028,193,427	49,613,493
សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	12,048,355,833	31,904,046,302	-	12,249,042,412	200,686,579

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(គ) ហានិភ័យប្រឈមអតិបរមាចំពោះហានិភ័យឥណទាន (ត)

ហានិភ័យអតិបរមាចំពោះហានិភ័យឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកំណត់ចំពោះតម្លៃយោងនាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុនរក្សាវត្ថុបញ្ចាំធៀបនឹងឥណទានទៅអតិថិជនក្នុងទម្រង់ជាអចលនៈទ្រព្យធានា អ្នកធានា និងទ្រព្យបញ្ចាំដែលបានចុះបញ្ជីផ្សេងៗលើទ្រព្យសកម្ម។ ការប៉ាន់ស្មាននៃតម្លៃសមស្របគឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលត្រូវបានវាយតម្លៃនៅពេលខ្លី ហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំយោងតាមគោលនយោបាយប្រាក់កម្ចីផ្ទៃក្នុងនិងគោលការណ៍ណែនាំនៃបទប្បញ្ញត្តិ។

(ឃ) ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានក្រុមហ៊ុន សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមអតិបរមា លើហានិភ័យឥណទានរបស់ក្រុមហ៊ុន លើឧបករណ៍ហិរញ្ញវត្ថុក្នុងតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលក្រុមហ៊ុននឹងត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុកើតឡើង។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរមាលើហានិភ័យឥណទាន គឺចំនួនទឹកប្រាក់ទាំងស្រុងនៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(យ) ការប្រមូលផ្តុំហានិភ័យ (ត)

ប្រភេទនៃហានិភ័យប្រឈមនៃឥណទាន

	តម្លៃយោង		ការដាក់ឱ្យរងទាំងស្រុង ពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ការដាក់ឱ្យរងផ្នែកខ្លះពី ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %
	ហានិភ័យប្រឈមនៃ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យប្រឈមនៃ ឥណទានអតិបរមា សមមូលពាន់រៀល (កំណត់សម្គាល់ 4)			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ក្នុងដៃ	222,365,399	905,916,636	-	-	100.00
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	368,419,366	1,500,940,497	-	-	100.00
សមតុល្យនៅធនាគារផ្សេងៗ	2,308,097	9,403,187	-	-	100.00
ឥណទានផ្តល់ដល់អតិថិជន	3,691,567,993	15,039,448,003	44.08	55.89	0.03
ទ្រព្យសកម្មផ្សេងៗ	676,083	2,754,362	-	-	100.00
សរុប	4,285,336,938	17,458,462,685			

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(យ) ការប្រមូលផ្តុំហានិភ័យ (ត)

ប្រភេទនៃហានិភ័យប្រឈមនៃឥណទាន (ត)

	តម្លៃយោង		ការដាក់ឱ្យរងទាំងស្រុង ពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ការដាក់ឱ្យរងផ្នែកខ្លះពី ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %
	ហានិភ័យប្រឈមនៃ ឥណទានអតិបរមា ដុល្លារអាមេរិក	ហានិភ័យប្រឈមនៃ ឥណទានអតិបរមា សមមូលពាន់រៀល (កំណត់សម្គាល់ 4)			
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ក្នុងដៃ	160,578,086	649,538,358	-	-	100.00
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	438,355,399	1,773,147,589	-	-	100.00
សមតុល្យនៅធនាគារផ្សេងៗ	3,975,029	16,078,992	-	-	100.00
ឥណទានផ្តល់ដល់អតិថិជន	2,978,579,934	12,048,355,833	41.81	58.12	0.07
ទ្រព្យសកម្មផ្សេងៗ	573,737	2,320,766	-	-	100.00
សរុប	3,582,062,185	14,489,441,538			

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំហានិភ័យ (ត)

ហានិភ័យប្រមូលផ្តុំវិភាគតាមប្រភេទអាជីវកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ឥណទានផ្តល់ដល់អតិថិជន ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ៤)		ឥណទានផ្តល់ដល់អតិថិជន ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ៤)	
ពាណិជ្ជកម្ម និងជំនួញ	1,006,083,731	4,098,785,121	745,402,429	3,015,152,826
សេវាកម្ម	650,895,034	2,651,746,369	513,552,045	2,077,318,022
អចលនទ្រព្យ	536,199,895	2,184,478,372	421,594,777	1,705,350,873
កសិកម្ម	445,927,277	1,816,707,726	408,192,523	1,651,138,756
កែលម្អគេហដ្ឋាន	453,670,525	1,848,253,719	346,941,003	1,403,376,357
យានយន្ត	299,573,327	1,220,461,734	281,223,077	1,137,547,346
ការដឹកជញ្ជូន	249,173,560	1,015,133,083	221,905,561	897,607,994
ផលិតកម្ម	45,502,628	185,377,706	34,613,559	140,011,846
សំណង់	39,316,458	160,175,250	29,420,267	119,004,980
ប្រើប្រាស់ផ្ទាល់ខ្លួន	22,015,990	89,693,143	25,348,186	102,533,412
សរុប	3,748,358,425	15,270,812,223	3,028,193,427	12,249,042,412

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំហានិភ័យ (ត)

ហានិភ័យប្រមូលផ្តុំវិភាគតាមទ្រព្យធានា តាមនិវាសនភាព ទំនាក់ទំនង និងរូបិយប័ណ្ណ និង តាមទីតាំងចំពោះ ឥណទានផ្តល់ដល់អតិថិជន៖

(i) តាមទ្រព្យធានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
មានវត្ថុបញ្ចាំ				
អចលនទ្រព្យ (ប្លង់រឹង)	1,649,002,901	6,718,037,818	1,263,330,700	5,110,172,683
ចលនវត្ថុ	189,467	771,887	36,983	149,596
ប្រាក់តម្កល់ទុក	2,530,818	10,310,554	1,710,744	6,919,961
ផ្សេងៗ	640,271	2,608,465	996,268	4,029,904
	<u>1,652,363,457</u>	<u>6,731,728,724</u>	<u>1,266,074,695</u>	<u>5,121,272,144</u>
ពុំមានវត្ថុបញ្ចាំ (*)				
អចលនទ្រព្យ (ប្លង់ទន់)	2,094,535,205	8,533,136,427	1,759,719,077	7,118,063,666
ចលនវត្ថុ	363,670	1,481,591	313,910	1,269,768
ផ្សេងៗ	1,096,093	4,465,481	2,085,745	8,436,834
	<u>2,095,994,968</u>	<u>8,539,083,499</u>	<u>1,762,118,732</u>	<u>7,127,770,268</u>
សរុប	<u><u>3,748,358,425</u></u>	<u><u>15,270,812,223</u></u>	<u><u>3,028,193,427</u></u>	<u><u>12,249,042,412</u></u>

(*) សំដៅទៅលើកម្ចីដែលវត្ថុបញ្ចាំ រួមមានប្លង់ទន់ និងពុំមានវត្ថុបញ្ចាំ ដែលអ្នកគ្រប់គ្រងជឿថាមាន ហានិភ័យខ្ពស់ ហើយចាត់ទុកជាកម្ចីពុំមានវត្ថុបញ្ចាំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(យ) ការប្រមូលផ្តុំហានិភ័យ (ត)

ហានិភ័យប្រមូលផ្តុំវិភាគតាមទ្រព្យធានា តាមនិវាសនភាព ទំនាក់ទំនង និងរូបិយប័ណ្ណ និង តាមទីតាំងចំពោះ ឥណទានផ្តល់ដល់អតិថិជន៖ (ត)

(iii) តាមនិវាសនភាព ទំនាក់ទំនង និងរូបិយប័ណ្ណ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
និវាសនភាព				
និវាសនជន	3,748,358,425	15,270,812,223	3,028,193,427	12,249,042,412
ទំនាក់ទំនង				
អតិថិជនខាងក្រៅ	3,741,058,685	15,241,073,082	3,020,051,028	12,216,106,408
ឥណទានបុគ្គលិក	7,299,740	29,739,141	8,142,399	32,936,004
	3,748,358,425	15,270,812,223	3,028,193,427	12,249,042,412
រូបិយប័ណ្ណ				
ដុល្លារអាមេរិក	3,286,440,759	13,388,959,652	2,638,558,932	10,672,970,880
រៀលខ្មែរ	452,563,732	1,843,744,644	365,326,565	1,477,745,955
បាតថៃ	9,353,934	38,107,927	24,307,930	98,325,577
	3,748,358,425	15,270,812,223	3,028,193,427	12,249,042,412

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំហានិភ័យ (ត)

ហានិភ័យប្រមូលផ្តុំវិភាគតាមទ្រព្យធានា តាមនិវាសនភាព ទំនាក់ទំនង និងរូបិយប័ណ្ណ និង តាមទីតាំងចំពោះ ឥណទានផ្តល់ដល់អតិថិជន៖ (ត)

(iii) តាមទីតាំង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ 4)
សាខានានា	3,743,643,515	15,251,603,680	3,022,565,520	12,226,277,528
ទីស្នាក់ការកណ្តាល	4,714,910	19,208,543	5,627,907	22,764,884
	<u>3,748,358,425</u>	<u>15,270,812,223</u>	<u>3,028,193,427</u>	<u>12,249,042,412</u>

(ង) ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមអតិបរមារបស់ក្រុមហ៊ុនលើហានិភ័យឥណទាន គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យដែលទំនងជាអាចកើតឡើងប្រហែលជាស្ថិតក្នុងកម្រិតដ៏ទាប ដោយសារតែការកាត់កងលើទ្រព្យបញ្ចាំ ឥណទានដែលបានធានា និងសកម្មភាពផ្សេងទៀតដែលត្រូវបានធ្វើ ឡើងដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារផ្សេងៗ និងទ្រព្យសកម្មផ្សេងៗ

ជាទូទៅ ការដាក់ទ្រព្យបញ្ចាំ គឺមិនចាំបាច់សម្រាប់ទ្រព្យសកម្មទាំងនេះ។

ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិត ណាមួយ។ ជាពិសេសហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាទាំងស្រុងដោយទ្រព្យ លំនៅដ្ឋាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទានទៅតាមថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនអនុវត្តវិធីសាស្ត្រប្រើដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង៖

សំវិធានធនលើឱនភាពនៃតម្លៃនឹងត្រូវធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រប្រើដំណាក់កាលដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីមានការទទួលស្គាល់ជាលើកដំបូង៖

- (i) ដំណាក់កាលទី ១៖ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12ខែ – មិនមានឱនភាពនៃតម្លៃឥណទាន
ចំពោះហានិភ័យ ដែលមិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង ហើយដែលមិនមានឱនភាពនៃតម្លៃនៃឥណទានចាប់តាំងពីដើម ការរំពឹងទុកលើការខាតបង់ឥណទាន ដែលទាក់ទងនឹងព្រឹត្តិការណ៍ ប្រូបាប៊ីលីតេនៃការខកខានសង ដែលកើតឡើងក្នុងរយៈពេល 12ខែ បន្ទាប់ នឹងត្រូវបានទទួលស្គាល់។
- (ii) ដំណាក់កាលទី 2៖ ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល – មិនមានឱនភាពនៃតម្លៃឥណទាន
ចំពោះហានិភ័យ ដែលមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង ប៉ុន្តែមិនមានឱនភាពនៃតម្លៃនៃឥណទាន នោះការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល នឹងត្រូវបានទទួលស្គាល់។
- (iii) ដំណាក់កាលទី 3៖ ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល – មានឱនភាពនៃតម្លៃឥណទាន
ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃថាមានឱនភាពនៃតម្លៃនៃឥណទាន នៅពេលមានព្រឹត្តិការណ៍មួយឬច្រើនដង ដែលធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៃការប៉ាន់ស្មានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតរបស់ទ្រព្យសកម្មនោះ បានកើតឡើង។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាលនឹងត្រូវបានទទួលស្គាល់។

គ្រឹះស្ថានប្រតិបត្តិហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទានទៅតាមថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ដំណាក់កាល ស្ថានភាពនៃហានិភ័យឥណទាន

សូចនាករនៃការយឺតយ៉ាវ

1	រំពឹងថានឹងបាត់បង់រយៈពេល 12ខែ- មិនមានឱនភាពនៃតម្លៃ	0 ដល់ 29 ថ្ងៃហួសកាលកំណត់
2	រំពឹងថានឹងបាត់បង់ពេញអាហ្សកាល- មិនមានឱនភាពនៃតម្លៃ	30 ដល់ 89ថ្ងៃហួសកាលកំណត់
3	រំពឹងថានឹងបាត់បង់ពេញអាហ្សកាល- មានឱនភាពនៃតម្លៃ	លើសពី89ថ្ងៃហួសកាលកំណត់

(iv) ការរួមបញ្ចូលព័ត៌មាននាពេលអនាគត

ក្រុមហ៊ុនបានរួមបញ្ចូលព័ត៌មាននាពេលអនាគត ទៅក្នុងការវាយតម្លៃ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដែរឬទេ និងទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណា រួមមានធាតុចូលសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរអប់រំនៅក្នុងបណ្តាប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ និងអង្គការអន្តរជាតិធំៗ។

ការទទួលស្គាល់លើECL

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ក្រុមហ៊ុន ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីជើម				
ឥណទានធម្មតា	3,318,084,458	-	49,164	3,318,133,622
ឥណទានឃ្លាំមើល	57,471	370,349,875	53,544	370,460,890
ឥណទានក្រោមស្តង់ដារ	-	7,328,467	10,881,782	18,210,249
ឥណទានជាប់សង្ស័យ	123	3,270	12,804,004	12,807,397
ឥណទានខាតបង់	-	21,415	28,724,852	28,746,267
	<u>3,318,142,052</u>	<u>377,703,027</u>	<u>52,513,346</u>	<u>3,748,358,425</u>
សំវិធានធនលើការខាតបង់នៃ				
ឱនភាពនៃតម្លៃ	(8,693,888)	(18,871,562)	(29,224,982)	(56,790,432)
តម្លៃយោង (ដុល្លារអាមេរិក)	<u>3,309,448,164</u>	<u>358,831,465</u>	<u>23,288,364</u>	<u>3,691,567,993</u>
តម្លៃយោង (សមមូលពាន់រៀល - កំណត់សម្គាល់4)	<u>13,482,691,820</u>	<u>1,461,879,388</u>	<u>94,876,795</u>	<u>15,039,448,003</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(២) គុណភាពឥណទានទៅតាមថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមរយៈសង្ខេបដើម				
ឥណទានធម្មតា	2,932,082,190	-	17,758	2,932,099,948
ឥណទានឃ្លាំមើល	70,099	51,788,944	27,728	51,886,771
ឥណទានក្រោមស្តង់ដារ	884	41,916	18,800,405	18,843,205
ឥណទានជាប់សង្ស័យ	-	61,982	15,993,044	16,055,026
ឥណទានខាតបង់	-	-	9,308,477	9,308,477
	<u>2,932,153,173</u>	<u>51,892,842</u>	<u>44,147,412</u>	<u>3,028,193,427</u>
សំវិធានធនលើការខាតបង់នៃ				
ឱនភាពនៃតម្លៃ	(11,262,106)	(12,954,251)	(25,397,136)	(49,613,493)
តម្លៃយោង (ដុល្លារអាមេរិក)	<u>2,920,891,067</u>	<u>38,938,591</u>	<u>18,750,276</u>	<u>2,978,579,934</u>
តម្លៃយោង (សមមូលពាន់រៀល - កំណត់សម្គាល់៤)	<u>11,815,004,366</u>	<u>157,506,601</u>	<u>75,844,866</u>	<u>12,048,355,833</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ឆ) គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់លើសមតុល្យនៃសំវិធានធន លើការខាតបង់ឥណទានតាមថ្នាក់ នីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុចាប់តាំងពីដើម ដល់ចុងការិយបរិច្ឆេទ។

	2021			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី១ ខែមករា	11,262,106	12,954,251	25,397,136	49,613,493
- ផ្ទេរទៅដំណាក់កាលទី 1	3,706,562	(1,960,861)	(1,745,701)	-
- ផ្ទេរទៅដំណាក់កាលទី 2	(3,383,444)	5,224,060	(1,840,616)	-
- ផ្ទេរទៅដំណាក់កាលទី 3	(551,964)	(3,720,107)	4,272,071	-
(ការកែប្រែត្រឡប់មកវិញ)/សំវិធានធន				
សម្រាប់ឥណទានចាស់	(3,927,348)	8,338,098	12,212,075	16,622,825
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញថ្មី	4,965,576	1,062,772	503,565	6,531,913
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានសងផ្តាច់	(3,377,600)	(3,026,651)	(2,027,724)	(8,431,975)
ការលុបចោលក្នុងអំឡុងការិយបរិច្ឆេទ	-	-	(7,545,824)	(7,545,824)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	8,693,888	18,871,562	29,224,982	56,790,432
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (សមមូលពាន់រៀល - កំណត់សម្គាល់ 4)	35,418,900	76,882,744	119,062,577	231,364,220

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.1 ហានិភ័យឥណទាន (ត)

(ឆ) គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនលើការខាតបង់នៃឱនភាពនៃតម្លៃ (ត)

	2020			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា	18,696,858	481,191	7,054,843	26,232,892
- ផ្ទេរទៅដំណាក់កាលទី 1	150,887	(28,301)	(122,586)	-
- ផ្ទេរទៅដំណាក់កាលទី 2	(440,834)	504,648	(63,814)	-
- ផ្ទេរទៅដំណាក់កាលទី 3	(373,946)	(237,358)	611,304	-
(ការកែប្រែត្រឡប់មកវិញ)/សំវិធានធន				
សម្រាប់ឥណទានចាស់	(6,214,290)	5,860,970	11,539,208	11,185,888
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញថ្មី	4,945,916	6,581,841	7,648,051	19,175,808
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានសងផ្តាច់	(5,502,485)	(208,740)	(1,269,870)	(6,981,095)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	11,262,106	12,954,251	25,397,136	49,613,493
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ (សមមូលពាន់រៀល - កំណត់សម្គាល់ 4)	45,555,219	52,399,945	102,731,415	200,686,579

ការខាតបង់នៃឱនភាពនៃតម្លៃ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផល
លម្អិតផ្សេងៗ ហើយត្រូវបានសង្ខេបដូចខាងក្រោម៖

	2021		2020	
	ដុល្លារអាមេរិក	រមមូលពាន់រៀល កំណត់សម្គាល់ 4)	ដុល្លារអាមេរិក	រមមូលពាន់រៀល កំណត់សម្គាល់ 4)
ឥណទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 8)	14,722,763	59,892,200	23,380,601	95,322,710
ទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់ 9)	1,933	7,863	1,459	5,948
សមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 7)	(16,837)	(68,493)	29,118	118,715
	14,707,859	59,831,570	23,411,178	95,447,373

គ្រឹះស្ថានវិស្វកម្មហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.2 ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ក្រុមហ៊ុន តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និង វិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។

33.3 ហានិភ័យទីផ្សារ

ក្រុមហ៊ុនមានហានិភ័យទីផ្សារ ដែលជាហានិភ័យ ដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹងមានការប្រែប្រួលដោយសារតែការផ្លាស់ប្តូរក្នុងតម្លៃទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីស្ថានភាពបើកចំហក្នុងអត្រាការប្រាក់ រូបិយប័ណ្ណ និងផលចំណូលមូលធន ដែលកត្តាទាំងនេះត្រូវប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ហើយនិងការប្រែប្រួលក្នុងកម្រិតអស្ថេរភាពនៃអត្រា ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គំណាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងធ្វើប្រតិបត្តិការដោយប្រើប្រាស់ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។

ហានិភ័យរូបិយប័ណ្ណបរទេសកើតឡើងពី ប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានទទួលស្គាល់ជារូបិយប័ណ្ណ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

សមតុល្យទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ជារូបិយប័ណ្ណរៀងគ្នា បង្ហាញជាដុល្លារអាមេរិក មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដុល្លារអាមេរិក	រៀលខ្មែរ	បាតថៃ	សរុប ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀលខ្មែរ	បាតថៃ	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	184,320,172	34,859,816	3,185,411	222,365,399	130,637,165	26,845,731	3,095,190	160,578,086
សមតុល្យនៅធនាគារជាតិ								
នៃកម្ពុជា	334,001,564	34,417,802	-	368,419,366	395,756,676	42,598,723	-	438,355,399
សមតុល្យនៅធនាគារផ្សេងៗ	1,741,416	566,681	-	2,308,097	1,725,009	2,250,020	-	3,975,029
ឥណទានផ្តល់ដល់អតិថិជន	3,234,729,052	448,182,464	8,656,477	3,691,567,993	2,593,252,480	362,005,027	23,322,427	2,978,579,934
ទ្រព្យសកម្មផ្សេងៗ	673,411	2,672	-	676,083	570,930	2,807	-	573,737
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	3,755,465,615	518,029,435	11,841,888	4,285,336,938	3,121,942,260	433,702,308	26,417,617	3,582,062,185

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

សមតុល្យទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ជាប្រភេទប័ណ្ណរៀងគ្នា បង្ហាញជាដុល្លារអាមេរិក មានដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដុល្លារអាមេរិក	រៀលខ្មែរ	បាតថៃ	សរុប ដុល្លារអាមេរិក	ដុល្លារអាមេរិក	រៀលខ្មែរ	បាតថៃ	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារនានា និង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	81,823,935	57,643	-	81,881,578	36,992,081	240,736	-	37,232,817
ប្រាក់បញ្ញើរបស់អតិថិជន	2,338,356,190	193,497,517	1,477,148	2,533,330,855	1,921,733,031	150,140,808	2,807,104	2,074,680,943
ប្រាក់កម្ចី	670,477,767	143,249,534	16,094,563	829,821,864	594,543,775	159,624,276	40,262,266	794,430,317
មូលបត្របំណុលត្រូវទូទាត់	-	31,342,099	-	31,342,099	-	30,666,038	-	30,666,038
អនុបំណុល	105,191,790	-	-	105,191,790	98,814,321	14,853,496	-	113,667,817
បំណុលផ្សេងៗ	10,892,227	188,729	412	11,081,368	5,122,419	214,107	1,830	5,338,356
បំណុលហិរញ្ញវត្ថុសរុប	3,206,741,909	368,335,522	17,572,123	3,592,649,554	2,657,205,627	355,739,461	43,071,200	3,056,016,288
ស្ថានភាពទ្រព្យសកម្មសុទ្ធ	548,723,706	149,693,913	(5,730,235)	692,687,384	464,736,633	77,962,847	(16,653,583)	526,045,897
សមមូលពាន់រៀល								
(កំណត់សម្គាល់ 4)	2,235,500,378	609,853,001	(23,344,977)	2,822,008,402	1,879,859,680	315,359,716	(67,363,743)	2,127,855,653

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគបញ្ចេញ

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ក្រុមហ៊ុននាការបរិច្ឆេទការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក	- 1% រំលស់ ដុល្លារអាមេរិក	+ 1% ការកើនឡើង ដុល្លារអាមេរិក
ខ្មែររៀល	1,496,939	(1,496,939)	779,628	(779,628)
ថៃបាត	(57,302)	57,302	(166,536)	166,536
	<u>1,439,637</u>	<u>(1,439,637)</u>	<u>613,092</u>	<u>(613,092)</u>
សមមូលពាន់រៀល				
- កំណត់សម្គាល់ 4	<u>5,865,081</u>	<u>(5,865,081)</u>	<u>2,497,737</u>	<u>(2,497,737)</u>

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់លើលំហូរទឹកប្រាក់ គឺជាហានិភ័យដែលលំហូរទឹកប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារការផ្លាស់ប្តូរអត្រាការប្រាក់លើទីផ្សារ។ ទំហំអត្រាការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលមានការផ្លាស់ប្តូរមិនបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងក្រុមហ៊ុន មិនមានគោលនយោបាយណាមួយ ដើម្បីកំណត់នូវកម្រិតនៃភាពមិនត្រូវគ្នានៃការកំណត់តម្លៃអត្រាការប្រាក់ឡើងវិញ ឲ្យនៅក្រោមការគ្រប់គ្រងឡើយ។ ទោះជាយ៉ាងណា គណៈគ្រប់គ្រងក៏ត្រូវពិនិត្យជាទៀងទាត់ លើការមិនត្រូវគ្នានេះដែរ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពនៃការផ្លាស់ប្តូរអត្រាការប្រាក់ នឹងប៉ះពាល់ដល់ផលចំណេញ នាពេលអនាគត ឬតម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ជា លទ្ធផលនៃភាពមិនត្រូវគ្នា នៃការកំណត់តម្លៃការប្រាក់សារជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុន គ្រប់គ្រងហានិភ័យនេះដោយផ្ទេរផ្ទុកការកំណត់តម្លៃនៃទ្រព្យសកម្ម និងបំណុលឡើងវិញ តាមរយៈ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

តារាងខាងក្រោម គឺជាការសង្ខេបនៃគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុន។ តារាងគម្លាតនៃការកំណត់អត្រា ការប្រាក់នេះ ធ្វើការវិភាគលើភាពមិនត្រូវគ្នានៃចរនាសម្ព័ន្ធពេញមួយអាយុកាលរបស់អត្រាការប្រាក់ នៅ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយផ្អែកតាម (i) កាលបរិច្ឆេទនៃការកំណត់ថ្លៃបន្ទាប់ ឬកាលវសាន ប្រសិនបើជាអត្រាអថេរ ឬ (ii) កាលវសាន ប្រសិនបើជាអត្រាការប្រាក់ថេរ។

គ្រឹះស្ថានបរិក្ខេបហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						អត្រាការប្រាក់	
	រហូតដល់ ១ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	%
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	222,365,399	222,365,399	0%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	223,638	150,000	148,184	-	30,000,000	337,897,544	368,419,366	0.00% to 1.63%
សមតុល្យនៅធនាគារផ្សេងៗ	167,309	-	-	-	-	2,140,788	2,308,097	0.00% to 0.75%
ឥណទានផ្តល់ដល់អតិថិជន	1,890,334	6,903,114	57,037,065	1,704,414,128	1,921,323,352	-	3,691,567,993	7% to 26.40%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	676,083	676,083	0%
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	2,281,281	7,053,114	57,185,249	1,704,414,128	1,951,323,352	563,079,814	4,285,336,938	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារនានា និង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	22,923,836	14,574,240	44,383,502	-	-	-	81,881,578	0.00% to 5.25%
ប្រាក់បញ្ញើរបស់អតិថិជន	419,608,905	465,587,496	1,576,867,549	71,266,905	-	-	2,533,330,855	0.00% to 10.15%
ប្រាក់កម្ចី	12,298,668	18,987,273	211,256,262	580,899,379	6,380,282	-	829,821,864	2.00% to 8.84%
មូលបត្របំណុលត្រូវទូទាត់	-	-	400,029	30,942,070	-	-	31,342,099	7.50%
អនុបំណុល	-	-	3,009,565	51,990,088	50,192,137	-	105,191,790	6.98% to 10.47%
បំណុលផ្សេងៗ	-	-	-	-	-	11,081,368	11,081,368	0%
បំណុលហិរញ្ញវត្ថុសរុប	454,831,409	499,149,009	1,835,916,907	735,098,442	56,572,419	11,081,368	3,592,649,554	
សរុបគំណត់ការប្រាក់	(452,550,128)	(492,095,895)	(1,778,731,658)	969,315,686	1,894,750,933	551,998,446	692,687,384	
សមមូលពាន់រៀល								
(កំណត់សម្គាល់ 4)	(1,843,689,221)	(2,004,798,676)	(7,246,552,777)	3,948,992,106	7,719,215,301	2,248,841,669	2,822,008,402	

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							អត្រាការប្រាក់ %
	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> 1-3 ខែ ដុល្លារអាមេរិក	> 3-12 ខែ ដុល្លារអាមេរិក	> 1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	160,578,086	160,578,086	0%
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	164,833,127	374,166	148,888	-	23,000,000	249,999,218	438,355,399	0.04% to 1.63%
សមតុល្យនៅធនាគារផ្សេងៗ	190,905	-	-	-	-	3,784,124	3,975,029	0.00% to 0.75%
ឥណទានផ្តល់ដល់អតិថិជន	2,216,130	7,078,977	62,519,328	1,744,628,527	1,162,136,972	-	2,978,579,934	7% to 32.40%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	573,737	573,737	0%
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	167,240,162	7,453,143	62,668,216	1,744,628,527	1,185,136,972	414,935,165	3,582,062,185	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារនានា និង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	3,012,499	11,517,404	22,702,914	-	-	-	37,232,817	0.00% to 5.50%
ប្រាក់បញ្ញើរបស់អតិថិជន	359,764,063	381,907,638	1,264,477,242	68,532,000	-	-	2,074,680,943	0.10% to 7.25%
ប្រាក់កម្ចី	-	20,913,693	106,594,766	662,835,640	4,086,218	-	794,430,317	2.00% to 8.84%
មូលបត្របំណុលត្រូវទូទាត់	-	-	414,364	30,251,674	-	-	30,666,038	7.50%
អនុបំណុល	-	712,767	1,378,769	26,469,197	85,107,084	-	113,667,817	6.98% to 10.47%
បំណុលផ្សេងៗ	-	-	-	-	-	5,338,356	5,338,356	0%
បំណុលហិរញ្ញវត្ថុសរុប	362,776,562	415,051,502	1,395,568,055	788,088,511	89,193,302	5,338,356	3,056,016,288	
សរុបគំណត់ការប្រាក់	(195,536,400)	(407,598,359)	(1,332,899,839)	956,540,016	1,095,943,670	409,596,809	526,045,897	
សមមូលពាន់រៀល								
(កំណត់សម្គាល់ 4)	(790,944,738)	(1,648,735,362)	(5,391,579,849)	3,869,204,365	4,433,092,145	1,656,819,092	2,127,855,653	

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.3 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យអត្រាការប្រាក់ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

កំណែទម្រង់មូលដ្ឋាននៃអត្រាការប្រាក់គោលកំពុងត្រូវបានអនុវត្តជាសកល រួមទាំងការជំនួសអត្រាការប្រាក់អន្តរធនាគារមួយចំនួន (“IBORs”) ជាមួយនឹងជម្រើសអត្រាស្ទើរតែគ្មានហានិភ័យ (ដែលហៅថា “កំណែទម្រង់IBOR”)។ ក្រុមហ៊ុនបានទទួលរងផលប៉ះពាល់ជាសារវន្តពី IBORs លើឧបករណ៍បំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងត្រូវបានកែទម្រង់ជាផ្នែកមួយនៃការផ្ដើមទីផ្សារទាំងមូល។ ក៏ប៉ុន្តែ ទោះបីជាLIBORរបស់អង់គ្លេស និងLIBORរបស់អាមេរិក មានគម្រោងក្នុងការបញ្ឈប់ការចេញផ្សាយនៅចុងឆ្នាំ២០២១ ការពិភាក្សា និងទំនោរនៃការផ្លាស់ប្តូរលើបទបញ្ញត្តិស្ថិតនៅក្នុងដំណើរការនៅឡើយ។ ក្រុមហ៊ុន កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើវិសោធនកម្ម ឬ រៀបចំធ្វើវិសោធនកម្មលើលក្ខខណ្ឌកិច្ចសន្យា ជាការឆ្លើយតបទៅនឹងកំណែទម្រង់ IBOR ហើយចំពោះពេលវេលា និងវិធីសាស្ត្រក្នុងការផ្លាស់ប្តូរនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេនៅក្នុងប្រទេសមួយចំនួន ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។

ហានិភ័យចម្បងដែលក្រុមហ៊ុនរងផលប៉ះពាល់នៃកំណែទម្រង់ IBOR គឺផលប៉ះពាល់លើប្រតិបត្តិការ។ ឧទាហរណ៍ ការចេញឡើងវិញនៃកិច្ចសន្យាប្រាក់កម្ចីតាមរយៈការចេញទ្វេភាគីជាមួយម្ចាស់កម្ចី ការធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌកិច្ចសន្យា ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដែលប្រើខ្សែកោង IBOR និងការពិនិត្យឡើងវិញនូវការគ្រប់គ្រងប្រតិបត្តិការដែលទាក់ទងទៅនឹងកំណែទម្រង់នេះ។ ហានិភ័យហិរញ្ញវត្ថុភាគច្រើនត្រូវបានកំណត់ត្រឹមហានិភ័យអត្រាការប្រាក់។

សម្រាប់កិច្ចសន្យាដែលមានស្រាប់ ដែលពាក់ព័ន្ធនឹងIBOR ហើយត្រូវដល់កាលកំណត់បន្ទាប់ពីថ្ងៃអវសាននៃអត្រាIBOR នាយកដ្ឋានរចនាគាររបស់ក្រុមហ៊ុន បាននឹងធ្វើការចេញជាមួយម្ចាស់កម្ចី ដើម្បីធ្វើវិសោធនកម្មលើលក្ខខណ្ឌកិច្ចសន្យាដែលប៉ះពាល់ និងធ្វើការកំណត់នូវអត្រាការប្រាក់ជំនួសផ្សេងទៀត។ ការធ្វើវិសោធនកម្មទាំងនេះ រួមបញ្ចូលទាំងការបន្ថែមនូវឃ្លាបង្ការទុកមុន ឬ ការជំនួសនូវអត្រាIBORដោយអត្រាប្រហាក់ប្រហែលផ្សេងទៀត ដែលសឹងតែជាអត្រាការប្រាក់គ្មានហានិភ័យ ហើយខុសគ្នាទៅតាមប្រទេសនីមួយៗរបស់ម្ចាស់កម្ចី។

អត្រាយោងផ្សេងទៀត សម្រាប់ជំនួសLIBORអាមេរិក គឺ Secured Overnight Financing Rate (SOFR)។ ដំណើរការលើការផ្លាស់ប្តូរលើលក្ខខណ្ឌកិច្ចសន្យានៃបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹង LIBOR អាមេរិក ដើម្បីដាក់បញ្ចូលនូវអត្រាការប្រាក់ប្រៀបធៀបថ្មី ពុំទាន់ចប់រួចរាល់នៅឡើយទេ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.4 ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលក្រុមហ៊ុននឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ពេលដល់ថ្ងៃកំណត់សង និងមិនមានលទ្ធភាព បំពេញមូលនិធិវិញបាន នៅពេលដែលបានដកយកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចធ្វើឲ្យក្រុមហ៊ុនមិនមានសមត្ថភាពក្នុងការសងបំណុលដល់អ្នកផ្ញើប្រាក់ និង បំពេញកិច្ចសន្យាឲ្យអ្នកខ្ចីប្រាក់។

អ្នកគ្រប់គ្រងក្រុមហ៊ុនតាមដានសន្ទនីយភាពក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងគ្រប់គ្រងការប្រមូលផ្តុំ និងធាតុចូលនៃអាយុកាលបំណុល។ ការតាមដាន និងការធ្វើរបាយការណ៍មានទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងការប៉ាន់ស្មានសម្រាប់ថ្ងៃបន្ទាប់ ថ្ងៃចុងសប្តាហ៍ និងខែតាមលំដាប់រៀងខ្លួនដោយសាររយៈពេលទាំងនេះជារយៈពេលសំខាន់ក្នុងការគ្រប់គ្រងសន្ទនីយភាព។ អ្នកគ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងប៉ាន់ស្មានពីការដកសាច់ប្រាក់របស់ពួកគេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការវិភាគទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមរយៈកាលកំណត់ទាក់ទិន ដោយផ្អែកតាមអាយុកាលនៅសល់លើកិច្ចសន្យាគិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬ ការិយបរិច្ឆេទកាលកំណត់ប៉ាន់ស្មាន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ (ចេញ)ដុល ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	គ្មានកាលបរិច្ឆេទ កាលវេសាន ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	222,365,399	222,365,399	222,365,399	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	368,419,366	140,387,730	140,080,375	151,410	155,945	-	-	-
សមតុល្យនៅធនាគារផ្សេងៗ	2,308,097	2,331,411	2,331,411	-	-	-	-	-
ឥណទានផ្តល់ដល់អតិថិជន	3,691,567,993	5,208,860,461	122,538,071	223,811,479	944,792,859	3,199,286,272	718,431,780	-
ទ្រព្យសកម្មផ្សេងៗ	676,083	688,316	660,149	-	-	-	-	28,167
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	4,285,336,938	5,574,633,317	487,975,405	223,962,889	944,948,804	3,199,286,272	718,431,780	28,167

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						គ្មានកាលបរិច្ឆេទ កាលវេលា ដុល្លារអាមេរិក
		តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ (ចេញ)ដុល ដុល្លារអាមេរិក	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1–3ខែ ដុល្លារអាមេរិក	> 3–12ខែ ដុល្លារអាមេរិក	> 1–5ឆ្នាំ ដុល្លារអាមេរិក	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារនានា និង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(81,881,578)	(84,679,775)	(4,262,143)	(34,390,058)	(46,027,574)	-	-
ប្រាក់បញ្ញើរបស់អតិថិជន		(2,533,330,855)	(2,562,934,934)	(407,395,534)	(478,639,985)	(1,597,242,731)	(78,213,762)	(1,442,922)
ប្រាក់កម្ចី		(829,821,864)	(883,112,710)	(28,256,312)	(52,400,915)	(286,052,601)	(515,104,002)	(1,298,880)
មូលបត្របំណុលត្រូវទូទាត់		(31,342,099)	(34,221,637)	-	-	(2,186,377)	(32,035,260)	-
អនុបំណុល		(105,191,790)	(129,352,520)	(1,335,196)	(40,850)	(21,840,510)	(95,329,382)	(10,806,582)
បំណុលផ្សេងៗ		(11,081,368)	(11,081,368)	(11,081,368)	-	-	-	-
បំណុលហិរញ្ញវត្ថុសរុប		(3,592,649,554)	(3,705,382,944)	(452,330,553)	(565,471,808)	(1,953,349,793)	(720,682,406)	(13,548,384)
អតិរេកសាច់ប្រាក់ងាយស្រួលសុទ្ធ								
(គម្លាត)		692,687,384	1,869,250,373	35,644,852	(341,508,919)	(1,008,400,989)	2,478,603,866	704,883,396
សមមូលជាពាន់រៀល								
(កំណត់សម្គាល់ 4)		2,822,008,402	7,615,326,020	145,217,127	(1,391,307,336)	(4,108,225,629)	10,097,832,150	2,871,694,955

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការវិភាគទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមរយៈកាលកំណត់ទាក់ទិន ដោយផ្អែកតាមអាយុកាលនៅសល់លើកិច្ចសន្យាគិតត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬ ការិយបរិច្ឆេទកាលកំណត់ប៉ាន់ស្មាន មានដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ការរាយការណ៍ឡើងវិញ)							គ្មានកាលបរិច្ឆេទ កាលស្ថានភាព
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ (ចេញ)ដុល ដុល្លារអាមេរិក	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	160,578,086	160,578,086	160,578,086	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	438,355,399	252,622,666	252,098,355	374,411	149,900	-	-	-
សមតុល្យនៅធនាគារផ្សេងៗ	3,975,029	4,015,180	4,015,180	-	-	-	-	-
ឥណទានផ្តល់ដល់អតិថិជន	2,978,579,934	4,068,155,870	128,034,877	195,482,549	815,764,869	2,552,718,693	376,154,882	-
ទ្រព្យសកម្មផ្សេងៗ	573,737	2,804,199	2,776,032	-	-	-	-	28,167
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	3,582,062,185	4,488,176,001	547,502,530	195,856,960	815,914,769	2,552,718,693	376,154,882	28,167

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

33.4 ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ការវាយការណ៍ឡើងវិញ)								
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/ (ចេញ)ដុល ដុល្លារអាមេរិក	រហូតដល់ 1ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	គ្មានកាលបរិច្ឆេទ កាលវេសាន ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារនានា និង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(37,232,817)	(36,820,374)	(2,938,586)	(11,096,007)	(22,785,781)	-	-	-
ប្រាក់បញ្ញើរបស់អតិថិជន	(2,074,680,943)	(2,151,678,066)	(361,118,911)	(383,604,323)	(1,327,262,140)	(79,279,251)	(413,441)	-
ប្រាក់កម្ចី	(794,430,317)	(854,986,530)	(23,977,843)	(34,317,041)	(270,122,286)	(525,552,471)	(1,016,889)	-
មូលបត្របំណុលត្រូវទូទាត់	(30,666,038)	(35,762,837)	-	-	(2,202,052)	(33,560,785)	-	-
អនុបំណុល	(113,667,817)	(148,766,323)	(1,415,222)	(1,925,629)	(16,205,410)	(84,183,703)	(45,036,359)	-
បំណុលផ្សេងៗ	(5,338,356)	(5,338,356)	(5,338,356)	-	-	-	-	-
បំណុលហិរញ្ញវត្ថុសរុប	(3,056,016,288)	(3,233,352,486)	(394,788,918)	(430,943,000)	(1,638,577,669)	(722,576,210)	(46,466,689)	-
អតិរេកសាច់ប្រាក់ងាយស្រួលសុទ្ធ								
(គម្លាត)	526,045,897	1,254,823,515	152,713,612	(235,086,040)	(822,662,900)	1,830,142,483	329,688,193	28,167
សមមូលជាពាន់រៀល								
(កំណត់សម្គាល់ 4)	2,127,855,653	5,075,761,118	617,726,561	(950,923,032)	(3,327,671,431)	7,402,926,344	1,333,588,741	113,936

គ្រឹះស្ថានបរិក្ខេបប្រឹក្សាប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបប្រឹក្សា (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលបរិក្ខេបប្រឹក្សា

ឧបករណ៍បរិក្ខេបប្រឹក្សាមានទ្រព្យសកម្មបរិក្ខេបប្រឹក្សា បំណុលបរិក្ខេបប្រឹក្សា និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារគោល ឬប្រសិនបើអវត្តមានទីផ្សារគោលត្រូវយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលក្រុមហ៊ុនរកបាននៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃរបាយការណ៍ស្ថានភាពបរិក្ខេបប្រឹក្សា។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍បរិក្ខេបប្រឹក្សា។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងចរិតលក្ខណៈហានិភ័យនៃឧបករណ៍បរិក្ខេបប្រឹក្សានានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនបរិក្ខេបប្រឹក្សា ត្រូវបានដកចេញពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.រ.ទ.ហ.អ.ក 7៖ ការលាតត្រដាងព័ត៌មានឧបករណ៍បរិក្ខេបប្រឹក្សា ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍បរិក្ខេបប្រឹក្សារបស់ក្រុមហ៊ុន មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើពីធនាគារផ្សេងៗ និងស្ថាប័នបរិក្ខេបប្រឹក្សាផ្សេងៗ ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី គឺមិនមានលក្ខណៈរំញោចជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍បរិក្ខេបប្រឹក្សាទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលបរិក្ខេបប្រឹក្សាទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

វិធីសាស្ត្រ និងការសន្មតដែលប្រើប្រាស់ដោយក្រុមហ៊ុន ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍បរិក្ខេបប្រឹក្សាមាន៖

- សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ

តម្លៃយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសារគណនីទាំងនេះមានរយៈពេលខ្លី។

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

វិធីសាស្ត្រ និងការសន្មតដែលប្រើប្រាស់ដោយក្រុមហ៊ុន ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មាន៖ (ត)

- ឥណទានផ្តល់ដល់អតិថិជន

តម្លៃសមស្របនៃឥណទានផ្តល់ដល់អតិថិជន គឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចកត់សម្គាល់បាន តម្លៃប៉ាន់ស្មានត្រូវបានប៉ាន់ប្រមាណដោយប្រើម៉ូដែលវាយតម្លៃ ដូចជាវិធីសាស្ត្រអប្បបរមាលំហូរទឹកប្រាក់។ ធាតុចូលដែលយកមកប្រើប្រាស់នៅក្នុងវិធីសាស្ត្រវាយតម្លៃមានការខាតបង់លើឥណទានពេញមួយអាយុកាលដែលបានរំពឹងទុក អត្រាការប្រាក់ អត្រាប្រាក់បង់មុន ទីផ្សារគោល និងទីផ្សារបន្ទាប់បន្សំ។

ការបញ្ចូលទៅក្នុងម៉ូដែលអាចរួមបញ្ចូលទាំងធាតុចូលពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមពីទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងធាតុចូលដំបូង និងបន្ទាប់នៃប្រតិបត្តិការដែលបានអង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនាការបរិច្ឆេទរាយការណ៍។

- ប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលស្ថានភាពជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើពីធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលស្ថានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានកាលស្ថាន និងលក្ខខណ្ឌស្រដៀងគ្នាដែរ។

តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើដែលគ្មានកាលកំណត់ រាប់ទាំងគណនីចរន្តដែលគ្មានការប្រាក់ និងប្រាក់បញ្ញើសន្សំ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាការបរិច្ឆេទរាយការណ៍។

- ប្រាក់កម្ចី និងអនុបំណុល

តម្លៃសមស្របនៃប្រាក់កម្ចី និងអនុបំណុល ត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បបរមាលំហូរទឹកប្រាក់នាពេលអនាគតដែលបានរំពឹងទុក ដោយប្រើអត្រាការប្រាក់ទីផ្សារទូទៅ ចំពោះប្រាក់កម្ចីដែលមានលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា។ យ៉ាងណាមិញ នាការបរិច្ឆេទរាយការណ៍ មានតែអត្រាការប្រាក់ដែលបានចុះកិច្ចសន្យាហើយត្រូវបានបញ្ជាក់ និងផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាន ជំនួសឱ្យអត្រាការប្រាក់ទីផ្សារទូទៅ។ ក្រុមហ៊ុន ជឿជាក់ថាអត្រាការប្រាក់ដែលបានចុះកិច្ចសន្យា មិនមានភាពខុសគ្នាជាសារវន្តពីអត្រាការប្រាក់ទីផ្សារទូទៅនោះឡើយ ដោយសំអាងថា មិនមានការកែប្រែលើអត្រាការប្រាក់នោះទេ ដោយយោងតាមការពិចារណារបស់ម្ចាស់ប្រាក់កម្ចី មកលើហានិភ័យឥណទានរបស់ក្រុមហ៊ុន នាការបរិច្ឆេទរាយការណ៍។ អាស្រ័យហេតុនេះ តម្លៃសមស្របរបស់ប្រាក់កម្ចី និងអនុបំណុលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាការបរិច្ឆេទរាយការណ៍។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាបត្រ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលបរិញ្ញាបត្រ (ត)

វិធីសាស្ត្រ និងការសន្មតដែលប្រើប្រាស់ដោយក្រុមហ៊ុន ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍បរិញ្ញាបត្រ មាន៖ (ត)

- ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

ដោយសារតែវាមានរយៈពេលខ្លី តម្លៃយោងនៃបំណុលផ្សេងៗនៅក្នុងរបាយការណ៍ស្ថានភាពបរិញ្ញាបត្រ ត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។

ឋានានុក្រមនៃតម្លៃសមស្រប

ស.វ.ទ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃ ដោយផ្អែកលើ ថាតើធាតុចូលនៃបច្ចេកទេសវាយតម្លៃ ទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ធាតុចូលដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីធាតុចូលទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងធាតុចូលដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ក្រុមហ៊ុន។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី 1 – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី 2 – ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិតទី 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬ បំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬ ដោយប្រយោល (ឧទាហរណ៍៖ កើតចេញពីតម្លៃ)។
- កម្រិតទី 3 – ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើធាតុចូលទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

35. យថាភាពលើពន្ធ

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុនបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) ស្តីពីការធ្វើសវនកម្មពន្ធពេញលេញសម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អ.ព.ជ នៅពុំទាន់បានចាប់ផ្តើមធ្វើសវនកម្មពន្ធនៅឡើយទេ។

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ដែលបានអនុម័តនាការបរិច្ឆេទនៃការរាយការណ៍។ អ្នកគ្រប់គ្រង វាយតម្លៃតាមដំណាក់កាលនីមួយៗនូវដំហែក្នុងការប្រកាសពន្ធទាក់ទងទៅនឹងស្ថានភាពដែលបទប្បញ្ញត្តិស្តីពីពន្ធដារត្រូវអនុវត្តតាមការបកស្រាយ។ ការអនុវត្តនេះ បង្កើតនូវសំរិទ្ធភាពនៅពេលសមស្របតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

35. យថាភាពលើពន្ធ (ត)

ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមដំណាក់កាលនីមួយៗ ហើយការកំណត់ ចុងក្រោយនៃបំណុលពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលលទ្ធផល ពន្ធចុងក្រោយនៃបញ្ហាទាំងនេះខុសគ្នាពីចំនួនដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងជះឥទ្ធិពលដល់ បំណុលពន្ធ និងសមតុល្យក្នុងរយៈពេលដែលការកំណត់នោះត្រូវបានធ្វើឡើង។

36. ព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងប្រតិបត្តិ បានរកឃើញនូវកំហុសឆ្គងពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ការិយបរិច្ឆេទពីមុនដែលទាក់ទងទៅនឹងការធ្វើចំណាត់ថ្នាក់ខុសលើបំណុលហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម និង ការគណនាខុសលើទុនបម្រុងតាមបទប្បញ្ញត្តិ។ សេចក្តីលម្អិតនៃការធ្វើនិយ័តកម្ម មានដូចខាងក្រោម៖

បំណុលហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

អនុលោមតាម ស.រ.វ.ហ.អ.ក 9 ការប្រាក់បង្គរគឺជាផ្នែកមួយនៃការរំលស់ថ្លៃដើមនៃបំណុលហិរញ្ញវត្ថុដែល បានវាស់វែងតាមរំលស់ថ្លៃដើម។ យ៉ាងណាមិញ ក្រុមហ៊ុនបានចាត់ថ្នាក់ការប្រាក់បង្គរ ជាបំណុលផ្សេងៗ។ ជាលទ្ធផល បំណុលផ្សេងៗត្រូវបានរាយការណ៍លើសចំនួន 57,767,947 ដុល្លារអាមេរិក នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និង 57,237,535 ដុល្លារអាមេរិកនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំណែកប្រាក់បញ្ញើពីធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី មូលបត្របំណុលត្រូវទូទាត់ និងអនុបំណុល ត្រូវបានរាយការណ៍ខ្វះចំនួន 1,454,033 ដុល្លារអាមេរិក 45,765,622 ដុល្លារអាមេរិក 9,618,444 ដុល្លារអាមេរិក 0 ដុល្លារអាមេរិក និង 929,848 ដុល្លារអាមេរិក រៀងគ្នា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និងចំនួន 1,087,600 ដុល្លារ អាមេរិក 49,461,842 ដុល្លារអាមេរិក 5,056,882 ដុល្លារអាមេរិក 414,364 ដុល្លារអាមេរិក និង 1,216,847 ដុល្លារ អាមេរិករៀងគ្នា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ទុនបម្រុងតាមបទប្បញ្ញត្តិ និងប្រាក់ចំណេញរក្សាទុក

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារព័ត៌មានណែនាំ លេខ ធ៧-០១៨-០០១ ស.រ.វ.ហ.អ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហាត់យុត្តិធម៌ និងសំវិធានធន លើឱនភាពនៃតម្លៃ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវគណនាទុនបម្រុងតាមបទប្បញ្ញត្តិ។ ប្រសិនបើ សំវិធានធនតាមបទប្បញ្ញត្តិ មានចំនួនខ្ពស់ជាងសំវិធានធនតាម ស.រ.វ.ហ.អ.ក ៩ ចំនួនលម្អៀងនោះ ត្រូវកត់ត្រា ជាទុនបម្រុងតាមបទប្បញ្ញត្តិ ដែលត្រូវបានបង្ហាញនៅក្នុងមូលធន។ នៅពេលបន្ទាប់ទុនបម្រុងនេះ ត្រូវបាន បង្វែរមកវិញ (រហូតដល់សូន្យ) នៅពេលដែលទុនបម្រុងតាមបទប្បញ្ញត្តិ មានចំនួនស្មើ ឬទាបជាងសំវិធានធន តាម ស.រ.វ.ហ.អ.ក ៩។

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាទ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

36. ព័ត៌មានប្រៀបធៀប (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានចាត់ទុកជាទុនបម្រុងសុវត្ថិភាពមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យបំប្លែងក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធ។ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សំវិធានធនតាមបទប្បញ្ញត្តិ មានចំនួនខ្ពស់ជាងសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃតាម ស.រ.ទ.ហ.អ.ក ៩ ចំនួន 2,644,420 ដុល្លារអាមេរិក និង461,332 ដុល្លារអាមេរិក រៀងគ្នា។ យ៉ាងណាមិញ ក្រុមហ៊ុនបានយកចំណាយលើការខាតបង់ លើឱនភាពនៃតម្លៃមកធ្វើជាមូលដ្ឋានក្នុងការគណនាទុនបម្រុងតាមបទប្បញ្ញត្តិ។ ហេតុដូច្នេះ ទុនបម្រុងតាមបទប្បញ្ញត្តិ និងប្រាក់ចំណេញរក្សាទុកត្រូវបានកាត់ត្រាលើស និងខ្វះចំនួន 1,464,505 ដុល្លារអាមេរិកទាំងនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ និងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០			
	ដែលបាន រាយការណ៍កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ការរាយការណ៍ ឡើងវិញ ដុល្លារអាមេរិក	ការរាយការណ៍ ឡើងវិញ សមមូលពាន់រៀល (កំណត់សម្គាល់៤)
បំណុល				
ប្រាក់បញ្ញើពីធនាគារនានា និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	55,092,001	1,454,033	56,546,034	230,425,089
ប្រាក់បញ្ញើរបស់អតិថិជន	1,733,440,925	45,765,622	1,779,206,547	7,250,266,679
ប្រាក់កម្ចី	724,296,717	9,618,444	733,915,161	2,990,704,281
អនុបំណុល	75,910,811	929,848	76,840,659	313,125,685
បំណុលផ្សេងៗ	63,119,300	(57,767,947)	5,351,353	21,806,764
មូលធនម្ចាស់ភាគហ៊ុន				
ប្រាក់ចំណេញរក្សាទុក	172,806,880	1,464,505	174,271,385	711,503,244
ទុនបម្រុងតាមបទប្បញ្ញត្តិ	4,108,925	(1,464,505)	2,644,420	10,715,190

គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាត់ ម.ក

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

36. ព័ត៌មានប្រៀបធៀប (ត)

ការសង្ខេបនៃធាតុដែលរងផលប៉ះពាល់ពីនិយ័តកម្មលើរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖ (ត)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដែលបាន រាយការណ៍កន្លងទៅ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ការរាយការណ៍ ឡើងវិញ ដុល្លារអាមេរិក	ការរាយការណ៍ ឡើងវិញ សមមូលពាន់រៀល (កំណត់សម្គាល់៤)
បំណុល				
ប្រាក់បញ្ញើពីធនាគារនានា និង				
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	36,145,217	1,087,600	37,232,817	150,606,745
ប្រាក់បញ្ញើរបស់អតិថិជន	2,025,219,101	49,461,842	2,074,680,943	8,392,084,414
ប្រាក់កម្ចី	789,373,435	5,056,882	794,430,317	3,213,470,632
មូលបត្របំណុលត្រូវទូទាត់	30,251,674	414,364	30,666,038	124,044,124
អនុបំណុល	112,450,970	1,216,847	113,667,817	459,786,320
បំណុលផ្សេងៗ	65,111,136	(57,237,535)	7,873,601	31,848,716
	<u>2,983,351,533</u>	<u>1,702,472,900</u>	<u>2,967,874,433</u>	<u>12,068,680,921</u>
មូលធនម្ចាស់ភាគហ៊ុន				
ប្រាក់ចំណេញរក្សាទុក	283,760,335	1,464,505	285,224,840	1,163,897,093
ទុនបម្រុងតាមបទប្បញ្ញត្តិ	1,925,837	(1,464,505)	461,332	1,778,127
	<u>285,686,172</u>	<u>149,995</u>	<u>285,686,172</u>	<u>1,165,675,220</u>